

របាយការណ៍ស្តីពី
សវនកម្មបញ្ជីបោះឆ្នោត (VRA)
នៅប្រទេសកម្ពុជា
ឆ្នាំ២០១៣





វិទ្យាស្ថានជាតិ
ប្រជាធិបតេយ្យ
សំរាប់កិច្ចការអន្តរជាតិ

របាយការណ៍ស្តីពី
សវនកម្មបញ្ជីបោះឆ្នោត (VRA)
នៅកម្ពុជា

ឆ្នាំ២០១៣

វិទ្យាស្ថានជាតិប្រជាធិបតេយ្យ

ផ្ទះលេខ៣៥ ផ្លូវលេខ២៤០ កែងផ្លូវលេខ៥៥
សង្កាត់ចតុមុខ ខណ្ឌដូនពេញ រាជធានីភ្នំពេញ
ព្រះរាជាណាចក្រកម្ពុជា

National Democratic Institute
455 Massachusetts Avenue, NW, 8th Floor
Washington, DC 20001-2621
USA
Tel: (202) 728 5500
Fax: (888) 875 2887
www.ndi.org

រក្សាសិទ្ធិ © វិទ្យាស្ថានជាតិប្រជាធិបតេយ្យសម្រាប់កិច្ចការអន្តរជាតិ (NDI) ឆ្នាំ២០១៣។ រក្សាសិទ្ធិ
គ្រប់បែបយ៉ាង។ ផ្នែកនៃស្នាដៃនេះ អាចបោះពុម្ពឡើងវិញ និង/ឬបកប្រែក្នុងបំណងមិនធ្វើ
ពាណិជ្ជកម្ម ល្អិតណាតែវិទ្យាស្ថានជាតិ NDI ត្រូវបានទទួលស្គាល់ថា ជាប្រភពដើម ហើយច្បាប់
ចម្លងនៃឯកសារនោះ ត្រូវធ្វើជូនវិទ្យាស្ថានជាតិ NDI។



របាយការណ៍នេះ ត្រូវបានធ្វើឡើងដោយមានជំនួយសម្បូរសពីពលរដ្ឋអាមេរិក
តាមរយៈទីភ្នាក់ងារសហរដ្ឋអាមេរិកដើម្បីអភិវឌ្ឍន៍អន្តរជាតិ (USAID) ក្រោម
កិច្ចព្រមព្រៀងសហប្រតិបត្តិការលេខ AID-442-A-09-00001។ មតិយោបល់
ដែលបានលើកឡើងនៅក្នុងរបាយការណ៍នេះ គឺជាមតិយោបល់របស់អ្នកនិពន្ធ
និងមិនឆ្លុះបញ្ចាំងអំពីទស្សនៈរបស់ទីភ្នាក់ងារសហរដ្ឋអាមេរិកដើម្បីអភិវឌ្ឍន៍
អន្តរជាតិ (USAID) ឬរដ្ឋាភិបាលសហរដ្ឋអាមេរិកឡើយ។

វិទ្យាស្ថានជាតិប្រជាធិបតេយ្យសម្រាប់កិច្ចការអន្តរជាតិ

វិទ្យាស្ថានជាតិប្រជាធិបតេយ្យ (NDI) គឺជាអង្គការមិនមែនរដ្ឋាភិបាល មិនរកកម្រៃ និងមិនប្រកាន់គណបក្ស ដែលឆ្លើយតបទៅនឹងសេចក្តីប្រាថ្នារបស់ប្រជាពលរដ្ឋនៅជុំវិញពិភពលោក ដែលចង់រស់នៅក្នុងសង្គមប្រជាធិបតេយ្យ និងលើកកម្ពស់សិទ្ធិមនុស្សជាមូលដ្ឋាន។

ចាប់តាំងពីការបង្កើតឡើងក្នុងឆ្នាំ១៩៨៣ វិទ្យាស្ថានជាតិ NDI និងដៃគូក្នុងតំបន់របស់ខ្លួនបានធ្វើការជ្រោមជ្រែង និងពង្រឹងស្ថាប័នប្រជាធិបតេយ្យ និងការអនុវត្តនានា តាមរយៈការពង្រឹងគណបក្សនយោបាយ អង្គការសង្គមស៊ីវិល និងសភា ការការពារដំណើរការនៃការបោះឆ្នោត និងការលើកកម្ពស់ការចូលរួមរបស់ប្រជាពលរដ្ឋ ការបើកចំហរ និងគណនេយ្យភាពនៅក្នុងជួររាជរដ្ឋាភិបាល។

ដោយមានបុគ្គលិក និងអ្នកអនុវត្តនយោបាយស្ម័គ្រចិត្ត មកពីបណ្តាប្រទេសជាង១០០ វិទ្យាស្ថានជាតិ NDI បានអញ្ជើញបុគ្គល និងក្រុមនានាឲ្យមកជួបជុំគ្នា ដើម្បីចែករំលែកមតិយោបល់ចំណេះដឹង បទពិសោធន៍ និងជំនាញជាមួយគ្នា។ ដៃគូនានាទទួលបានបទពិសោធន៍ដ៏ទូលំទូលាយពីការអនុវត្តប្រសើរ ក្នុងការអភិវឌ្ឍលទ្ធិប្រជាធិបតេយ្យជាអន្តរជាតិស្របទៅតាមតម្រូវការក្នុងប្រទេសរបស់ខ្លួន។ វិធីសាស្ត្រពហុជាតិរបស់វិទ្យាស្ថានជាតិ NDI ជំរុញគាំទ្រសារមួយ ដែលលើកឡើងថា ទោះបីជាគ្មានគំរូលទ្ធិប្រជាធិបតេយ្យតែមួយក្តី ក៏ប៉ុន្តែ លទ្ធិប្រជាធិបតេយ្យទាំងអស់ មានគោលការណ៍ស្នូលដ៏ជាក់លាក់។

កិច្ចការរបស់វិទ្យាស្ថាននេះ ប្រកាន់ខ្ជាប់នូវគោលការណ៍ក្នុងសេចក្តីប្រកាសជាសកលស្តីពីសិទ្ធិមនុស្ស។ កិច្ចការនេះ ក៏សំដៅលើកស្ទួយការអភិវឌ្ឍប្រព័ន្ធបណ្តាញទំនាក់ទំនងគ្នាជាលក្ខណៈស្ថាប័នក្នុងចំណោមប្រជាពលរដ្ឋ ស្ថាប័ននយោបាយ ក៏ដូចជាមន្ត្រីជាប់ឆ្នោតផងដែរ ហើយនឹងពង្រឹងសមត្ថភាពរបស់ពួកគេ ដើម្បីធ្វើឲ្យប្រសើរដីវិភាគរស់នៅរបស់ប្រជាពលរដ្ឋកាន់តែប្រសើរឡើង។ សម្រាប់ព័ត៌មានបន្ថែមអំពីវិទ្យាស្ថានជាតិ NDI សូមចូលទៅកាន់គេហទំព័រ ៖ www.ndi.org ។

វិទ្យាស្ថានជាតិប្រជាធិបតេយ្យសម្រាប់កិច្ចការអន្តរជាតិនៅកម្ពុជា

ចាប់តាំងពីឆ្នាំ១៩៩២ វិទ្យាស្ថានជាតិ NDI បានផ្តល់ជំនួយដល់សកម្មជនប្រជាធិបតេយ្យនៅកម្ពុជា តាមរយៈការសហការជាមួយអង្គការសង្គមស៊ីវិល និងគណបក្សនយោបាយនានា ក៏ដូចជាក្នុងគំនិតផ្តួចផ្តើមគាំទ្រការបោះឆ្នោតផងដែរ។ កម្មវិធីនាពេលបច្ចុប្បន្នរបស់វិទ្យាស្ថាននៅកម្ពុជា មានគោលដៅបង្កើនសមត្ថភាពប្រជាពលរដ្ឋ និងគណបក្សនយោបាយ ក្នុងការចូលរួមឲ្យកាន់តែមានប្រសិទ្ធភាពលើឆាកនយោបាយ។ វិទ្យាស្ថានសហការជាមួយក្រុមអង្គការសង្គមស៊ីវិលក្នុងតំបន់ (ថ្នាក់ខេត្ត) ក្នុងការរៀបចំកិច្ចពិភាក្សារវាងអ្នកតំណាងរាស្ត្រ និងម្ចាស់ឆ្នោត ដែលប្រមូលផ្តុំប្រជាពលរដ្ឋ និងអ្នកតំណាងរាស្ត្រ ធ្វើការពិភាក្សាអំពីបញ្ហាដែលពាក់ព័ន្ធក្នុងតំបន់។ វិទ្យាស្ថានជាតិ NDI ក៏រៀបចំកិច្ចពិភាក្សាបេក្ខជនតំណាងរាស្ត្រ ការធ្វើសវនកម្មបញ្ជីបោះឆ្នោត ត្រួតពិនិត្យការចុះឈ្មោះបោះឆ្នោត តាមដានការបោះឆ្នោត និងបណ្តុះបណ្តាលគណបក្សនយោបាយ និងបេក្ខជនតំណាងរាស្ត្រផងដែរ។

បញ្ជីមាតិកា

| | |
|---|-----------|
| មូលនិយមសង្ខេប | ១ |
| សាវតារ | ៦ |
| ការចុះឈ្មោះបោះឆ្នោត និងការបោះឆ្នោតនៅកម្ពុជា..... | ៦ |
| គោលដៅ និងកម្មវត្ថុរបស់ VRA | ៨ |
| វិធីសាស្ត្រ | ៩ |
| តេស្តពីបញ្ជីទៅមនុស្ស | ១០ |
| តេស្តពីមនុស្សទៅបញ្ជី | ១០ |
| សវនកម្ម ដោយកុំព្យូទ័រ | ១០ |
| លក្ខខណ្ឌនៃការវាយតម្លៃ | ១១ |
| ការរៀបចំសវនកម្ម | ១១ |
| ការធ្វើសំណាក | ១២ |
| ដែលកំណត់នៃសវនកម្ម | ១៤ |
| ដំណើរការ | ១៥ |
| ការជ្រើសរើសអ្នកសម្ភាសន៍ | ១៥ |
| ការប្រើប្រាស់សម្ភារៈ | ១៥ |
| ការបណ្តុះបណ្តាល | ១៥ |
| ការចុះធ្វើសម្ភាសន៍ | ១៦ |
| ការផ្ទេរទិន្នន័យ ការសម្អាត និងការវិភាគ | ១៧ |
| លទ្ធផលនៃការអឃើញសំខាន់ៗ | ១៨ |
| ការអឃើញជាគន្លឹះដែលបានមកពីការធ្វើតេស្ត | ១៨ |
| ភាពទូលំទូលាយ៖ តើបញ្ជីបោះឆ្នោតបានចុះឈ្មោះអ្នកដែលមានសិទ្ធិបោះឆ្នោតគ្រប់គ្នាដែរឬទេ? | ១៨ |
| អត្រាចុះឈ្មោះបោះឆ្នោតតាមអាយុ | ២០ |
| បច្ចុប្បន្នភាព(សុពលភាព)៖ តើឈ្មោះនៅក្នុងបញ្ជីបោះឆ្នោតមានសុពលភាពដែរឬទេ? តើបញ្ជី បោះឆ្នោតមានផ្ទុកព័ត៌មានដែលបង្ហាញពីកន្លែងស្នាក់នៅបច្ចុប្បន្នរបស់អ្នកបោះឆ្នោតដែរឬទេ?... | ២៥ |

| | |
|--|-----------|
| បញ្ជីលុបឈ្មោះបោះឆ្នោត៖ តើឈ្មោះអ្នកបោះឆ្នោតត្រូវបានលុបចេញពីបញ្ជីត្រឹមត្រូវដែរឬទេ? ... | ២៧ |
| | |
| ភាពត្រឹមត្រូវ៖ តើព័ត៌មានអ្នកបោះឆ្នោតនៅក្នុងបញ្ជីមានភាពត្រឹមត្រូវកម្រិតណា?..... | ២៨ |
| មតិយោបល់ និងអាកប្បកិរិយាអ្នកបោះឆ្នោត | ៣០ |
| ការវិភាគទិន្នន័យបោះឆ្នោត(សវនកម្មដោយកុំព្យូទ័រ)..... | ៣៥ |
| ការវិភាគការិយាល័យបោះឆ្នោត (សវនកម្មដោយកុំព្យូទ័រ)..... | ៣៩ |
| អនុសាសន៍ | ៤២ |
| ឧបសម្ព័ន្ធ | ៤៤ |
| ឧបសម្ព័ន្ធ ១៖ របាយការណ៍ព័ត៌មានស្តីពី VRA ថ្ងៃទី២១ ខែមីនា ឆ្នាំ២០១៣ | ៤៥ |
| ឧបសម្ព័ន្ធ ២៖ បញ្ជីសំណួរពីមនុស្សទៅបញ្ជី..... | ៥១ |
| ឧបសម្ព័ន្ធ ៣៖ បញ្ជីសំណួរពីបញ្ជីទៅមនុស្ស | ៦៣ |
| ឧបសម្ព័ន្ធ ៤៖ ផែនទីនៃទីតាំងពង្រាយសំណាក..... | ៧៣ |

មូលនិយមសង្ខេប

ការប្រើប្រាស់សិទ្ធិបោះឆ្នោតជាមូលដ្ឋាននៅក្នុងប្រទេសភាគច្រើន អាស្រ័យជាចម្បងលើអត្ថិភាពនៃបញ្ជីបោះឆ្នោតដែលត្រឹមត្រូវ និងពេញលេញ។ ការថែរក្សាបញ្ជីបោះឆ្នោតបែបនេះ អាចជាបញ្ហាប្រឈមមួយយ៉ាងសំខាន់ក្នុងប្រទេសដែលមិនមានកំណត់ហេតុគ្រប់គ្រាន់ ប្រជាជនរស់នៅនៅមិនអចិន្ត្រៃយ៍ ឬហេដ្ឋារចនាសម្ព័ន្ធទន់ខ្សោយ។ លើសពីនេះ បញ្ជីបោះឆ្នោតងាយនឹងទទួលរងឥទ្ធិពលពីការទាក់ទាញផលប្រយោជន៍នៃការបោះឆ្នោត។ បញ្ជីបោះឆ្នោតមិនត្រឹមត្រូវបានបណ្តាលឲ្យមានជម្លោះជាច្រើនក្នុងការបោះឆ្នោតដែលកើតឡើងនៅជុំវិញពិភពលោក ហើយបានបណ្តាលឲ្យអ្នកមានសិទ្ធិបោះឆ្នោតជាច្រើនបាត់បង់សិទ្ធិបោះឆ្នោតរបស់ខ្លួន។ នៅក្នុងប្រទេសកម្ពុជា គណបក្សនយោបាយមួយចំនួន និងក្រុមអង្គការសង្គមស៊ីវិល បានសម្តែងក្តីបារម្ភអំពីភាពត្រឹមត្រូវនៃបញ្ជីបោះឆ្នោត និងកង្វះការជឿទុកចិត្តលើដំណើរការនៃការចុះឈ្មោះបោះឆ្នោត។ ការបញ្ជាក់ពីភាពត្រឹមត្រូវនៃបញ្ជីបោះឆ្នោតតាមរយៈសវនកម្មបញ្ជីបោះឆ្នោត (VRA) អាចជួយឲ្យរកឃើញ និងរារាំងការកែប្រែបន្តក្នុងការបោះឆ្នោត កែតម្រូវកំហុសឆ្គងផ្នែករដ្ឋបាល និងលើកកម្ពស់ការជឿទុកចិត្តពីសាធារណជនទូទៅ ក្នុងដំណើរការនៅថ្ងៃបោះឆ្នោត និងក្រោយថ្ងៃបោះឆ្នោត។

គណៈកម្មាធិការអព្យាក្រឹត និងយុត្តិធម៌ ដើម្បីការបោះឆ្នោតដោយសេរី និងត្រឹមត្រូវនៅកម្ពុជា(NICFEC) មជ្ឈមណ្ឌលសម្រាប់ការសិក្សាស្រាវជ្រាវជាន់ខ្ពស់(CAS) និងវិទ្យាស្ថានជាតិប្រជាធិបតេយ្យសម្រាប់កិច្ចការអន្តរជាតិ (NDI) បានធ្វើសវនកម្មលើបញ្ជីបោះឆ្នោត (VRA) នៅកម្ពុជា ដែលនឹងត្រូវប្រើប្រាស់សម្រាប់ការបោះឆ្នោតជាតិនៅខែកក្កដា ឆ្នាំ២០១៣។ ការធ្វើ VRA នេះ បំពេញបន្ថែមលើសវនកម្មលើកមុនចំនួនពីរ ដែលត្រូវបានធ្វើឡើងក្នុងឆ្នាំ២០០៧ និងឆ្នាំ២០០៨ ដោយអង្គការ NICFEC CAS និងគណៈកម្មាធិការដើម្បីការបោះឆ្នោតដោយសេរី និងយុត្តិធម៌នៅកម្ពុជា (COMFREL) ដោយមានជំនួយឧបត្ថម្ភពីវិទ្យាស្ថានជាតិ NDI។

សវនកម្មបញ្ជីបោះឆ្នោត គឺជាការវាយតម្លៃជាប្រព័ន្ធបែបវិទ្យាសាស្ត្រ និងឯករាជ្យលើគុណភាពនៃបញ្ជីបោះឆ្នោត។ សវនកម្មបញ្ជីបោះឆ្នោត មិនផ្តោតសំខាន់តែលើដំណើរការនៃការចុះឈ្មោះអ្នកបោះឆ្នោត ឬអ្នកមានសិទ្ធិបោះឆ្នោតទាំងឡាយនៅក្នុងប្រទេសកម្ពុជានោះទេ ប៉ុន្តែសវនកម្មនេះប្រើប្រាស់វិធីសាស្ត្រស្ថិតិ ដើម្បីបង្កើតរបាយការណ៍តាមបរិបទមួយស្តីពីគុណភាពរួមនៃបញ្ជីបោះឆ្នោត។ VRA គឺជាវិធីសាស្ត្រមួយដែលត្រូវបានប្រើប្រាស់ដោយអ្នកសង្កេតការណ៍បោះឆ្នោតឯករាជ្យនៅជុំវិញពិភពលោក ហើយត្រូវបានបញ្ជាក់ថាមានភាពត្រឹមត្រូវ និងអាចជឿទុកចិត្តបានក្នុងលំដាប់អន្តរជាតិ។ ករណីខ្លះ សវនកម្ម បានបង្ហាញអំពីបញ្ហាចម្បងៗមួយចំនួនក្នុងដំណើរការដែលត្រូវបានគេសង្ស័យ។ ជាទូទៅ VRA ត្រូវបានទទួលស្គាល់ថា ជាវិធីសាស្ត្រដ៏មានសារៈប្រយោជន៍ ដើម្បីទទួលបានជោគជ័យក្នុងការកំណត់ និងកែតម្រូវភាពមិនប្រក្រតីនៅក្នុងបញ្ជីបោះឆ្នោត ហើយអ្វីដែលសំខាន់ជាងនេះទៀតនោះ គឺបង្កើនភាពជឿជាក់លើរដ្ឋបាលបោះឆ្នោត និងភាពស្របច្បាប់នៃលទ្ធផលឆ្នោត។

VRA រួមមានការធ្វើតេស្តពីរប្រភេទ (១) ពីបញ្ជីទៅមនុស្ស និង (២) ពីមនុស្សទៅបញ្ជី។ ការធ្វើតេស្តពីបញ្ជីទៅមនុស្ស មានគោលបំណងធានាថារាល់ឈ្មោះទាំងអស់ដែលមានក្នុងបញ្ជីបោះឆ្នោត គឺជាឈ្មោះរបស់មនុស្សពិតជាក់ស្តែងដែលមានសិទ្ធិបោះឆ្នោត។ ការធ្វើតេស្តនេះ ត្រូវបានធ្វើឡើង

ដោយព្យាយាមកំណត់ និងស្វែងរកសំណាកជាតំណាងនៃប្រជាជនដែលឈ្មោះរបស់ពួកគេត្រូវបានជ្រើសរើសដោយចៃដន្យក្នុងបញ្ជីបោះឆ្នោត។ VRA ក៏បានត្រួតពិនិត្យផងដែរនូវសំណាកឈ្មោះដែលត្រូវបានលុបចេញពីបញ្ជីនាពេលថ្មីៗនេះ ដើម្បីវាយតម្លៃថាតើកំណត់ហេតុលុបឈ្មោះនោះត្រឹមត្រូវដែរឬទេ? ដោយឡែកការធ្វើតេស្តពីមនុស្សទៅបញ្ជី មានគោលបំណងកំណត់ពីសមាមាត្រនៃប្រជាជនមានសិទ្ធិបោះឆ្នោតដែលមានឈ្មោះក្នុងបញ្ជីបោះឆ្នោត។ ការធ្វើតេស្តទាំងពីរនេះ ក៏ត្រូវបានប្រើប្រាស់ដើម្បីវាយតម្លៃលើភាពត្រឹមត្រូវនៃទិន្នន័យផ្ទាល់ខ្លួនរបស់អ្នកបោះឆ្នោតផងដែរ ក្នុងនោះរួមមានឈ្មោះ ថ្ងៃខែឆ្នាំកំណើត និងអាសយដ្ឋានដែលមាននៅក្នុងបញ្ជី។

នៅខែកុម្ភៈ ឆ្នាំ២០១៣ អង្គការ NICFEC បានពង្រាយអ្នកស្ម័គ្រចិត្តដែលបានទទួលការបណ្តុះបណ្តាលឲ្យទៅកាន់ភូមិ/ឃុំចំនួន៤១៤ នៅទូទាំងប្រទេសកម្ពុជា ដើម្បីសម្ភាសន៍អ្នកផ្តល់ចម្លើយចំនួន៤.៨៩៣នាក់។ ភូមិ/ឃុំ ការិយាល័យបោះឆ្នោត និងអ្នកផ្តល់ចម្លើយទាំងអស់ ត្រូវបានជ្រើសរើសដោយប្រើប្រាស់ការធ្វើសំណាកជាតំណាងដោយចៃដន្យទៅតាមស្ថិតិ។ VRA បានប្រើប្រាស់យន្តការគ្រប់គ្រងគុណភាពទិន្នន័យដ៏ហ្មត់ចត់ ក្នុងនោះរួមមានសវនករផ្ទៃក្នុងរបស់វិទ្យាស្ថានជាតិ NDI និង CAS ការដាក់ពង្រាយអ្នកសម្ភាសន៍ម្តងទៀតទៅតាមគោលដៅកំណត់ និងការពិនិត្យឡើងវិញដោយបុគ្គលិករបស់អង្គការ NICFEC ដើម្បីផ្ទៀងផ្ទាត់ទិន្នន័យ។ សវនកម្មបញ្ជីបោះឆ្នោតសន្មតកម្រិតនៃភាពលម្អៀង $\pm 2,5\%$ និងកម្រិតនៃភាពជឿជាក់មាន 95% ។

VRAបានបង្ហាញនូវលទ្ធផលសំខាន់ៗមួយចំនួនអំពីគុណភាពនៃបញ្ជីបោះឆ្នោតនាពេលបច្ចុប្បន្នក្នុងនោះរួមមាន៖

- ប្រជាពលរដ្ឋមានសិទ្ធិបោះឆ្នោត ៨២,៩% មានឈ្មោះក្នុងបញ្ជីបោះឆ្នោត។ តួលេខនេះបង្ហាញឲ្យឃើញពីការធ្លាក់ចុះ បើធៀបនឹងសវនកម្មបញ្ជីបោះឆ្នោតឆ្នាំ២០០៨ ដែលបង្ហាញពីអត្រាចុះឈ្មោះរហូតដល់៨៧,៩%។ តួលេខនេះ មានភាពខុសគ្នាពីស្ថិតិរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ដែលមានចំនួនអ្នកចុះឈ្មោះបោះឆ្នោតរហូតដល់ទៅ១០១,៧% នៃប្រជាជនដែលមានសិទ្ធិបោះឆ្នោតទាំងអស់។¹ (ការធ្វើតេស្តពីមនុស្សទៅបញ្ជី)
- ប្រជាពលរដ្ឋមានសិទ្ធិបោះឆ្នោត ១០,៨% ដែលគិតថាខ្លួនមានឈ្មោះរួចហើយនោះ មិនត្រូវបានរកឃើញឈ្មោះក្នុងបញ្ជីបោះឆ្នោតទេ។ លើសពីនេះ ប្រជាពលរដ្ឋមានសិទ្ធិបោះឆ្នោត៧,៨% មិនមានឈ្មោះក្នុងបញ្ជីបោះឆ្នោតទេ បើទោះជាពួកគេបាននិយាយថាពួកគេធ្លាប់បានចូលរួមបោះឆ្នោតកាលពីឆ្នាំ២០០៨ និង/ឬឆ្នាំ២០១២ ហើយក៏ដោយ។ (ការធ្វើតេស្តពីមនុស្សទៅបញ្ជី)
- ប្រជាពលរដ្ឋ ៨០,៧% ដែលមានឈ្មោះក្នុងបញ្ជីបោះឆ្នោត មានសុពលភាព និងបច្ចុប្បន្នភាពដោយ ៦៣,៦% គឺជាឈ្មោះអ្នកមានសិទ្ធិបោះឆ្នោតដែលរស់នៅក្នុងសហគមន៍នោះ និង ១៧,១% គឺជាឈ្មោះអ្នកមានសិទ្ធិបោះឆ្នោត ដែលរស់នៅបណ្តោះអាសន្ន ក្នុង

¹ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតគណនាអត្រាចុះឈ្មោះ ដោយបែងចែកប្រជាជនដែលមានសិទ្ធិបោះឆ្នោតតាមរយៈចំនួនឈ្មោះនៅលើបញ្ជីឈ្មោះអ្នកបោះឆ្នោត។

ទីតាំងផ្សេងទៀត។ ឈ្មោះក្នុងបញ្ជី ១៨,៣% ដែលនៅសល់ មិនមានសុពលភាពនោះទេ ដោយ ០,៥% ត្រូវបានបញ្ជាក់ថាស្លាប់ ៧,៤% បានផ្លាស់ប្តូរទីលំនៅអចិន្ត្រៃយ៍ និង ១០,៤% ទៀតគ្មាននរណាម្នាក់នៅក្នុងសហគមន៍ស្គាល់ឡើយ។² (ការធ្វើតេស្តពីបញ្ជីទៅមនុស្ស)

- ប្រជាពលរដ្ឋ ៩,៤% នៅក្នុងបញ្ជីលុបឈ្មោះបោះឆ្នោត ត្រូវបានលុបចេញដោយមិនត្រឹមត្រូវ។ លទ្ធផលនេះបង្ហាញឲ្យឃើញពីភាពមិនអាចធ្វើឲ្យប្រសើរឡើង ចាប់តាំងពីឆ្នាំ២០០៨ មក បើទោះជាមានការចាត់វិធានការជាច្រើនពីសំណាក់ គ.ជ.ប និងក្រុមប្រឹក្សាឃុំ/សង្កាត់ ដើម្បីទប់ស្កាត់ការលុបឈ្មោះខុសចេញពីបញ្ជីក៏ដោយ ។ (ការធ្វើតេស្តពីបញ្ជីលុបឈ្មោះទៅមនុស្ស)
- ភាពត្រឹមត្រូវនៃទិន្នន័យផ្ទាល់ខ្លួនរបស់អ្នកបោះឆ្នោត (ឈ្មោះ ថ្ងៃខែឆ្នាំកំណើត និងអាសយដ្ឋាន) នៅក្នុងបញ្ជី បានធ្លាក់ចុះ បើធៀបនឹងកាលពីឆ្នាំ២០០៨ ដោយថ្ងៃខែឆ្នាំកំណើតត្រឹមតែ ៦៣% និងឈ្មោះអ្នកបោះឆ្នោត ៨៦,៤% ប៉ុណ្ណោះ ដែលស៊ីគ្នានឹងព័ត៌មានក្នុងអត្តសញ្ញាណប័ណ្ណរបស់អ្នកបោះឆ្នោត។ ក្នុងឆ្នាំ២០០៨ ថ្ងៃខែឆ្នាំកំណើត ៧៨,៩៧% និងឈ្មោះ ៨៧,៨៨% ត្រឹមត្រូវទៅតាមអត្តសញ្ញាណប័ណ្ណ។ (ការធ្វើតេស្តទាំងពីរ)
- អ្នកផ្តល់ចម្លើយ ៩៦,៥% ដែលមានឈ្មោះក្នុងបញ្ជីបោះឆ្នោតបានបង្ហាញថា ពួកគេគ្រោងនឹងទៅបោះឆ្នោតនៅខែកក្កដាខាងមុខនេះ។ ទោះជាយ៉ាងណា អ្នកផ្តល់ចម្លើយ ៧៤% ដែលមិនមានឈ្មោះក្នុងបញ្ជីបោះឆ្នោតបាននិយាយថា ពួកគេចង់ទៅបោះឆ្នោតដែរ។

ភាពខុសគ្នាដែលសវនកម្មបញ្ជីបោះឆ្នោតបានរកឃើញ អាចនឹងជះឥទ្ធិពលលើភាពជឿជាក់របស់សាធារណជន ក្នុងការចូលរួមបោះឆ្នោតនាពេលខាងមុខនេះ។ ប្រជាពលរដ្ឋមានសិទ្ធិបោះឆ្នោតជាច្រើន អាចនឹងទៅដល់ការិយាល័យបោះឆ្នោតនៅថ្ងៃបោះឆ្នោត តែបែរជាមិនអាចរកឃើញឈ្មោះរបស់ខ្លួននៅក្នុងបញ្ជីទៅវិញ ដោយសារតែឈ្មោះរបស់ពួកគេត្រូវបានលុបចេញពីបញ្ជីដោយមិនត្រឹមត្រូវ ឬក៏ដោយសារតែពួកគេជឿជាក់ថាខ្លួនមានឈ្មោះ ប៉ុន្តែការពិតពួកគេគ្មានឈ្មោះក្នុងបញ្ជីបោះឆ្នោតទេ។

មធ្យមភាគនៃអ្នកមានសិទ្ធិបោះឆ្នោតដែលបានចុះឈ្មោះ បានធ្លាក់ចុះចាប់តាំងពីឆ្នាំ២០០៨ មក ទោះបីជាទំហំនៃការចុះឈ្មោះក្នុងបញ្ជីទូទៅមានការកើនឡើងក៏ដោយ។ អត្ថិភាពនៃឈ្មោះអ្នកផ្លាស់ទីលំនៅ ស្លាប់ ឬអ្នកដែលមិនមានអ្នកណាម្នាក់ស្គាល់នៅលើបញ្ជីបោះឆ្នោត អាចជាឱកាសក្នុងការបំពាន ឬក្លែងបន្លំសន្លឹកឆ្នោតក្នុងថ្ងៃបោះឆ្នោត ប្រសិនបើគ្មានការត្រួតពិនិត្យ និងការការពារបានត្រឹមត្រូវនៅនឹងកន្លែងទេនោះ។ បញ្ជីបោះឆ្នោតនេះ មិនសូវត្រឹមត្រូវដូចកាលពីប្រាំឆ្នាំមុនទេ ដែលបង្ហាញឲ្យឃើញពីការខ្វះខាតវិកចម្រើនក្នុងការបង្កើត ឬចែកចាយឯកសារបញ្ជាក់អត្តសញ្ញាណនៅកម្ពុជា និងអាចបណ្តាលឲ្យមានភាពច្របូកច្របល់កើតឡើងនៅកន្លែងបោះឆ្នោត នៅពេលប្រជាជនបង្ហាញអត្តសញ្ញាណរបស់ខ្លួន។

² ព្រឹត្តិការណ៍នេះ អាចរកឃើញនៅក្នុងលទ្ធផល VRA ជាច្រើន ហើយក៏ត្រូវបានស្គាល់ថា “អ្នកបោះឆ្នោតខ្មោច”។

ដើម្បីឆ្លើយតបទៅនឹងបញ្ហាប្រឈមទាំងនេះ ដៃគូរបស់ VRA បានផ្តល់នូវអនុសាសន៍ជាវិធានការដូចខាងក្រោម ដើម្បីអនុវត្តមុនការបោះឆ្នោតខែកក្កដា ឆ្នាំ២០១៣ នៅកម្ពុជា៖

- ដោយសារប្រជាពលរដ្ឋមានសិទ្ធិបោះឆ្នោតមួយចំនួនធំជឿជាក់ថា ខ្លួនមានឈ្មោះក្នុងបញ្ជីបោះឆ្នោត ប៉ុន្តែការពិតគ្មាននោះទេ ។ គ.ជ.ប គួរតែរៀបចំពេលវេលាមួយដើម្បីឲ្យអ្នកបោះឆ្នោតផ្ទៀងផ្ទាត់ឈ្មោះរបស់ខ្លួនក្នុងបញ្ជីបោះឆ្នោត និងធ្វើការចុះឈ្មោះ ប្រសិនបើចាំបាច់។
- ដោយពិចារណាលើអត្រានៃភាពមិនត្រឹមត្រូវនៃព័ត៌មានផ្ទាល់ខ្លួនរបស់អ្នកបោះឆ្នោតនិងភាគរយខ្ពស់នៃអ្នកបោះឆ្នោតនៅក្នុងបញ្ជីដែលគ្មាននរណាម្នាក់ស្គាល់ គ.ជ.ប គួរតែអនុញ្ញាតឲ្យក្រុមអ្នកត្រួតពិនិត្យឯករាជ្យ ធ្វើការសង្កេតលើអត្តសញ្ញាណកម្មនៃអ្នកបោះឆ្នោត ដោយឈរជាប់ពីក្រោយស្បៀនការិយាល័យបោះឆ្នោត ហើយគួរតែផ្តល់ឲ្យអ្នកត្រួតពិនិត្យនូវបញ្ជីបោះឆ្នោតដែលប្រើប្រាស់នៅក្នុងការិយាល័យបោះឆ្នោត។
- ដើម្បីកុំឲ្យប្រជាជនគ្មានសិទ្ធិបោះឆ្នោតប្រើប្រាស់ឈ្មោះខុសដែលគ្មានសុពលភាពនៅក្នុងបញ្ជីបោះឆ្នោត (ប្រជាជនអាយុក្រោម១៨ឆ្នាំ ឬគ្មានសញ្ជាតិខ្មែរ) ក្រសួងមហាផ្ទៃ និងគ.ជ.ប គួរតែហាមប្រាមលើការចេញលិខិតបញ្ជាក់អត្តសញ្ញាណ សម្រាប់បម្រើឲ្យការបោះឆ្នោត។³
- ដោយពិនិត្យឃើញថាអត្រាចំណាកស្រុកខ្ពស់គ.ជ.ប គួរតែបើកយន្តការមួយដើម្បីអនុញ្ញាតឲ្យអ្នកបោះឆ្នោតដែលនៅឆ្ងាយពីស្រុក/ខណ្ឌ អាចចូលរួមបោះឆ្នោតបាន។
- ដើម្បីកសាងទំនុកចិត្តរបស់សាធារណជនលើបញ្ជីបោះឆ្នោត គ.ជ.ប គួរតែអនុញ្ញាតឲ្យអ្នកសង្កេតការណ៍ឯករាជ្យ និងគណបក្សនយោបាយនានា មានលទ្ធភាពទទួលបានបញ្ជីបោះឆ្នោតទាំងអស់ជាទម្រង់ដែលអាចវិភាគបាន។ នេះគឺជាទម្លាប់អនុវត្តន៍ទូទៅមួយនៅក្នុងប្រទេសប្រជាធិបតេយ្យ ហើយវានឹងអនុញ្ញាតឲ្យ VRA ទទួលបានលទ្ធផលកាន់តែច្រើន និងផ្តល់ព័ត៌មានកាន់តែទូលំទូលាយ។

សម្រាប់រយៈពេលវែង ចាំបាច់តម្រូវឲ្យមានកំណែទម្រង់ក្នុងការបោះឆ្នោតជាសារវន្ត។ ការផ្លាស់ប្តូរក្នុងការចុះឈ្មោះបោះឆ្នោត និងដំណើរការចងក្រងបញ្ជី គឺជាតម្រូវការដ៏ចាំបាច់ ដើម្បីធានាឲ្យបាននូវសិទ្ធិក្នុងការបោះឆ្នោតសម្រាប់ប្រជាពលរដ្ឋដែលមានសិទ្ធិបោះឆ្នោត ដើម្បីបង្ការ និងលុបឈ្មោះដែលមិនមានសុពលភាពចេញពីបញ្ជី និងដើម្បីបន្ថយសក្តានុពលនៃការលួចបន្លំនានា។ ដៃគូរបស់ VRA បានដាក់ចេញនូវអនុសាសន៍ខាងក្រោម៖

- រាជរដ្ឋាភិបាលកម្ពុជា និងគ.ជ.ប គួរតែពិចារណាបង្កើតនូវប្រព័ន្ធចុះឈ្មោះបោះឆ្នោតមួយដែលមានប្រសិទ្ធភាពកាន់តែច្រើន ដើម្បីដោះស្រាយបញ្ហាការកើនឡើងនៃអត្រាចំណាកស្រុកក្នុងប្រទេស និងអាចផ្តល់នូវសិទ្ធិបោះឆ្នោតដល់អ្នកដែលមិនមានឈ្មោះក្នុងបញ្ជី ដោយសារតែការដឹងព័ត៌មានអំពីការបាត់ឈ្មោះរបស់ខ្លួនយឺតយ៉ាវ។ ការ

³ លិខិតបញ្ជាក់អត្តសញ្ញាណសម្រាប់បម្រើឲ្យការបោះឆ្នោត គឺជាឯកសារដែលបញ្ជាក់អត្តសញ្ញាណបណ្តោះអាសន្ន សម្រាប់ប្រជាពលរដ្ឋដែលគ្មានឯកសារបញ្ជាក់ឲ្យពួកគេចុះឈ្មោះបោះឆ្នោតបាន។ ឯកសារនេះ ត្រូវចេញដោយក្រុមប្រឹក្សាឃុំ/សង្កាត់។

ផ្លាស់ប្តូរនេះរួមមាន ការចុះឈ្មោះបោះឆ្នោតជាប្រចាំ ឬការចុះឈ្មោះដោយស្វ័យប្រវត្តិ⁴ ដែលអាចអនុញ្ញាតឲ្យមានការផ្លាស់ប្តូរ ឬកែតម្រូវបញ្ជីបោះឆ្នោត បើទោះជាកៀកថ្ងៃ បោះឆ្នោតក៏ដោយ។

- គួរបង្កើត ឬតែងតាំងនូវអង្គការក្នុងស្រុកមួយដែលមានវិជ្ជាជីវៈ មិនលម្អៀង ដែលមិន កើតចេញការបោះឆ្នោត ដើម្បីចុះឈ្មោះអ្នកបោះឆ្នោត ដោយផ្ទេរការទទួលខុសត្រូវនេះ ពីក្រុមប្រឹក្សាយុវស្សា ដែលកើតឡើងពីការបោះឆ្នោត ហើយប្រកាន់បក្សពួក។
- ដើម្បីបង្កើននូវភាពត្រឹមត្រូវនៃបញ្ជីបោះឆ្នោត និងសម្រួលដល់ដំណើរការចុះឈ្មោះ និង ការបោះឆ្នោតសម្រាប់ប្រជាពលរដ្ឋ ក្រសួងមហាផ្ទៃ គួរតែចុះបញ្ជីជនស៊ីវិល និងជម្រុញ ការចែកអត្តសញ្ញាណប័ណ្ណដល់ប្រជាពលរដ្ឋឲ្យបានគ្រប់ៗរូប។
- គ.ជ.ប គួរតែបោះជំហានក្នុងការធ្វើឲ្យប្រសើរឡើងនូវប្រព័ន្ធគ្រប់គ្រងទិន្នន័យនៅគ្រប់ ជាន់ថ្នាក់របស់រដ្ឋបាលបោះឆ្នោតទាំងអស់។ ក្នុងនោះរួមមាន ការត្រួតពិនិត្យដោយមាន ការសម្របសម្រួលជាងមុនក្នុងការប្រមូលទិន្នន័យ និងការបញ្ជូលទិន្នន័យ ការ ប្រើប្រាស់ប្រព័ន្ធទម្រង់អក្សរ និងការសរសេរតាមប្រព័ន្ធកុំព្យូទ័រឬបច្ចុប្បន្ន និងស្របតាម ប្រព័ន្ធព័ត៌មានវិទ្យាដែលបានប្រើប្រាស់រួច។

រាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋសភាគួរតែអនុម័តច្បាប់ដែលចាំបាច់ និងផ្តល់នូវធនធាន សមស្របសម្រាប់ការអនុវត្តកំណែទម្រង់ដែលបានផ្តល់ជាអនុសាសន៍ទាំងនេះ។

⁴ ការចុះឈ្មោះស្វ័យប្រវត្តិ នឹងតម្រូវឲ្យមានបញ្ជីជនស៊ីវិលពេញលេញមួយ នៅពេលដែលប្រជាពលរដ្ឋមានអាយុគ្រប់១៨ឆ្នាំ ឈ្មោះរបស់ ពួកគេនឹងត្រូវបូកបញ្ចូលទៅក្នុងបញ្ជីបោះឆ្នោតដោយស្វ័យប្រវត្តិ។

សាវតារ

ការចុះឈ្មោះបោះឆ្នោត និងការបោះឆ្នោតនៅកម្ពុជា

ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនៅខែកក្កដាខាងមុខនេះ នឹងក្លាយជាជំហានដ៏សំខាន់មួយក្នុងការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅក្នុងប្រទេសកម្ពុជា។ ប្រទេសកម្ពុជា បានរៀបចំការបោះឆ្នោតសភាចំនួនបួនលើក និងការបោះឆ្នោតឃុំ/សង្កាត់ចំនួនបីលើករួចមកហើយ ចាប់តាំងពីការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសឆ្នាំ១៩៩១មក។ ក្នុងខណៈដែលមានបញ្ហាមួយចំនួនកើតឡើងក្នុងការបោះឆ្នោតលើកមុនៗ ដូចជាអំពើហិង្សាទាក់ទងនឹងការបោះឆ្នោត ត្រូវបានដោះស្រាយ ប៉ុន្តែបញ្ហាប្រឈមផ្សេងៗទៀត នៅតែកើតមានឡើងដដែល។ ការខ្វះទំនុកចិត្តលើអព្យាក្រឹតភាពនៃរដ្ឋបាលបោះឆ្នោត^៥ និងកង្វល់អំពីសិទ្ធិសារព័ត៌មានមិនស្មើគ្នាសម្រាប់គ្រប់គណបក្សទាំងអស់ នៅតែបន្តកើតមានឡើង។ ដំណើរការក្នុងការដោះស្រាយពាក្យបណ្តឹង ការប្រើប្រាស់ធនធានរដ្ឋច្រើនហួសខុសទំនងដោយគួប្រដែងគណបក្សនយោបាយ និងបញ្ហាក្នុងការចុះឈ្មោះបោះឆ្នោត និងបញ្ជីបោះឆ្នោត^៦ ត្រូវបានលើកឡើងជាបញ្ហាចម្បងៗដទៃទៀត។ ជាពិសេស ការចុះឈ្មោះបោះឆ្នោតនៅតែបន្តមានបញ្ហារាំងស្ទះ និងការលំបាកដដែល។

ប្រទេសកម្ពុជាប្រកាន់យកនូវប្រព័ន្ធដែលបញ្ជាក់ពីភាពត្រឹមត្រូវ និងការចុះឈ្មោះបោះឆ្នោតប្រចាំឆ្នាំដែលឥតផ្លាស់ប្តូរ។ ប្រជាពលរដ្ឋមានរយៈពេល១ខែកន្លះជារៀងរាល់ឆ្នាំ ដើម្បីចុះឈ្មោះបោះឆ្នោត ឬផ្ទៀងផ្ទាត់ឈ្មោះរបស់ពួកគេ។ ការចុះឈ្មោះ និងការត្រួតពិនិត្យនេះ មានរយៈពេលចាប់ពីខែកញ្ញា ដល់ខែតុលា ប្រាំបួនខែមុនការបោះឆ្នោត។ រយៈពេលនេះស្ថិតនៅពាក់កណ្តាលនៃរដូវវស្សាដែលអាចបង្កឱ្យមានការលំបាកច្រើនក្នុងការធ្វើដំណើរ និងមានឧបសគ្គរាំងស្ទះផ្សេងៗដែលអាចធ្វើឱ្យប្រជាពលរដ្ឋមិនអាចប្រើប្រាស់សិទ្ធិក្នុងការបោះឆ្នោត។ ដំណើរការនេះ ត្រូវបានរៀបចំដោយក្រុមប្រឹក្សាឃុំ/សង្កាត់ដែលបានបោះឆ្នោតជ្រើសរើសនៅក្នុងមូលដ្ឋាន ហើយវាអាចបណ្តាលឱ្យមានទំនាស់ផលប្រយោជន៍ក្នុងការចងក្រងបញ្ជីបោះឆ្នោត។

⁵ ប្រទេសកម្ពុជាមានរចនាសម្ព័ន្ធបួនកម្រិតគ្រប់គ្រងការបោះឆ្នោត ដែលដឹកនាំដោយគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប)។ គ.ជ.ប មិនមានឋានៈអ្វីតាមច្បាប់រដ្ឋធម្មនុញ្ញទេ។ សមាជិកទាំងប្រាំបួននាក់របស់គណៈកម្មាធិការនេះ ត្រូវបានជ្រើសតាំងដោយក្រសួងមហាផ្ទៃ និងតែងតាំងដោយព្រះរាជក្រឹត្យ បន្ទាប់ពីមានការអនុម័តដោយសម្លេងភាគច្រើនក្នុងសភាជាតិ។

⁶ សម្រាប់ព័ត៌មានបន្ថែមអំពីគុណភាពនៃការបោះឆ្នោតនៅកម្ពុជា សូមមើល៖ គណៈកម្មាធិការដើម្បីការបោះឆ្នោតដោយសេរី និងយុត្តិធម៌នៅកម្ពុជា(ខុមហ្វ្រែល) *ការវាយតម្លៃចុងក្រោយ និងរបាយការណ៍ស្តីពីការបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រឆ្នាំ២០០៨*, ឆ្នាំ២០០៨; គណៈកម្មាធិការដើម្បីការបោះឆ្នោតដោយសេរី និងយុត្តិធម៌នៅកម្ពុជា(ខុមហ្វ្រែល) *ការវាយតម្លៃចុងក្រោយ និងរបាយការណ៍ស្តីពីការបោះឆ្នោតក្រុមប្រឹក្សាឃុំ/សង្កាត់ឆ្នាំ២០០៧*, ឆ្នាំ២០០៧; យន្តការបង្ការទំនាស់ក្នុងការបោះឆ្នោតនៅកម្ពុជា (ខប់សែល)នៃវិទ្យាស្ថានបណ្តុះបណ្តាល និងស្រាវជ្រាវដើម្បីអភិវឌ្ឍន៍កម្ពុជា(CDRI), *របាយការណ៍ស្តីពីការបោះឆ្នោតក្រុមប្រឹក្សាឃុំ/សង្កាត់ឆ្នាំ២០០៧*; វិទ្យាស្ថានជាតិប្រជាធិបតេយ្យសម្រាប់កិច្ចការអន្តរជាតិ(NDI), *ការបោះឆ្នោតនៅកម្ពុជា៖ មេរៀនដែលបានរៀនសូត្រ និងទិសដៅនាពេលអនាគត*, *របាយការណ៍ស្តីពីសន្និសីទក្រោយការបោះឆ្នោត*, ឆ្នាំ២០០៨; កម្មវិធីអភិវឌ្ឍន៍របស់អង្គការសហប្រជាជាតិ (UNDP), *ដំណោះស្រាយដោះស្រាយបញ្ហាក្នុងការបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រនៅកម្ពុជា* ដោយទីប្រឹក្សា Jaye Sitton, ឆ្នាំ២០០៨; សហគមន៍អឺរ៉ុប(EU), *របាយការណ៍ចុងក្រោយ៖ របស់កម្មសង្កេតការបោះឆ្នោតកម្ពុជា*, ឆ្នាំ២០០៨; កម្មវិធីអភិវឌ្ឍន៍របស់អង្គការសហប្រជាជាតិ(UNDP), *របាយការណ៍ស្តីពីការបោះឆ្នោតក្រុមប្រឹក្សាឃុំ/សង្កាត់នៅកម្ពុជាឆ្នាំ២០០៧*, ឆ្នាំ២០០៧; វិទ្យាស្ថានជាតិប្រជាធិបតេយ្យសម្រាប់កិច្ចការអន្តរជាតិ(NDI), គណៈកម្មាធិការអព្យាក្រឹត និងយុត្តិធម៌ ដើម្បីការបោះឆ្នោតដោយសេរី និងយុត្តិធម៌នៅកម្ពុជា(និកហ្វិច), មជ្ឈមណ្ឌលសម្រាប់ការសិក្សាស្រាវជ្រាវជាន់ខ្ពស់(CAS), គណៈកម្មាធិការដើម្បីការបោះឆ្នោតដោយសេរី និងយុត្តិធម៌នៅកម្ពុជា(ខុមហ្វ្រែល), *របាយការណ៍ស្តីពីសវនកម្មបញ្ជីបោះឆ្នោតនៅកម្ពុជា* ឆ្នាំ២០០៧។

ដំណើរការនៃការចុះឈ្មោះបោះឆ្នោតនេះ បានដាក់បន្ទុកយ៉ាងធ្ងន់លើអ្នកបោះឆ្នោតនៅក្នុងប្រទេសមួយដែលមានការបន្លាស់ទីជាទ្រង់ទ្រាយធំរបស់ពលករចំណាកស្រុក និងពលករតាមរដូវកាល។ ការចុះឈ្មោះបោះឆ្នោត និងការបញ្ជាក់ពីភាពត្រឹមត្រូវ ត្រូវតែអនុវត្តនៅក្នុងឃុំ/សង្កាត់ដែលអ្នកបោះឆ្នោតស្នាក់នៅ។ ការសម្របសម្រួលមិនត្រូវបានធ្វើឡើងសម្រាប់ពលករអន្តោប្រវេសន៍ ឬពលករនៅឯបរទេសឡើយ ដែលជារឿយៗ ពួកគេមិនមានពេលវេលា ឬថវិកាសម្រាប់ធ្វើដំណើរត្រឡប់ទៅឃុំ/សង្កាត់ដែលជាស្រុកកំណើតរបស់ខ្លួន ដើម្បីចុះឈ្មោះបោះឆ្នោតបានឡើយ។ អ្នកបោះឆ្នោតដែលមិនបានទៅផ្ទៀងផ្ទាត់ឈ្មោះរបស់ខ្លួន ក្នុងអំឡុងពេលនៃការចុះឈ្មោះបោះឆ្នោតប្រឈមនឹងការបាត់បង់សិទ្ធិបោះឆ្នោត។ ក្នុងឆ្នាំដែលត្រូវបោះឆ្នោត អ្នកបោះឆ្នោតដែលមិនរស់នៅអចិន្ត្រៃយ៍ក្នុងទីតាំងចុះឈ្មោះបោះឆ្នោតរបស់ខ្លួន នឹងត្រូវត្រឡប់ទៅទីតាំងចាស់ដែលខ្លួនបានចុះឈ្មោះដើម្បីបោះឆ្នោត ដូចមានចែងក្នុងក្របខ័ណ្ឌច្បាប់នៃប្រទេសកម្ពុជាថា គ្មានការចុះឈ្មោះបោះឆ្នោតថ្មី/ការផ្ទេរឈ្មោះបោះឆ្នោត ឬការបោះឆ្នោតសម្រាប់អ្នកដែលមិនរស់នៅអចិន្ត្រៃយ៍ ក្នុងរយៈពេលប្រាំបីខែមុនការបោះឆ្នោតឡើយ។

ការតម្រូវឲ្យបញ្ជាក់អត្តសញ្ញាណសម្រាប់ការចុះឈ្មោះបោះឆ្នោតនៅតែមានភាពស្មុគស្មាញសម្រាប់ប្រជាពលរដ្ឋ ដែលមិនមានអត្តសញ្ញាណប័ណ្ណថ្មី ឬត្រឹមត្រូវ។ ទោះបីជាមានការរៀបចំផែនការអស់រយៈពេលជាច្រើនឆ្នាំ និងមានជំនួយផ្នែកហិរញ្ញវត្ថុ និងបច្ចេកទេសពីអន្តរជាតិក៏ដោយ ក៏រាជរដ្ឋាភិបាលនៅតែមិនបានផ្តល់អត្តសញ្ញាណប័ណ្ណជូនដល់ប្រជាពលរដ្ឋគ្រប់រូប និងមិនអាចបង្កើតឲ្យមានការចុះឈ្មោះជនស៊ីវិលដោយភាពសុក្រិត និងត្រឹមត្រូវបានដែរ។ ប្រជាពលរដ្ឋដែលគ្មានអត្តសញ្ញាណប័ណ្ណត្រូវមានការយល់ដឹងអំពីទម្រង់ ប្លង់កសារពាក់ព័ន្ធជាច្រើនដែលត្រូវការសម្រាប់ការចុះឈ្មោះបោះឆ្នោតដើម្បីបំពេញតាមលក្ខខណ្ឌទុកជាភស្តុតាងបញ្ជាក់ពីសញ្ជាតិ អាយុ ទីលំនៅ និងរូបថត។ តម្រូវឲ្យមានភស្តុតាងបញ្ជាក់ពីលំនៅឋាន ដែលនាំឲ្យអ្នកគ្មានផ្ទះសំបែង ឬជនភៀសខ្លួនគ្មានសិទ្ធិបោះឆ្នោត។ ភាពទន់ខ្សោយក្នុងការផ្តល់ឯកសារអត្តសញ្ញាណប័ណ្ណ នៅក្នុងប្រទេសនាំឲ្យមានការចាត់វិធានការកាត់បន្ថយបន្ទុកភស្តុតាង ដែលប្រើប្រាស់សម្រាប់បញ្ជាក់អត្តសញ្ញាណរបស់អ្នកបោះឆ្នោតនៅក្នុងការិយាល័យបោះឆ្នោត ដែលអាចបណ្តាលឲ្យមានភាពមិនច្បាស់លាស់ និងបង្កឱកាសដល់ការប្រព្រឹត្តល្មើសនៅថ្ងៃបោះឆ្នោត។ ការផ្លាស់ប្តូរនាពេលថ្មីៗនេះនៅក្នុងនីតិវិធីចុះឈ្មោះបោះឆ្នោតឆ្នាំ២០១១ ដែលរួមមាន ការពន្យារកាលបរិច្ឆេទសម្រាប់ការចុះឈ្មោះបោះឆ្នោត និងការដាក់ពាក្យបណ្តឹង និងការទទួលយកអត្តសញ្ញាណប័ណ្ណផុតកំណត់ក្នុងគោលបំណងបម្រើឲ្យការចុះឈ្មោះបោះឆ្នោត ត្រូវបានអនុម័តដើម្បីធ្វើឲ្យដំណើរការនេះមានភាពងាយស្រួល ប៉ុន្តែមិនត្រូវបានផ្សព្វផ្សាយគ្រប់គ្រាន់ដល់សាធារណជនទូទៅនោះទេ។

សម្រាប់រយៈពេលនៃការចុះឈ្មោះឆ្នាំ២០១១ អង្គការ NICFEC បានអនុវត្តកម្មវិធីតាមដានភាពត្រឹមត្រូវនៃបញ្ជី/ការចុះឈ្មោះបោះឆ្នោត ដោយមានជំនួយផ្នែកបច្ចេកទេសពីវិទ្យាស្ថានជាតិ NDI។ មុនពេលការចុះឈ្មោះ ការធ្វើសំណាកចែងជនជាច្រើនដំណាក់កាល ត្រូវបានអនុវត្តដើម្បីជ្រើសរើសឃុំ/សង្កាត់ ចំនួន៣០០ ក្នុងចំណោមឃុំ/សង្កាត់ ១.៦២១ នៅក្នុងប្រទេសកម្ពុជាដើម្បីធ្វើការសង្កេត និងបានដាក់ពង្រាយអ្នកសង្កេតការណ៍ចំនួន៣១៨នាក់ ឲ្យចុះមើលដំណើរការនៃការចុះឈ្មោះបោះឆ្នោត។ ទិន្នន័យដែលបានពីការសង្កេតការណ៍របស់អង្គការ NICFEC បានបង្ហាញពីបញ្ហាដែលកើតឡើងក្នុងដំណើរការចុះឈ្មោះបោះឆ្នោតឆ្នាំ២០១១។ លទ្ធផលទាំងនេះ

របាយការណ៍ស្តីពីសវនកម្មបញ្ជីបោះឆ្នោតនៅកម្ពុជាឆ្នាំ២០១៣ របស់វិទ្យាស្ថានជាតិ NDI

ស្រដៀងគ្នាទៅនឹងការរកឃើញរបស់អ្នកសង្កេតការណ៍ឯករាជ្យផ្សេងទៀតដែរ។⁷ នៅតាមឃុំ/សង្កាត់ ជាងពាក់កណ្តាល (៥០,៥%) ស្មៀនឃុំបានចុះឈ្មោះឲ្យអ្នកបោះឆ្នោតដែលមិនបានមកការិយាល័យ ចុះឈ្មោះបោះឆ្នោតដោយផ្ទាល់ ដែលនេះគឺជាលក្ខខណ្ឌនៃច្បាប់។ ជិតមួយភាគបួននៃឃុំ/សង្កាត់ ទាំងនោះ (២៣,១%) បានអនុញ្ញាតឲ្យប្រជាពលរដ្ឋចុះឈ្មោះបោះឆ្នោត ដោយមិនចាំបាច់មាន ឯកសារបញ្ជាក់អត្តសញ្ញាណណាមួយឡើយ។ នៅឃុំ/សង្កាត់ ១៨,៤% ប្រជាពលរដ្ឋត្រូវបាន បដិសេធសម្រាប់ការប្រើប្រាស់អត្តសញ្ញាណប័ណ្ណដុតកំណត់ ទោះបីជាករណីនេះ ត្រូវបាន អនុញ្ញាតហើយក៏ដោយ។ នៅឃុំ/សង្កាត់ ៦២% ប្រជាពលរដ្ឋ ត្រូវបានបដិសេធដោយសារឯកសារ មិនគ្រប់គ្រាន់ ដែលធ្វើឲ្យកើតមានមន្ទិលសង្ស័យជុំវិញសមត្ថភាពនៃកិច្ចប្រឹងប្រែងអប់រំសម្រាប់ការ ចុះឈ្មោះបោះឆ្នោត។

សវនកម្មបញ្ជីឈ្មោះបោះឆ្នោតកាលពីមុន បានបង្ហាញឲ្យឃើញពីភាពមិនប្រក្រតីមួយចំនួនក្នុង បញ្ជីបោះឆ្នោត។ នៅឆ្នាំ២០០៧ វិទ្យាស្ថានជាតិ NDI ក្នុងភាពជាដៃគូជាមួយអង្គការ NICFEC គណៈកម្មាធិការដើម្បីការបោះឆ្នោតដោយសេរី និងយុត្តិធម៌នៅកម្ពុជា (COMFREL) និង មជ្ឈមណ្ឌលសម្រាប់ការសិក្សាស្រាវជ្រាវជាន់ខ្ពស់ (CAS) បានធ្វើសវនកម្មបញ្ជីឈ្មោះបោះឆ្នោតលើ សំណាកនៃអ្នកផ្តល់ចម្លើយចំនួន៣.៨៥០នាក់ ដោយរកឃើញថា ប្រជាពលរដ្ឋមានសិទ្ធិបោះឆ្នោត ១១,២% មិនមានឈ្មោះក្នុងបញ្ជីបោះឆ្នោតទេ។ ក្នុងការធ្វើតេស្តពីបញ្ជីទៅមនុស្ស សវនកម្មនេះ ក៏ បានរកឃើញផងដែរថា បញ្ជីបោះឆ្នោតឆ្នាំ២០០៦ ហួសសម័យកាលទៅហើយ ដោយសារមាន ឈ្មោះមនុស្សពិតត្រឹមតែជាងបីភាគបួន (៧៧,៣%) ប៉ុណ្ណោះដែលនៅមានសុពលភាព។ នៅឆ្នាំ ២០០៨ សវនកម្មដោយអង្គការទាំងនេះ បានបង្ហាញពីភាពប្រសើរឡើងនូវផ្នែកសុពលភាព/ បច្ចុប្បន្នភាពនៃបញ្ជីបោះឆ្នោត ប៉ុន្តែក៏មានការលុបឈ្មោះមនុស្សខុសជាច្រើននាក់ផងដែរ។

គោលដៅ និងកម្មវត្ថុរបស់ VRA

ខណៈដែលនៅមិនទាន់មានប្រទេសណាមួយ មានបញ្ជីបោះឆ្នោតល្អឥតខ្ចោះ១០០% នោះ ការបញ្ជាក់ពីភាពត្រឹមត្រូវលើគុណភាពនៃបញ្ជីបោះឆ្នោតដឹងករាជ្យតាមរយៈការធ្វើសវនកម្ម អាច ជួយស្វែងរក និងការពារការក្លែងបន្លំបែបអេឡិចត្រូនិច កែតម្រូវ កំហុសឆ្គងផ្នែករដ្ឋបាល និងលើក កម្ពស់ទំនុកចិត្តពីសាធារណជនទូទៅ ក្នុងដំណើរបោះឆ្នោតនៅថ្ងៃបោះឆ្នោត និងក្រោយថ្ងៃ បោះឆ្នោត។ កម្មវត្ថុនៃសវនកម្មបញ្ជីបោះឆ្នោតឆ្នាំ២០១៣ រួមមាន៖

- ១. ដោះស្រាយក្តីបារម្ភដែលបានលើកឡើងទាក់ទងនឹងគុណភាពនៃបញ្ជីបោះឆ្នោត
- ២. បញ្ជាក់នូវភាពប្រសើរឡើងនៃបញ្ជីបោះឆ្នោត ដោយការធ្វើបច្ចុប្បន្នភាព និងការសម្អាត បញ្ជី
- ៣. កសាងទំនុកចិត្តជាសាធារណៈ លើដំណើរការនៃការបោះឆ្នោត

⁷ COMFREL និងអង្គការប្រជាធិបតេយ្យ និងសិទ្ធិមនុស្សក្នុងប្រតិបត្តិការ (DHRAC) បានចុះធ្វើការតាមដានក្នុងរយៈពេលនៃការ ចុះឈ្មោះបោះឆ្នោតឆ្នាំ២០១១ និងបានចេញលទ្ធផលស្រដៀងគ្នានេះផងដែរ។

ដោយសម្គាល់ឃើញពីចំណុចខ្សោយនៃបញ្ជីបោះឆ្នោត VRA អាចបង្កើតឲ្យមានអនុសាសន៍សំខាន់ៗ លើវិធីសាស្ត្រធ្វើឲ្យប្រសើរឡើងនូវបញ្ជីបោះឆ្នោតក្នុងពេលអនាគត និងដើម្បីពង្រឹងដំណើរការប្រជាធិបតេយ្យ។

លទ្ធផលរបស់ VRA ទាំងឡាយ ឆ្លុះបញ្ចាំងឲ្យឃើញពីគុណភាពនៃបញ្ជីបោះឆ្នោត មិនត្រឹមតែទទួលបានឥទ្ធិពលពីសកម្មភាពរបស់ស្ថាប័នគ្រប់គ្រងការបោះឆ្នោតប៉ុណ្ណោះទេ ថែមទាំងពីសកម្មភាពផ្សេងៗទៀតរបស់រាជរដ្ឋាភិបាល អង្គការមិនមែនរដ្ឋាភិបាល គណបក្សនយោបាយ និងប្រជាពលរដ្ឋផងដែរ។ នេះគឺជារឿងពិតនៅក្នុងប្រទេសកម្ពុជា ដែលប្រព័ន្ធចុះឈ្មោះបោះឆ្នោតតម្រូវឲ្យអ្នកបោះឆ្នោតមានការយល់ដឹងអំពីនីតិវិធីនៃការចុះឈ្មោះបោះឆ្នោត និងកាលវិភាគនៃការចុះឈ្មោះមានឯកសារបញ្ជាក់អត្តសញ្ញាណដែលត្រូវការដើម្បីចុះឈ្មោះ មានចំណាប់អារម្មណ៍ និងឆន្ទៈចង់ទៅចុះឈ្មោះបោះឆ្នោតដោយខ្លួនឯង។ ដូច្នោះ លទ្ធផល និងអនុសាសន៍របស់ VRA អាចផ្តល់ជាអត្ថប្រយោជន៍ដល់អ្នកដើរតួនាទីទាំងឡាយដែលពាក់ព័ន្ធនឹងការបោះឆ្នោត។

វិធីសាស្ត្រ

VRA គឺជាការវាយតម្លៃបែបវិទ្យាសាស្ត្រ និងជាប្រព័ន្ធនៅលើគុណភាពនៃបញ្ជីបោះឆ្នោតតាមរយៈការត្រួតពិនិត្យ និងការប្រមូលមូលការពិតជុំវិញស្ថានភាពនៃការចុះឈ្មោះរបស់អ្នកផ្តល់ចម្លើយ ទីតាំងប្រកបដោយស្នាក់នៅ និងព័ត៌មានផ្ទាល់ខ្លួនរបស់ពួកគេ ដែលបានមកពីឯកសារបញ្ជាក់អត្តសញ្ញាណ។ VRA មិនផ្អែកលើគំនិតរបស់អ្នកផ្តល់ចម្លើយលើប្រធានបទដូចជា ភាពងាយស្រួលក្នុងការចុះឈ្មោះ និងគោលបំណងក្នុងការបោះឆ្នោត។ ព័ត៌មាននេះ ត្រូវបានប្រមូលមូល ប៉ុន្តែមិនត្រូវបានប្រើប្រាស់ដើម្បីវាយតម្លៃលើគុណភាពនៃបញ្ជីបោះឆ្នោតឡើយ។

ទោះបីជា VRA អាចផ្តល់ព័ត៌មានគួរឲ្យជឿទុកចិត្តអំពីបញ្ជីបោះឆ្នោតក៏ដោយ ក៏អ្វីដែល VRA អាចធ្វើទៅបាននោះ នៅមានកម្រិតនៅឡើយ។ ការធ្វើសវនកម្មបញ្ជីបោះឆ្នោត មិនអាចចុះឈ្មោះឲ្យអ្នកបោះឆ្នោតទេ។ នៅប្រទេសកម្ពុជា ក្រុមប្រឹក្សាយុវស្សាភ្នាក់ងារទទួលខុសត្រូវលើការចុះឈ្មោះបោះឆ្នោត រីឯគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ទទួលខុសត្រូវលើការចងក្រង និងការរក្សាបញ្ជីបោះឆ្នោត។ លទ្ធផលដែលប្រមូលបានពីបុគ្គលម្នាក់ៗ មិនអាចប្រើប្រាស់យកទៅដោះស្រាយបញ្ហាក្នុងបញ្ជីបោះឆ្នោតបានទេ ដោយសារអ្នកផ្តល់ចម្លើយគ្រាន់តែជាសំណាកនៃចំនួនប្រជាជនប៉ុណ្ណោះ។ VRA មិនបានបង្ហាញ ពីព័ត៌មានស្តីពីមូលហេតុនានា នៃស្ថានភាពរបស់បញ្ជីបោះឆ្នោត ឬវាយតម្លៃលើទិដ្ឋភាពផ្សេងៗនៃដំណើរការបោះឆ្នោតឡើយ។ VRA មិនអាចបញ្ជាក់ថា តើឯកសារដែលបញ្ជាក់អត្តសញ្ញាណរបស់ប្រជាពលរដ្ឋ ត្រូវបានធ្វើឡើងត្រឹមត្រូវអនុលោមតាមច្បាប់ក្នុងប្រទេសដែរឬយ៉ាងណានោះទេ។ VRA គ្រាន់តែវាយតម្លៃលើគុណភាពនៃបញ្ជីឈ្មោះដែលក្រុមសវនករអាចរកបានប៉ុណ្ណោះ។ VRA នឹងមិនអាចដឹងអំពីរាល់ការផ្លាស់ប្តូរបញ្ជីឈ្មោះជាផ្លូវការណាមួយឡើយ។

ស្របតាមវិធីសាស្ត្រស្តង់ដារដែលត្រូវបានអនុវត្តនៅទូទាំងពិភពលោក VRA នៅកម្ពុជាឆ្នាំ ២០១៣ បានរួមបញ្ចូលការធ្វើតេស្តជាក់ស្តែងផ្អែកលើសំណាកចំនួនពីរប្រភេទ៖ ទី១ តេស្តពីបញ្ជី

ទៅមនុស្ស និងទី២ គេស្តីពីមនុស្សទៅបញ្ជី ព្រមជាមួយនឹងសវនកម្មក្នុងចំណែកណាមួយដោយ កុំព្យូទ័រលើបញ្ជីបោះឆ្នោតទាំងមូល។

គេស្តីពីបញ្ជីទៅមនុស្ស

ការធ្វើគេស្តីពីបញ្ជីទៅមនុស្ស ស្វែងរកដើម្បីធានាថា រាល់ឈ្មោះទាំងអស់នៅក្នុងបញ្ជី បោះឆ្នោត គឺសុទ្ធសឹងតែជាឈ្មោះរបស់មនុស្សពិតប្រាកដដែលមានសិទ្ធិបោះឆ្នោត ហើយព័ត៌មាន របស់ពួកគេដូចជាអាសយដ្ឋានជាដើមនោះពិតជាមានភាពត្រឹមត្រូវ និងមានបច្ចុប្បន្នភាព។ ដៃគូ របស់VRA បានធ្វើការជ្រើសរើសសំណាកឈ្មោះមួយចំនួនចេញពីបញ្ជីបោះឆ្នោតដោយចៃដន្យ ហើយដាក់ពង្រាយអ្នកសម្ភាសន៍ដើម្បីទៅស្វែងរក និងសាកសួរបុគ្គលទាំងនោះ។ ដៃគូរបស់ VRA ក៏បានប្រឹងប្រែងស្វែងរកសំណាកបុគ្គលនៅក្នុងបញ្ជីលុបឈ្មោះបោះឆ្នោតដែរ ដើម្បីបញ្ជាក់ថា បុគ្គលទាំងនោះពិតជាត្រូវបានដកចេញពីបញ្ជីបោះឆ្នោតដោយត្រឹមត្រូវ។

គេស្តីពីមនុស្សទៅបញ្ជី

ការធ្វើគេស្តីពីមនុស្សទៅបញ្ជី ស្វែងរកដើម្បីកំណត់ពីសមាមាត្រប្រជាជនដែលមានសិទ្ធិ បោះឆ្នោតមានឈ្មោះនៅក្នុងបញ្ជីបោះឆ្នោត។ អ្នកសម្ភាសន៍បានជ្រើសរើសដោយចៃដន្យ និងបាន សម្ភាសន៍ប្រជាពលរដ្ឋដែលមានសិទ្ធិបោះឆ្នោតនៅក្នុងភូមិគោលដៅ ហើយស្វែងរកអ្នកផ្តល់ ចម្លើយពីប្រភេទភូមិមាន៖ ប្រជាពលរដ្ឋអាយុ ១៨ឆ្នាំ ជនពិការ មនុស្សស្លាប់ និងប្រជាពលរដ្ឋ ដែលទើបតាំងទីលំនៅថ្មី។ សវនករ បានប្រៀបធៀបភាពត្រឹមត្រូវនៃព័ត៌មានផ្ទាល់ខ្លួនរបស់អ្នក បោះឆ្នោតលើការប្រើប្រាស់ឯកសារដែលបញ្ជាក់អត្តសញ្ញាណក្នុងអំឡុងពេលនៃការចុះឈ្មោះ និង ព័ត៌មាននៅក្នុងបញ្ជីបោះឆ្នោត។

សវនកម្ម ដោយកុំព្យូទ័រ

សវនកម្មដោយកុំព្យូទ័រ គឺជាលក្ខណៈពិសេសនៃវិធីសាស្ត្រ VRA ជាសកល ដែលជាការ បំពេញបន្ថែមលើការធ្វើគេស្តីជាក់ស្តែងរបស់ VRA ។ សវនកម្មដោយកុំព្យូទ័រ ត្រូវបានអនុវត្តដោយ ប្រើប្រាស់ការវិភាគស្វ័យប្រវត្តិលើបញ្ជីបោះឆ្នោតទាំងមូល ដើម្បីស្វែងរកការចុះឈ្មោះជាន់គ្នា និង ច្រើនដង កំណត់អត្រានៃការរក្សាទុកឯកសារមិនត្រឹមត្រូវ និងមិនគ្រប់ជ្រុងជ្រោយ និងបង្ហាញពី រាល់បញ្ហាមួយចំនួនដូចជា ការចុះឈ្មោះអ្នកបោះឆ្នោតមិនទាន់គ្រប់អាយុជាដើម។ ទោះជាយ៉ាង ណាក៏ដោយ គ.ជ.ប មិនបានផ្តល់បញ្ជីបោះឆ្នោតថ្នាក់ជាតិជាទម្រង់អេឡិចត្រូនិចដែលអាចវិភាគបានឡើយ។ ដោយសារតែភាពសុំញ៉ាំនៃទម្រង់អក្សរខ្មែរ និងហេតុដែល គ.ជ.ប មិនប្រើប្រាស់ពុម្ពអក្សរខ្មែរ យូនីកូដស្តង់ដារនោះ ទម្រង់ឯកសារបោះពុម្ពនៃបញ្ជីបោះឆ្នោតទាំងអស់ជា PDF មិនអាចប្តូរទៅជា ទម្រង់មួយដើម្បីធ្វើការវិភាគឲ្យបានទាន់ពេលវេលាសម្រាប់របាយការណ៍នេះបានទេ ។

ដៃគូ VRA បានរៀបចំធ្វើសវនកម្មដោយកុំព្យូទ័រលើព័ត៌មាននៃការិយាល័យបោះឆ្នោត និង ទិន្នន័យបោះឆ្នោតដែលអាចរកបានជាសាធារណៈ។ ដើម្បីកំណត់ពីទំនាក់ទំនងរវាងបញ្ជីបោះឆ្នោត និងចំនួនប្រជាជននៅក្នុងប្រទេសកម្ពុជា ការប្រៀបធៀបបែបប្រជាសាស្ត្រមួយ ត្រូវបានធ្វើឡើង រវាងបញ្ជីបោះឆ្នោត និងសម្រង់គូលេខចំនួនប្រជាជនគ្រប់អាយុបោះឆ្នោតនៃចំណោលប្រជា- សាស្ត្រ ឆ្នាំ២០១៣ នាពេលបច្ចុប្បន្ន ដែលបានមកពី គ.ជ.ប និងវិទ្យាស្ថានជាតិស្ថិតិ (NIS)។ ការ

វិភាគត្រូវបានធ្វើឡើងនៅតាមថ្នាក់ខេត្ត ទាក់ទងនឹងការប្រែប្រួលក្នុងអំឡុងពេលនៃការកែប្រែបញ្ជី
បោះឆ្នោត ឆ្នាំ២០១២ ក៏ដូចជាការត្រួតពិនិត្យបញ្ជីឈ្មោះនៃការិយាល័យបោះឆ្នោតឆ្នាំ២០១៣ ដែល
នឹងត្រូវប្រើប្រាស់សម្រាប់ការបោះឆ្នោតនាពេលខាងមុខ។

លក្ខខណ្ឌនៃការវាយតម្លៃ

VRA បានប្រើប្រាស់លក្ខខណ្ឌសំខាន់ៗបីដើម្បីវាយតម្លៃលើគុណភាពនៃបញ្ជីបោះឆ្នោត៖

- **ភាពទូលំទូលាយ/ភាពពេញលេញ៖** វាយតម្លៃលើសមាមាត្រនៃអ្នកមានសិទ្ធិ
បោះឆ្នោត ដែលត្រូវបានរាប់បញ្ចូលទៅក្នុងបញ្ជីបោះឆ្នោត (កំណត់ដោយការធ្វើតេស្ត
ពីមនុស្សទៅបញ្ជី)
- **សុពលភាព/ភាពឆ្លាតវៃ/ភាពសុពលភាពដែរឬទេ?** ហើយតើបញ្ជីឈ្មោះនេះមានផ្ទុកព័ត៌មានដែល
បង្ហាញពីការតាំងទីលំនៅបច្ចុប្បន្នរបស់អ្នកបោះឆ្នោតដែរឬទេ? (កំណត់ដោយការធ្វើ
តេស្តពីបញ្ជីទៅមនុស្ស)
- **ភាពត្រឹមត្រូវ៖** វាស់វែងកម្រិតលម្អៀងក្នុងការបញ្ចូលទិន្នន័យរបស់អ្នកបោះឆ្នោត
ម្នាក់ៗ (ទាំងការធ្វើតេស្តពីមនុស្សទៅបញ្ជី និងពីបញ្ជីទៅមនុស្ស)។

លក្ខខណ្ឌទាំងនេះ ត្រូវបានទទួលស្គាល់ថាជាការវាស់វែងខ្នាតអន្តរជាតិក្នុងចំណោមស្ថាប័ន
គ្រប់គ្រងការបោះឆ្នោតនានា ហើយត្រូវបានប្រើប្រាស់ក្នុងសវនកម្មបញ្ជីបោះឆ្នោតលើកមុនៗ នៅ
ប្រទេសកម្ពុជា ក្នុងឆ្នាំ២០០៧ និងឆ្នាំ២០០៨។ ការព្យាយាមកំណត់អត្រាគោលដៅ ឬអត្រាដែល
អាចទទួលយកបាន ក្នុងចំណោមការវាស់វែងទាំងបីនេះ នឹងត្រូវយកមកពិចារណាលើវិធីសាស្ត្រនៃ
ការចុះឈ្មោះនៅក្នុងប្រទេសនោះ។

ការរៀបចំសវនកម្ម

ដើម្បីប្រមូលទិន្នន័យសម្រាប់ការធ្វើតេស្តរបស់ VRA អ្នកសម្ភាសន៍ត្រូវបានដាក់ពង្រាយនៅ
តាមភូមិជាង៨៣០ ក្នុងឃុំចំនួន៤១៤ ទូទាំង២៤រាជធានី/ខេត្ត ក្នុងប្រទេសកម្ពុជា។ (សូមមើល
ឧបសម្ព័ន្ធនៃសម្រាប់ផែនទីឃុំ/សង្កាត់ ដែលត្រូវបានចុះសម្ភាសន៍)

អ្នកសម្ភាសន៍ម្នាក់ៗ មានភារកិច្ចសម្ភាសន៍មនុស្សបួននាក់ ដែលមានឈ្មោះនៅក្នុងបញ្ជី
បោះឆ្នោត មនុស្សពីរនាក់ពីក្នុងបញ្ជីលុបឈ្មោះបោះឆ្នោត និងប្រជាពលរដ្ឋកម្ពុជាដែលមានសិទ្ធិ
បោះឆ្នោតចំនួនបួននាក់ ដែលត្រូវបានជ្រើសរើសដោយចៃដន្យ (ប្រុសពីរនាក់ និងស្ត្រីពីរនាក់) ក៏
ដូចជាអ្នកផ្តល់ចម្លើយកូតាចំនួនពីរនាក់ទៀតផងដែរ។ សរុបមក VRA បានសម្ភាសន៍ជាមួយប្រជា-
ពលរដ្ឋកម្ពុជាចំនួន៤.៨៩៣នាក់។ ដូចមានបង្ហាញក្នុងតារាងខាងក្រោម ភាពលម្អៀងមានកម្រិត
ខុសៗគ្នាសម្រាប់ការធ្វើតេស្តនីមួយៗ ចាប់ពី២,០% ដល់ ៣,៥% និងទំនុកចិត្តនៃភាពត្រឹមត្រូវ
សម្រាប់ការធ្វើតេស្តទាំងអស់គឺ៩៥%។

| | មនុស្សទៅបញ្ជី | បញ្ជីទៅមនុស្ស |
|-----------------|---|--|
| ប្រជាជន | ប្រជាពលរដ្ឋដែលមានសិទ្ធិបោះឆ្នោតនៅក្នុងប្រទេសកម្ពុជា | a) អ្នកមានឈ្មោះក្នុងបញ្ជីបោះឆ្នោត ឆ្នាំ ២០១២ (សម្រាប់ការបោះឆ្នោតឆ្នាំ២០១៣) b) អ្នកមានឈ្មោះក្នុងបញ្ជីលុបឈ្មោះបោះឆ្នោតឆ្នាំ២០១២ |
| អ្នកផ្តល់ចម្លើយ | ប្រជាពលរដ្ឋមានសិទ្ធិបោះឆ្នោត ចំនួន២.៤៧២ នាក់ | អ្នកដែលបានចុះឈ្មោះឆ្នាំ២០១២ ចំនួន ១.៦៥៦នាក់ បូកជាមួយអ្នកដែលមានឈ្មោះក្នុងបញ្ជីលុបឈ្មោះបោះឆ្នោតចំនួន៧៦៥នាក់ |
| កម្រិតលម្អៀង | ភាពលម្អៀង± ២,០% និងកម្រិតទំនុកចិត្ត ៩៥% | កម្រិតលម្អៀង ±២,៥% និងកម្រិតទំនុកចិត្ត ៩៥% កម្រិតលម្អៀងសម្រាប់បញ្ជីលុបឈ្មោះបោះឆ្នោត ±៣,៥% |

ការធ្វើសំណាក

VRA ត្រូវបានអនុវត្តដោយប្រើប្រាស់សំណាកដោយចៃដន្យជាតំណាងក្នុងដំណាក់កាលជាច្រើន ក្រោមការណែនាំរបស់បណ្ឌិត **ហ៊ាន សុខុម (Hean Sokhom)** ប្រធានមជ្ឈមណ្ឌលសម្រាប់ការសិក្សាស្រាវជ្រាវជាន់ខ្ពស់ (CAS) និងលោកស្រី **Anastasia Soeryadinata Wibawa** អ្នកជំនាញខាងសវនកម្មបញ្ជីបោះឆ្នោតនៃវិទ្យាស្ថានជាតិ NDI ។ VRA ត្រូវបានធ្វើឡើងនៅទូទាំងប្រទេស តាមរយៈសំណាកបែបស្ថិតិ ដោយផ្អែកលើការព្យាករណ៍ចំនួនប្រជាជនគ្រប់អាយុបោះឆ្នោតរបស់វិទ្យាស្ថានជាតិស្ថិតិ (NIS)។^១

ក្នុងចំណោមឃុំ/សង្កាត់ ចំនួន១.៦៣៣ នៃប្រទេសកម្ពុជា ឃុំ/សង្កាត់ ចំនួន៤១៥ (ច្រើនជាង២៥% នៃឃុំ/សង្កាត់ទាំងអស់) ត្រូវបានជ្រើសរើសដោយចៃដន្យជាឯកតានៃសំណាកមូលដ្ឋាន (កម្រិតបឋម) សម្រាប់ការធ្វើតេស្តទាំងពីរ។^២ ក្នុងឃុំ/សង្កាត់នីមួយៗ ភូមិចំនួនពីរ ត្រូវបានជ្រើសរើសជាឯកតាសំណាកកម្រិតទី២។ ភូមិមួយសម្រាប់ការធ្វើតេស្តពីបញ្ជីទៅមនុស្ស និងភូមិមួយទៀតសម្រាប់ការធ្វើតេស្តពីមនុស្សទៅបញ្ជី។ ដើម្បីចៀសផុតពីភាពលម្អៀង VRA បានអនុវត្តនីតិវិធីសម្រាប់ជំនួសដ៏តឹងរឹង ដែលមិនអនុញ្ញាតឲ្យមានការជំនួសណាមួយឡើយ លើកលែងតែបុគ្គលនោះផ្ទាល់បដិសេធមិនព្រមឲ្យជួបសម្ភាសន៍ ។


សម្រាប់ការធ្វើតេស្តពីបញ្ជីទៅមនុស្ស កម្មវិធីកុំព្យូទ័របានជ្រើសរើសការិយាល័យបោះឆ្នោតមួយដោយចៃដន្យនៅក្នុងភូមិមួយ ចេញពីឃុំ/សង្កាត់សំណាកនីមួយៗ។ បន្ទាប់មក កម្មវិធីនេះបាន

^១ដើម្បីកំណត់ពីការបែងចែកសំណាក VRA នៅតាមខេត្ត វិទ្យាស្ថានជាតិ NDI បានសម្រេចមិនប្រើប្រាស់ចំនួនឈ្មោះដែលមានក្នុងបញ្ជីបោះឆ្នោតទេ ដោយសារតែ VRA ចង់បានចំនួនប្រជាជនដែលមានសិទ្ធិបោះឆ្នោតទាំងអស់ មិនមែនត្រឹមតែប្រជាពលរដ្ឋដែលមានឈ្មោះក្នុងបញ្ជីបោះឆ្នោតស្រាប់នោះទេ។ ការវាយតម្លៃរបស់NIS គឺជាការព្យាករណ៍បែបវិទ្យាសាស្ត្រដែលពិចារណាលើអត្រាកំណើត និងអត្រាមរណៈ និងចំណាកស្រុក ហើយត្រូវបានទទួលស្គាល់ជាផ្លូវការ និងប្រើប្រាស់នៅប្រទេសកម្ពុជា សម្រាប់គោលដៅអភិវឌ្ឍន៍ និងគោលនយោបាយ។

^២ដោយសារភាពដាច់ស្រយាល និងការពិបាកក្នុងការចូលទៅកាន់ឃុំ/សង្កាត់នៃសំណាកមួយ ឃុំមួយក្នុងខេត្តក្រចេះ ត្រូវបានលុបចេញពីសំណាក ដែលធ្វើឲ្យចំនួនឃុំសរុបទាំងអស់នៅសល់ត្រឹម៤១៤។


ជ្រើសរើសឈ្មោះមនុស្សបួននាក់ដោយចៃដន្យចេញពីបញ្ជីបោះឆ្នោតនៅក្នុងការិយាល័យបោះឆ្នោត និងមនុស្សពីរនាក់ទៀតចេញពីបញ្ជីលុបឈ្មោះបោះឆ្នោតនៅក្នុងការិយាល័យនោះ។ សរុបមកយើង បានធ្វើការសង្កេតលើអ្នកផ្តល់ចម្លើយចំនួន១.៦៥៦នាក់ ពីបញ្ជីបោះឆ្នោតឆ្នាំ២០១២ និងអ្នកផ្តល់ ចម្លើយ៧៦៥នាក់ ពីបញ្ជីលុបឈ្មោះបោះឆ្នោត។ ដើម្បីស្វែងរកអ្នកផ្តល់ចម្លើយ អ្នកសម្ភាសន៍បាន ធ្វើដំណើរទៅកាន់អាសយដ្ឋានរបស់បុគ្គលទាំងនោះ ប្រសិនបើមានកត់ត្រានៅក្នុងបញ្ជីបោះឆ្នោត ឬប្រសិនបើនៅទីតាំងដែលមិនមានអាសយដ្ឋាន ឬនៅទីតាំងដែលគ្មានមនុស្សនៅផ្ទះវិញ អ្នក សម្ភាសន៍បាននិយាយជាមួយប្រធានភូមិ និងសមាជិកសហគមន៍ដទៃទៀតដូចជា៖ ព្រះចៅអធិការ វត្ត មន្ត្រីប៉ូលីស អ្នកជិតខាង ឬសមាជិកគ្រួសារ ដើម្បីកំណត់ថា តើបុគ្គលនេះមានរូបពិត ឬអត់ និង មានមធ្យោបាយអ្វីដើម្បីជួបពួកគេបាន?

ចំពោះការធ្វើតេស្តពីមនុស្សទៅបញ្ជីវិញ ដំណើរការសំណាកបានបន្តខណៈដែលអ្នកសម្ភាសន៍ បានធ្វើដំណើរទៅកាន់ភូមិដែលបានជ្រើសរើស។ អ្នកសម្ភាសន៍បានប្រើប្រាស់វិធីសាស្ត្រសំណាក ដោយចៃដន្យដោយប្រើចន្លោះទៀងទាត់ (ពីគ្រួសារសំណាកមួយទៅគ្រួសារសំណាកមួយទៀត) នៅ ក្នុងភូមិនីមួយៗ ដើម្បីជ្រើសរើសក្រុមគ្រួសារទាំងនោះ។¹⁰ ដោយចាប់ផ្តើមពីចំណុចមួយក្នុងភូមិ អ្នកសម្ភាសន៍បានជ្រើសរើសរាល់គ្រួសារទី១០ នៅទីជនបទ និងរាល់គ្រួសារទី២០ នៅទីក្រុង សម្រាប់គ្រួសារសរុបទាំងអស់ចំនួនបួននៅក្នុងភូមិសំណាកនីមួយៗ។ បន្ទាប់មក អ្នកសម្ភាសន៍បាន ប្រើប្រាស់វិធីសាស្ត្រ “ផ្សងសំណាង” ដើម្បីជ្រើសរើសអ្នកផ្តល់ចម្លើយដោយចៃដន្យនៅក្នុងផ្ទះនោះ។¹¹ អ្នកសម្ភាសន៍ត្រូវបានណែនាំឲ្យជ្រើសរើសអ្នកផ្តល់ចម្លើយតាមក្តាបន្ថែមទៀត នៅក្នុងភូមិសំណាក នីមួយៗ ដែលអាចជាជនពិការ មនុស្សអាយុ១៨ឆ្នាំ មនុស្សដែលទើបផ្លាស់ទីលំនៅមករស់នៅក្នុង ភូមិ ឬមនុស្សដែលទើបនឹងស្លាប់។ សរុបទាំងអស់ អ្នកផ្តល់ចម្លើយចំនួន ២.៤៧២នាក់ ត្រូវបានធ្វើ ការសង្កេតសម្រាប់ការធ្វើតេស្តពីមនុស្សទៅបញ្ជីនេះ។



¹⁰ក្នុងការសិក្សានេះ ពាក្យ “គ្រួសារ” មានន័យថាមនុស្សមួយក្រុមដែលបរិភោគអាហារជាមួយគ្នា។
¹¹សូមមើលឧបសម្ព័ន្ធនា “បញ្ជីសំណាកពីមនុស្សទៅបញ្ជី” សម្រាប់ពិពណ៌នាលម្អិតអំពីដំណើរការជ្រើសរើសអ្នកផ្តល់ចម្លើយ។

ការជ្រើសរើសអ្នកផ្តល់ចម្លើយ ពីមនុស្សទៅបញ្ជី



ដែនកំណត់នៃសវនកម្ម

ទិន្នន័យដែល VRA ទទួលបាន និងការសន្និដ្ឋានដែលសវនកម្មនេះអាចធ្វើទៅបាន គឺមានដែនកំណត់។ ដែនកំណត់ទាំងនេះរួមមាន៖

១. បញ្ជីបោះឆ្នោត និងបញ្ជីលុបឈ្មោះបោះឆ្នោត ដែលប្រើប្រាស់សម្រាប់សវនកម្មនេះ គឺជាបញ្ជីបោះឆ្នោតជាតិឆ្នាំ២០១២ និងបញ្ជីលុបឈ្មោះបោះឆ្នោតឆ្នាំ២០១២ ដែលដៃគូរបស់ VRA ទទួលបាននៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១២ ។ រាល់ការផ្លាស់ប្តូរបញ្ជីឈ្មោះណាមួយ ក្រោយកាលបរិច្ឆេទនេះ គឺមិនត្រូវបានរាប់បញ្ចូលនៅក្នុងរបាយការណ៍សវនកម្មនេះឡើយ។
២. ការវាយតម្លៃលើប្រជាជនគ្រប់អាយុដែលមានសិទ្ធិបោះឆ្នោត គឺជាការព្យាករណ៍បែបវិទ្យាសាស្ត្ររបស់វិទ្យាស្ថានជាតិស្ថិតិ ដោយត្រួតពិនិត្យលើអត្រាចំណាកស្រុក និងអត្រាមរណៈ។ ទិន្នន័យនេះ ក៏មានភាពលម្អៀងដែលមិនទាន់បង្ហាញឲ្យឃើញផងដែរ។ ទោះជាយ៉ាងណា ដៃគូរបស់ VRA ចាត់ទុកថា ទិន្នន័យនេះអាចជឿទុកចិត្តបានដោយសារតែវាត្រូវបានគេទទួលស្គាល់ជាផ្លូវការ និងបានប្រើប្រាស់នៅប្រទេសកម្ពុជាក្នុងគោលបំណងអភិវឌ្ឍន៍ និងគោលនយោបាយ ហើយត្រូវបានត្រួតពិនិត្យដោយក្រុមអ្នកជំនាញការអន្តរជាតិ និងចុះហត្ថលេខាដោយទេសរដ្ឋមន្ត្រីនៃក្រសួងផែនការ។
៣. ដោយសារដៃគូរបស់ VRA មិនទទួលបានបញ្ជីបោះឆ្នោតទាំងមូលក្នុងទម្រង់ដែលអាចធ្វើការវិភាគបានតាមបែបអេឡិចត្រូនិច៖
 - ឈ្មោះអ្នកបោះឆ្នោតត្រូវបានផ្ទៀងផ្ទាត់ តែនៅតាមទីតាំងដែលអ្នកសម្ភាសន៍អាចរកឃើញអ្នកផ្តល់ចម្លើយ និងព័ត៌មានទីតាំងដែលអ្នកផ្តល់ចម្លើយផ្តល់ឲ្យប៉ុណ្ណោះ។

- ដៃគូរបស់ VRA មិនអាចធ្វើការវិភាគលើអត្រាល្មោះស្ទួនបានទេ ពីព្រោះពួកគេអាច ត្រឹមតែត្រួតពិនិត្យថា អ្នកផ្តល់ចម្លើយនៅតែមានល្មោះនៅទីតាំងចុះល្មោះក្នុង អាសយដ្ឋានចាស់ តាមតែចម្លើយរបស់ពួកគេតែប៉ុណ្ណោះ តែមិនមែនត្រួតពិនិត្យ បញ្ជីទាំងមូលដើម្បីរកមើលល្មោះអ្នកផ្តល់ចម្លើយនោះទេ។

ដំណើរការ

សកម្មភាពសំខាន់ៗ របស់ VRA ត្រូវបានចាប់ផ្តើមនៅខែមករា និងខែកុម្ភៈ ឆ្នាំ២០១៣ ដោយ មានការចុះធ្វើតេស្តនៅពាក់កណ្តាលខែកុម្ភៈ។ អង្គការ NICFEC ដោយមានជំនួយ និងការ ត្រួតពិនិត្យពីវិទ្យាស្ថានជាតិ NDI និង CAS បានរៀបចំដំណើរការប្រមូលទិន្នន័យសម្រាប់ការធ្វើ តេស្តរបស់ VRA។

ការជ្រើសរើសអ្នកសម្ភាសន៍

អង្គការ NICFEC បានជ្រើសរើសអ្នកស្ម័គ្រចិត្តចំនួន៤៦៩នាក់ ក្នុងនោះមានស្ត្រី១៥៥នាក់ ដើម្បីធ្វើជាអ្នកសម្ភាសន៍ ឬអ្នកសម្ភាសន៍បម្រុងសម្រាប់ VRA។ អ្នកសម្របសម្រួលថ្នាក់ខេត្តរបស់ អង្គការ NICFEC ចំនួន២៤នាក់ ត្រូវបានបណ្តុះបណ្តាលដើម្បីជ្រើសរើសអ្នកស្ម័គ្រចិត្តនៅតាមខេត្ត រៀងៗខ្លួន ស្របតាមលក្ខខណ្ឌក្នុងការជ្រើសរើស និងដើម្បីត្រួតពិនិត្យក្នុងការបណ្តុះបណ្តាល និង ការបញ្ជូនអ្នកស្ម័គ្រចិត្តចុះសម្ភាសន៍។ អ្នកស្ម័គ្រចិត្តត្រូវបានជ្រើសរើសចេញពីឃុំសំណាក់ ឬឃុំ ដែលនៅក្បែរខាងនៅក្នុងខេត្តតែមួយ។ អ្នកសង្កេតការណ៍ ត្រូវមានអាយុចាប់ពី១៨ឆ្នាំ ដល់ ៤៥ឆ្នាំ មានកម្រិតវប្បធម៌មធ្យមសិក្សាទុតិយភូមិ មានមធ្យោបាយធ្វើដំណើរផ្ទាល់ខ្លួន មានទូរស័ព្ទដៃ ប្រើប្រាស់ និងមិនជាប់ពាក់ព័ន្ធនឹងគណបក្សនយោបាយណាមួយឡើយ។

ការប្រើប្រាស់សម្ភាសន៍

CAS និងវិទ្យាស្ថានជាតិ NDI បានបង្កើតបញ្ជីសំណួរស្តង់ដារចំនួនពីរច្បាប់ សម្រាប់ អ្នកស្ម័គ្រចិត្តរបស់អង្គការ NICFEC ដើម្បីប្រើប្រាស់ក្នុងការសម្ភាសន៍ជាមួយអ្នកផ្តល់ចម្លើយរបស់ VRA។ បញ្ជីសំណួរនេះ ត្រូវបានដកស្រង់ចេញពីលិខិតបករណ៍ ដែលកន្លងមកធ្លាប់បានប្រើប្រាស់ នៅក្នុង VRA ក្នុងប្រទេសកម្ពុជា និងជុំវិញពិភពលោក។

ដើម្បីកែលម្អបញ្ជីសំណួរនេះ អង្គការ NICFEC, CAS និងវិទ្យាស្ថានជាតិ NDI បានសុំមតិ រិះគន់កែលម្អ និងអនុសាសន៍នានាពីភាគីពាក់ព័ន្ធ ហើយបានធ្វើតេស្តសាកល្បងលើបញ្ជីសំណួរ នេះ ដើម្បីដឹងថា តើសំណួរទាំងនេះត្រូវបានប្រើប្រាស់ពាក្យពេចន៍ និងមានលំដាប់លំដោយ ត្រឹមត្រូវដែរឬទេ? ហើយតើវាមានលក្ខណៈងាយស្រួលយល់ សម្រាប់គ្រប់ប្រភេទអ្នកឆ្លើយតប ទាំងអស់ដែរឬទេ? បញ្ជីសំណួរនេះ អាចរកបាននៅក្នុងឧបសម្ព័ន្ធ២ និងឧបសម្ព័ន្ធ៣។ សៀវភៅ ណែនាំសម្រាប់អ្នកសម្ភាសន៍ ត្រូវបានបង្កើតឡើងដើម្បីណែនាំអំពីការប្រតិបត្តិរបស់អ្នកសម្ភាសន៍ និងការប្រើប្រាស់បញ្ជីសំណួរ។

ការបណ្តុះបណ្តាល

CAS បានបណ្តុះបណ្តាលគ្រូបង្គោលប្រាំមួយនាក់ ដើម្បីបើកវគ្គបណ្តុះបណ្តាលដែលមាន រយៈពេល១ថ្ងៃកន្លះ ចំនួន១២លើក សម្រាប់អ្នកសម្ភាសន៍របស់អង្គការ NICFEC នៅទូទាំង


ប្រទេស។ ការបណ្តុះបណ្តាលនេះរួមមាន ការណែនាំសម្រាប់អ្នកសម្ភាសន៍ ការត្រួតពិនិត្យបញ្ជីសំណួរ វិធីសាស្ត្រក្នុងការសម្ភាសន៍ ការសម្តែង និងការអនុវត្តទៅលើរបៀបគ្រប់គ្រងបញ្ជីសំណួរ និងការវាយតម្លៃ។

អ្នកសម្ភាសន៍ ក៏ត្រូវបានធ្វើតេស្តមុន និងក្រោយពេលបណ្តុះបណ្តាល ដើម្បីឲ្យដឹងពីការភាន់ច្រឡំត្រង់ចំណុចណាមួយ និងដើម្បីអនុញ្ញាតឲ្យ CAS និងវិទ្យាស្ថានជាតិ NDI តាមដានអ្នកសម្ភាសន៍ទាំងឡាយណា ដែលត្រូវការជំនួយបន្ថែម។

ការចុះធ្វើសម្ភាសន៍

អ្នកសង្កេតការណ៍របស់អង្គការ NICFEC ត្រូវបានបញ្ជូនទៅធ្វើការសម្ភាសន៍ចំនួនពីរលើក៖ (១) ថ្ងៃទី០៥ ដល់ ថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០១៣ (១៥ខេត្ត) និង(២) ថ្ងៃទី១៦ ដល់ ថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០១៣ (៩ខេត្ត)។ ដើម្បីធានាពីគុណភាពនៃការប្រមូលទិន្នន័យ ដៃគូរបស់ VRA បានធ្វើការត្រួតពិនិត្យជាច្រើនកម្រិតនៅក្នុងរយៈពេលនៃការចុះសម្ភាសន៍ ។ អ្នកសម្របសម្រួលថ្នាក់ខេត្តរបស់អង្គការ NICFEC បានធ្វើការតាមដានអ្នកសង្កេតការណ៍ក្នុងខេត្តនីមួយៗ។ លើសពីនេះ អ្នកត្រួតពិនិត្យ CAS ចំនួន៥២នាក់ បានណែនាំការងារដល់អ្នកស្ម័គ្រចិត្តរបស់អង្គការ NICFEC នៅហ្នឹងកន្លែងផ្ទាល់ ដើម្បីធានាបានថា ការសម្ភាសន៍ និងការធ្វើសំណាកត្រូវបានធ្វើឡើងស្របតាមការណែនាំរបស់VRA។ អំឡុងពេលនៃការចុះសម្ភាសន៍នេះ អ្នកសម្ភាសន៍បានប្រមូលព័ត៌មានតាមរយៈការសម្ភាសន៍ជាមួយអ្នកផ្តល់ចម្លើយក្នុងការធ្វើតេស្តពីមនុស្សទៅបញ្ជី និងតាមរយៈការស្វែងរក និងសម្ភាសន៍ជាមួយអ្នកផ្តល់ចម្លើយក្នុងការធ្វើតេស្តពីបញ្ជីទៅមនុស្ស។

សវនករចំនួន១២នាក់ របស់ CAS និងវិទ្យាស្ថានជាតិ NDI បានធ្វើសវនកម្មឯករាជ្យស្របគ្នាមួយលើអ្នកសម្ភាសន៍ ២៥% របស់អង្គការ NICFEC ស្របពេលជាមួយគ្នានោះដែរ អ្នកផ្តល់ចម្លើយចំនួន៣៤៥នាក់ ឬស្មើនឹង៧% ត្រូវបានសម្ភាសន៍ម្តងទៀត ដើម្បីបញ្ជាក់ពីភាពត្រឹមត្រូវនៃទិន្នន័យ ដែលអ្នកសម្ភាសន៍ប្រមូលបាន។



ការផ្ទេរទិន្នន័យ ការសម្អាត និងការវិភាគ

អ្នកសម្របសម្រួលថ្នាក់ខេត្តរបស់អង្គការ NICFEC បានប្រមូលបញ្ជីសំណួរពីអ្នកសម្ភាសន៍របស់ពួកគេ ហើយផ្ទេរទិន្នន័យទៅកាន់ទីស្នាក់ការនៅរាជធានីភ្នំពេញ។ ដោយមានជំនួយពីវិទ្យាស្ថានជាតិ NDI និង CAS អង្គការ NICFEC បានបង្ហាត់បង្រៀនអ្នកផ្ទៀងផ្ទាត់ទិន្នន័យ ក្នុងការពិនិត្យមើលឡើងវិញនូវបញ្ជីសំណួររបស់អ្នកសង្កេតការណ៍ ដើម្បីឲ្យមានភាពត្រឹមត្រូវ និងភាពពេញលេញ។ សម្រាប់ការធ្វើតេស្តពីមនុស្សទៅបញ្ជីវិញ អ្នកផ្ទៀងផ្ទាត់ទិន្នន័យរបស់អង្គការ NICFEC បានស្រាវជ្រាវរកឈ្មោះអ្នកផ្តល់ចម្លើយធៀបនឹងបញ្ជីបោះឆ្នោតដោយប្រើប្រាស់គេហទំព័ររបស់ គ.ជ.ប និងទម្រង់ឯកសារ PDF នៃបញ្ជីបោះឆ្នោត ក៏ដូចជាបញ្ជីលុបឈ្មោះបោះឆ្នោត។ សម្រាប់ការធ្វើតេស្តពីបញ្ជីទៅមនុស្ស អង្គការ NICFEC បានផ្ទៀងផ្ទាត់ឈ្មោះអ្នកបោះឆ្នោតក្នុងបញ្ជីលុបឈ្មោះបោះឆ្នោត នៅតាមទីតាំងផ្សេងៗ ដើម្បីកំណត់ថា តើឈ្មោះទាំងនេះមាននៅក្នុងបញ្ជីបោះឆ្នោតនៅទីតាំងណាមួយដែរឬទេ? អ្នកផ្ទៀងផ្ទាត់ទិន្នន័យ ក៏ធ្វើការប្រៀបធៀបព័ត៌មានទាក់ទងនឹងឯកសារបញ្ជាក់អត្តសញ្ញាណ ដែលអ្នកសម្ភាសន៍បានកត់ត្រាទុកផងដែរ។

ដើម្បីប្រាកដថាទិន្នន័យរបស់ VRA មានភាពសុក្រិតក្នុងកម្រិតខ្ពស់ រាល់ព័ត៌មានមិនប្រក្រតីទាំងឡាយ ដែលបានរកឃើញក្នុងអំឡុងពេលនៃដំណើរការសម្អាតទិន្នន័យ ត្រូវឆ្លងកាត់ការត្រួតពិនិត្យឬការស៊ើបអង្កេតបន្ថែម។ អ្នកសម្អាតទិន្នន័យផ្ទៀងផ្ទាត់ឡើងវិញនូវបញ្ជីសំណួរដើម្បីបញ្ជាក់ថាសំណួរទាំងអស់ត្រូវបានឆ្លើយទៅតាមការណែនាំ ហើយធ្វើការទាក់ទងទៅកាន់អ្នកសម្ភាសន៍ដើម្បីប្រាកដថា មិនមានការភាន់ច្រឡំក្រុងចំណុចណាមួយទាក់ទងនឹងទិន្នន័យដែលបានរាយការណ៍នេះ។ ចំពោះឈ្មោះដែលត្រូវបានធ្វើសំណាកចេញពីបញ្ជីបោះឆ្នោត ហើយមិនអាចស្វែងរក ឬទាក់ទងបុគ្គលនោះបាន ក្រុមទិន្នន័យរបស់អង្គការ NICFEC បានព្យាយាមស្វែងរកពួកគេបន្ថែមទៀតដោយដាក់ពង្រាយសារជាថ្មីនូវអ្នកសម្ភាសន៍ដែលនៅទីក្រុងភ្នំពេញ ឲ្យស្វែងរកអ្នកផ្តល់ចម្លើយ និងទូរស័ព្ទទៅកាន់បុគ្គលដែលអាចផ្តល់ព័ត៌មានបានដូចជា៖ សមាជិកគ្រួសារ អ្នកជិតខាង និងប្រធានភូមិ។ ប្រសិនបើប្រជាពលរដ្ឋដែលមានសិទ្ធិបោះឆ្នោត មិនមានឈ្មោះក្នុងបញ្ជីបោះឆ្នោតទេនោះ ឈ្មោះរបស់ពួកគេនឹងត្រូវធ្វើការស្វែងរកទាំងនៅក្នុងគេហទំព័ររបស់ គ.ជ.ប និងទាំងក្នុងបញ្ជីឈ្មោះដែលមានទម្រង់ឯកសារជា PDF។ ដំណើរការនេះ នឹងត្រូវធ្វើឡើងចំនួនពីរលើកបន្ថែមទៀតដោយមនុស្សពីរនាក់ផ្សេងគ្នា ហើយក៏រួមបញ្ចូលទាំងការសរសេរអក្ខរាវិទ្ធុខុសៗគ្នា ដែលមានសំនៀងដូចគ្នាផងដែរ។ ក្នុងករណីដែលសង្ស័យថាមានការលុបឈ្មោះអ្នកបោះឆ្នោតមិនត្រឹមត្រូវ អ្នកផ្ទៀងផ្ទាត់ទិន្នន័យនឹងត្រួតពិនិត្យឡើងវិញ លើបញ្ជីបោះឆ្នោតនៅក្នុងការិយាល័យបោះឆ្នោតដែលលុបឈ្មោះរបស់ពួកគេនោះ ដើម្បីពិនិត្យថា តើឈ្មោះរបស់ពួកគេនៅតែមានក្នុងបញ្ជីទៀតដែរឬទេ។

បន្ទាប់ពីធ្វើការសម្អាតទិន្នន័យ និងផ្ទៀងផ្ទាត់ឡើងវិញរួចរាល់ហើយ ទិន្នន័យត្រូវបានបញ្ជូនទៅបុគ្គលិករបស់ CAS ដើម្បីវាយបញ្ចូលទៅក្នុងទិន្នន័យមូលដ្ឋានកណ្តាល (central database)។ វិទ្យាស្ថានជាតិ NDI បានធ្វើការផ្ទៀងផ្ទាត់ទិន្នន័យដែលសមហេតុផលជាលើកចុងក្រោយ ដើម្បីស្វែងរកកំហុសឆ្គងដែលអាចកើតមានទាំងឡាយដូចជា៖ ចម្លើយមិនស៊ីគ្នា ឬអ្នកឆ្លើយតបដែលមានអាយុមិនច្បាស់លាស់។ បន្ទាប់មក ដៃគូរបស់ VRA បានជួបជុំគ្នា ដើម្បីវិភាគ ក៏ដូចជាបកស្រាយទិន្នន័យ និងផ្តល់អនុសាសន៍។

លទ្ធផលនៃការរកឃើញសំខាន់ៗ

លទ្ធផលក្នុងរបាយការណ៍សវនកម្មបញ្ជីបោះឆ្នោត ត្រូវបានរកឃើញតាមរយៈសកម្មភាពបី ខុសៗគ្នា៖

១. ការធ្វើតេស្តពីមនុស្សទៅបញ្ជី និងការធ្វើតេស្តពីបញ្ជីទៅមនុស្ស ដែលត្រូវបានធ្វើឡើង ដោយអ្នកសម្ភាសន៍របស់អង្គការ NICFEC ។ ទិន្នន័យដែលបានមកពីការធ្វើតេស្ត ទាំងនេះត្រូវបានវិភាគ ដើម្បីកំណត់ពីភាពទូលំទូលាយបច្ចុប្បន្នភាព/សុពលភាព និង ភាពត្រឹមត្រូវនៃបញ្ជីបោះឆ្នោត។ ការវាស់វែងទាំងនេះ ត្រូវបានប្រៀបធៀបជាមួយ លទ្ធផលនៃ VRA ឆ្នាំ២០០៨ លើកមុន។
២. ព័ត៌មានដែលប្រមូលបានអំពីមតិយោបល់ និងអាកប្បកិរិយារបស់អ្នកផ្តល់ចម្លើយ ទាក់ទងនឹងដំណើរការនៃការចុះឈ្មោះបោះឆ្នោត និងការបោះឆ្នោត។ ទោះបីជា ព័ត៌មានទាំងនេះ មិនអាចប្រើប្រាស់ដើម្បីកំណត់គុណភាពនៃបញ្ជីបោះឆ្នោតក៏ដោយ ក៏វាបានផ្តល់ឲ្យនូវការយល់ដឹងបន្ថែមលើការរកឃើញរបស់ VRA។
៣. សវនកម្មដោយកុំព្យូទ័រ ប្រើប្រាស់ទិន្នន័យបោះឆ្នោត និងទិន្នន័យប្រជាសាស្ត្រដែល អាចរកបានជាសាធារណៈ។

ការរកឃើញជាគន្លឹះដែលបានមកពីការធ្វើតេស្ត


ភាពទូលំទូលាយ៖ តើបញ្ជីបោះឆ្នោតបានចុះឈ្មោះអ្នកដែលមានសិទ្ធិបោះឆ្នោត គ្រប់គ្នាដែរឬទេ?

ការវិភាគលើអត្រាអ្នកចុះឈ្មោះបោះឆ្នោតនៅប្រទេសកម្ពុជា

អត្រាចុះឈ្មោះបោះឆ្នោតនៅក្នុងការសិក្សានេះ ត្រូវបានកំណត់ដោយការវាយតម្លៃលើ ភាគរយនៃប្រជាពលរដ្ឋមានសិទ្ធិបោះឆ្នោត ដែលមានឈ្មោះនៅក្នុងបញ្ជីបោះឆ្នោត។ ក្នុងដ្យាក្រាម ខាងក្រោម អ្នកមានឈ្មោះដែលទើបរកឃើញក្នុងបញ្ជីនាពេលថ្មីៗនេះ ត្រូវបានហៅថា "មានឈ្មោះ"។ ពាក្យថា "មានឈ្មោះ" មិនសំដៅលើអ្នកមានសិទ្ធិបោះឆ្នោតដែលគិតថាខ្លួនមានឈ្មោះនោះទេ ហើយ ក៏មិនសំដៅលើប្រជាពលរដ្ឋមានសិទ្ធិបោះឆ្នោត ដែលនិយាយថាខ្លួនបានទៅចុះឈ្មោះនៅក្រុម ប្រឹក្សាឃុំ/សង្កាត់ដែរ ដោយសារតែតាមការពិតប្រជាពលរដ្ឋទាំងនេះ អាចនឹងមិនមានឈ្មោះនៅ ក្នុងបញ្ជីបោះឆ្នោត។


VRA ឆ្នាំ២០១៣ បានរកឃើញថា ប្រជាពលរដ្ឋមានសិទ្ធិបោះឆ្នោតចំនួន៨២,៩% ក្នុង ចំណោមប្រជាជនកម្ពុជាបច្ចុប្បន្ន មានឈ្មោះនៅក្នុងបញ្ជីបោះឆ្នោត។

១. ក អត្រាចុះឈ្មោះបោះឆ្នោតក្នុងសវនកម្មបញ្ជីបោះឆ្នោត



អត្រាចុះឈ្មោះបោះឆ្នោតបង្ហាញឲ្យឃើញពីអត្រាធ្លាក់ចុះបន្តិចបន្តួច បើធៀបនឹង VRA ឆ្នាំ ២០០៨ ដែលបង្ហាញពីអត្រាចុះឈ្មោះបោះឆ្នោត ៨៧,៩% (សូមមើលក្រាហ្វិក ១.ខ ខាងក្រោម)។ បើទោះជាពិនិត្យមើលលើភាពលម្អៀងសម្រាប់ការធ្វើតេស្តទាំងពីរ ដែលមានចំនួន ២,០% ក៏យើងនៅតែឃើញមានការធ្លាក់ចុះនៃអត្រាចុះឈ្មោះបោះឆ្នោតដដែល។¹² អត្រាចុះឈ្មោះបោះឆ្នោតឆ្នាំ ២០១៣ ក៏បង្ហាញឲ្យឃើញពីភាពខុសគ្នាជាមួយនឹងស្ថិតិរបស់ គ.ជ.ប ដែលចំនួនអ្នកចុះឈ្មោះបោះឆ្នោតមាន ១០១,៧% នៃប្រជាជនមានសិទ្ធិបោះឆ្នោតទាំងអស់ (សូមមើលក្រាហ្វិក ១.គ ខាងក្រោម)។


១.ខ អត្រានៃការចុះឈ្មោះបោះឆ្នោតរបស់ VRA ឆ្នាំ ២០១៣ ធៀបធៀបនឹង VRA ឆ្នាំ ២០០៨



ប្រភព: ពីមនុស្សទៅបញ្ជីរបស់ VRA 2008 & VRA 2013

¹² នៅប្រទេសកម្ពុជា ការចុះឈ្មោះបោះឆ្នោត ត្រូវបានធ្វើឡើងដោយស្ម័គ្រចិត្ត និងតម្រូវឲ្យប្រជាពលរដ្ឋធ្វើការចុះឈ្មោះដោយខ្លួនឯង។ ការធ្លាក់ចុះនៃអត្រាចុះឈ្មោះបោះឆ្នោតនេះ អាចបណ្តាលមកពីប្រជាពលរដ្ឋធ្លាក់ទឹកចិត្តមិនចង់ទៅចុះឈ្មោះបោះឆ្នោត ដែលនេះគឺជាបញ្ហាធម្មតាទៅហើយ នៅក្នុងរបបប្រជាធិបតេយ្យដែលមានប្រព័ន្ធចុះឈ្មោះបោះឆ្នោតបែបនេះ។


១.គ អត្រាចុះឈ្មោះបោះឆ្នោតនៅប្រទេសកម្ពុជា




អត្រាចុះឈ្មោះបោះឆ្នោតតាមអាយុ

ថ្វីបើមានកិច្ចប្រឹងប្រែងជម្រុញឲ្យក្រុមមនុស្សគ្រប់អាយុបោះឆ្នោតជាលើកដំបូងចូលរួមចុះឈ្មោះក៏ដោយ (អាយុក្រោម ១៩ឆ្នាំ) ក៏ក្រុមមនុស្សវ័យនេះនៅតែមានអត្រាចុះឈ្មោះបោះឆ្នោត ១៩% តិចជាងក្រុមមនុស្សវ័យផ្សេងៗទៀតដែល (សូមមើលដ្យាក្រាម ១.ឃ)។ អត្រានេះបានធ្លាក់ចុះយ៉ាងច្រើនចាប់តាំងពីឆ្នាំ២០០៨មក បើទោះជាសវនកម្មបញ្ជីបោះឆ្នោតឆ្នាំ២០០៧ បង្ហាញថាមានការធ្លាក់ចុះស្រដៀងគ្នានេះដែរ ចំពោះក្រុមមនុស្សដែលទើបគ្រប់អាយុបោះឆ្នោតជាលើកដំបូង (សូមមើលដ្យាក្រាម ១.ង)។

១.ឃ អត្រាចុះឈ្មោះបោះឆ្នោតតាមអាយុ ក្នុងសវនកម្មបញ្ជីបោះឆ្នោត ឆ្នាំ២០១៣




១.១ អត្រាចុះឈ្មោះបោះឆ្នោតនៅកម្ពុជា—ការប្រៀបធៀបតាមអាយុនៅឆ្នាំ២០០៧ ២០០៨ និង២០១៣



អត្រាចុះឈ្មោះបោះឆ្នោតតាមភេទ


សវនកម្មបញ្ជីបោះឆ្នោត ឆ្នាំ២០១៣ បានបង្ហាញពីអត្រាស្រដៀងគ្នាដែរសម្រាប់បុរស និង ស្ត្រី (សូមមើលដ្យាក្រាម ១.២)។ អត្រាចុះឈ្មោះបោះឆ្នោតសម្រាប់បុរសនៅឆ្នាំ២០១៣ មានការ ធ្លាក់ចុះ បើប្រៀបធៀបនឹងVRA ឆ្នាំ២០០៨ (សូមមើលដ្យាក្រាម ១.៣)។

១.២ អត្រាចុះឈ្មោះបោះឆ្នោតនៅកម្ពុជា—ការប្រៀបធៀបតាមភេទ



របាយការណ៍ស្តីពីសវនកម្មបញ្ជីបោះឆ្នោតនៅកម្ពុជាឆ្នាំ២០១៣ របស់វិទ្យាស្ថានជាតិ NDI

១.៧ អត្រាចុះឈ្មោះបោះឆ្នោតនៅកម្ពុជា—ការប្រៀបធៀបតាមភេទ ឆ្នាំ២០១៣ និងឆ្នាំ២០០៨




ការវិភាគលើប្រជាពលរដ្ឋមានសិទ្ធិបោះឆ្នោតដែលគ្មានឈ្មោះក្នុងបញ្ជីបោះឆ្នោត

អ្នកផ្តល់ចម្លើយក្នុងការធ្វើតេស្តពីមនុស្សទៅបញ្ជី ដែលជាប្រជាពលរដ្ឋមានសិទ្ធិបោះឆ្នោត ទាំងអស់ ត្រូវបានសាកសួរទាក់ទងនឹងចំណេះដឹងរបស់ពួកគេថា តើពួកគេមានឈ្មោះនៅក្នុងបញ្ជី ដែរឬទេ? ក្នុងចំណោមអ្នកផ្តល់ចម្លើយទាំងអស់ដែលឆ្លើយថាពួកគេមានឈ្មោះនោះ មាន ៨៩,២% មានឈ្មោះនៅក្នុងបញ្ជី រីឯ១០,៨%ទៀត មិនមានឈ្មោះនៅក្នុងបញ្ជីនោះទេ។¹³ ទិន្នន័យនេះដូចគ្នា ជាមួយនឹងលទ្ធផលរបស់អង្គការ COMFREL ក្នុងការសង្កេតការណ៍-សវនកម្មបញ្ជីបោះឆ្នោតឆ្នាំ ២០១៣ ដែលបង្ហាញថា អ្នកបោះឆ្នោត ១៣,៥% ដែលគិតថាខ្លួនមានឈ្មោះបោះឆ្នោតនោះ តាមពិតទៅមិនមានឈ្មោះនៅក្នុងបញ្ជីបោះឆ្នោតទេ (ក្នុងកម្រិតលម្អៀងនៃការសិក្សាទាំងពីរ)។¹⁴ ការរកឃើញទាំងពីរនេះ បង្ហាញឲ្យឃើញពីបញ្ហាដែលអាចកើតឡើងនៅថ្ងៃបោះឆ្នោត នៅពេល ដែលប្រជាពលរដ្ឋជាច្រើនអាចនឹងត្រូវបានបដិសេធមិនឲ្យចូលការិយាល័យបោះឆ្នោត ដោយសារ តែពួកគេយល់ខុសថា ខ្លួនមានឈ្មោះក្នុងបញ្ជីបោះឆ្នោត។

¹³ ចំនួននេះវាស់វែងភាគរយនៃប្រជាជនដែលជឿជាក់ថា ខ្លួនមានឈ្មោះនៅក្នុងបញ្ជីបោះឆ្នោត។ ការវាស់វែងនេះ ត្រូវបានស្ថាប័នគ្រប់ គ្រងការបោះឆ្នោតជាច្រើនជុំវិញពិភពលោកយកទៅប្រើប្រាស់ ដោយសារតែវាអាចបង្ហាញពីប្រសិទ្ធភាពនៃប្រព័ន្ធចុះឈ្មោះបោះឆ្នោត ដើម្បីដឹងថា តើប្រជាពលរដ្ឋដែលមានចំណាប់អារម្មណ៍បោះឆ្នោតមានឈ្មោះក្នុងបញ្ជីបោះឆ្នោតដែរឬទេ?


¹⁴ វិទ្យាស្ថានជាតិ NDI VRA និងCOMFREL SVRA បានសួររសំណួរខុសៗគ្នានៅក្នុងបញ្ជីសំណួររបស់ពួកគេ ដើម្បីជជែកសួររកចម្លើយ និងលទ្ធផលខុសៗគ្នា។ VRA របស់វិទ្យាស្ថានជាតិ NDI បានសួរថា “តាមការយល់ដឹងរបស់អ្នក តើអ្នកមានឈ្មោះបោះឆ្នោតដែរឬទេ?” ខណៈដែល COMFREL SVRA សួរថា “តើអ្នកធ្លាប់បានទៅចុះឈ្មោះបោះឆ្នោតឬទេ?”។

១.២ ភាគរយនៃអ្នកផ្តល់ចម្លើយ VRA ដែលជឿជាក់ថាខ្លួនបានចុះឈ្មោះរួចហើយ ប៉ុន្តែគ្មានឈ្មោះក្នុងបញ្ជីបោះឆ្នោត



ក្នុងចំណោមប្រជាពលរដ្ឋមានសិទ្ធិបោះឆ្នោត ដែលមិនមានឈ្មោះនៅក្នុងបញ្ជីបោះឆ្នោត ជាងពាក់កណ្តាល (៥៧,៧%) ជឿជាក់ថា ខ្លួនមានឈ្មោះនៅក្នុងបញ្ជី។


១.២២ ភាគរយនៃប្រជាពលរដ្ឋមានសិទ្ធិបោះឆ្នោត ដែលមិនមានឈ្មោះនៅក្នុង បញ្ជីបោះឆ្នោត ហើយជឿជាក់ថាខ្លួនបានចុះឈ្មោះរួចហើយ



អ្នកផ្តល់ចម្លើយត្រូវបានសាកសួរថា តើពួកគេធ្លាប់បានចូលរួមបោះឆ្នោត ឆ្នាំ២០០៨ ឬឆ្នាំ ២០១២ ដែរឬទេ? ទិន្នន័យដែលបានពីការធ្វើតេស្តពីមនុស្សទៅបញ្ជីរកឃើញថា អ្នកផ្តល់ចម្លើយ ៧១,៩% ដែលមានឈ្មោះក្នុងបញ្ជីបោះឆ្នោត និយាយថា ពួកគេធ្លាប់បានចូលរួមបោះឆ្នោតលើក មុនៗ រីឯ ១១,១% ទៀតមានឈ្មោះនៅក្នុងបញ្ជី ប៉ុន្តែមិនធ្លាប់បានបោះឆ្នោតពីមុនមកទេ។ អ្វីដែល


គួរឲ្យចាប់អារម្មណ៍នោះគឺ ៧,៨% បានរៀបរាប់ថា ពួកគេបានចូលរួមបោះឆ្នោតម្តង ឬពីរដងរួច មកហើយកាលពីឆ្នាំ២០០៨ និងឆ្នាំ២០១២បើទោះជាពួកគេមិនមានឈ្មោះនៅក្នុងបញ្ជីឈ្មោះឆ្នោត ឆ្នាំ២០១២ ក៏ដោយ (មិនមានឈ្មោះ)។ VRA មិនអាចកំណត់ពីមូលហេតុដែលប្រជាពលរដ្ឋទាំង នោះអាចចូលរួមបោះឆ្នោតកាលពីលើកមុនៗ ឬមូលហេតុដែលប្រជាពលរដ្ឋទាំងនោះនិយាយថា ខ្លួនធ្លាប់បានបោះឆ្នោត ប៉ុន្តែបច្ចុប្បន្នមិនមានឈ្មោះនៅក្នុងបញ្ជីបោះឆ្នោតទេ។

១.៣ អ្នកផ្តល់ចម្លើយពីមនុស្សទៅបញ្ជី ដែលនិយាយថា ពួកគេធ្លាប់បានចូលរួម បោះឆ្នោតនៅឆ្នាំ២០០៨ ឬឆ្នាំ២០១២



ក្នុងចំណោមប្រជាពលរដ្ឋមានសិទ្ធិបោះឆ្នោត ដែលមិនមានឈ្មោះក្នុងបញ្ជីបោះឆ្នោតទាំងអស់ ប្រជាពលរដ្ឋ ២,១% មានឈ្មោះក្នុងបញ្ជីលុបឈ្មោះបោះឆ្នោត។ ដៃគូរបស់ VRA មិនអាចស្វែងរកបញ្ជីលុបឈ្មោះបោះឆ្នោតកាលពីប៉ុន្មានឆ្នាំមុនបានទេ ដោយសារតែពួកគេមិនមានលទ្ធភាពធ្វើទៅបាន។

១.៤ ភាគរយនៃប្រជាពលរដ្ឋមានសិទ្ធិបោះឆ្នោត ម៉ែន្តែមិនមានឈ្មោះក្នុង បញ្ជីបោះឆ្នោត ដែលត្រូវបានបានកម្រិតក្នុងបញ្ជីលុបឈ្មោះបោះឆ្នោត ឆ្នាំ២០១២




N = 390 ពីមនុស្សទៅបញ្ជី ដែលអ្នកផ្តល់ចម្លើយមិនចុះឈ្មោះ

របាយការណ៍ស្តីពីសវនកម្មបញ្ជីបោះឆ្នោតនៅកម្ពុជាឆ្នាំ២០១៣ របស់វិទ្យាស្ថានជាតិ NDI

ក្នុងចំណោមប្រជាពលរដ្ឋមានសិទ្ធិបោះឆ្នោត ដែលមិនមានឈ្មោះក្នុងបញ្ជីបោះឆ្នោត ប្រជាពលរដ្ឋ ៥១% មានអាយុក្រោម៤៥ឆ្នាំ ហើយស្ទើរតែមួយភាគបួន (២៣%) នៃប្រជាពលរដ្ឋទាំងនោះ គឺជាអ្នកបោះឆ្នោតលើកទី១។

១.៦ ប្រជាពលរដ្ឋមានសិទ្ធិបោះឆ្នោតដែលមានឈ្មោះក្នុងបញ្ជីបោះឆ្នោត ការបែងចែកតាមអាយុ



បច្ចុប្បន្នភាព (សុពលភាព)៖ តើឈ្មោះនៅក្នុងបញ្ជីបោះឆ្នោតមានសុពលភាពដែរឬទេ? តើបញ្ជីបោះឆ្នោត មានអ្នកព័ត៌មានដែលបង្ហាញពីកន្លែងស្នាក់នៅបច្ចុប្បន្នរបស់អ្នកបោះឆ្នោតដែរឬទេ?

ការវិភាគលើបច្ចុប្បន្នភាព និងសុពលភាព នៃបញ្ជីបោះឆ្នោត ឆ្នាំ២០១២

អំឡុងពេលនៃការធ្វើតេស្តពីបញ្ជីទៅមនុស្ស អ្នកសម្ភាសន៍របស់ VRA បានព្យាយាមស្វែងរក និងផ្ទៀងផ្ទាត់ឈ្មោះក្នុងបញ្ជីបោះឆ្នោត។¹⁵ VRA បានបង្ហាញថា ឈ្មោះ៨០,៧% ដែលមានក្នុងបញ្ជីបោះឆ្នោត មានសុពលភាព និងបច្ចុប្បន្នភាព ដោយឈ្មោះ៦៣,៣% នៅក្នុងបញ្ជីបោះឆ្នោត ត្រូវបានបញ្ជាក់ថា ជាមនុស្សដែលរស់នៅក្នុងទីតាំង ដែលពួកគេបានចុះឈ្មោះប្រាកដមែន ហើយ១៧,១% ទៀត ត្រូវបានបញ្ជាក់ថាជាប្រជាពលរដ្ឋមានសិទ្ធិបោះឆ្នោត ដែលស្នាក់នៅទីតាំងផ្សេងបណ្តោះអាសន្ន។¹⁶ ក្រុមអ្នកបោះឆ្នោតដែលស្នាក់នៅទីតាំងផ្សេងបណ្តោះអាសន្ន


¹⁵ ការបញ្ជាក់ពីភាពត្រឹមត្រូវនេះ ដូចបានលើកឡើងក្នុងផ្នែកដំណើរការខាងលើ ពាក់ព័ន្ធនឹងការស្វែងរកបុគ្គលដែលរស់នៅក្នុងភូមិជាក់លាក់មួយ។ អ្នកសម្ភាសន៍បានទៅតាមអាសយដ្ឋាន ដែលបានកត់ត្រានៅក្នុងបញ្ជីឈ្មោះបោះឆ្នោត ហើយនឹងជជែកជាមួយប្រធានភូមិក៏ដូចជាសមាជិកសហគមន៍ផ្សេងទៀត រួមមានទាំង ព្រះចៅអធិការវត្ត មន្ត្រីប៉ូលីស អ្នកជិតខាង និងក្រុមគ្រួសារ ដើម្បីស្វែងរក និងទាក់ទងបុគ្គលទាំងនោះ។ សម្រាប់ឈ្មោះដែលមិនមានអ្នកស្គាល់នៅក្នុងភូមិ អ្នកត្រួតពិនិត្យទិន្នន័យរបស់អង្គការ NICFEC បានធ្វើការបញ្ជាក់ជាថ្មីម្តងទៀតជាមួយប្រធានភូមិថា គ្មានឈ្មោះនេះរស់នៅក្នុងភូមិនេះទេ។

¹⁶ យើងបានសុំការបញ្ជាក់អំពីព័ត៌មាននេះជាមួយអ្នកផ្តល់ចម្លើយដោយផ្ទាល់ និង/ឬដោយបញ្ជាក់ជាមួយប្រភពផ្សេងបន្ថែមទៀតដូចជាសមាជិកគ្រួសារ និង/ឬប្រធានភូមិជាដើម។

ដែលជាភាគរយដ៏សំខាន់នៃបញ្ជីបោះឆ្នោតទាំងអស់ និងត្រូវធ្វើដំណើរដើម្បីចូលរួមការបោះឆ្នោតនៅថ្ងៃបោះឆ្នោត។

ឈ្មោះដែលនៅសល់ផ្សេងទៀតក្នុងបញ្ជីមិនមានសុពលភាពនោះទេ។ នេះមានន័យថាឈ្មោះប្រជាជនទាំងនេះបានផ្លាស់ប្តូរលំនៅឋានអចិន្ត្រៃយ៍បាត់ទៅហើយ ហេតុដូច្នោះ មិនគួរមានឈ្មោះនៅក្នុងបញ្ជីបោះឆ្នោតនៃការិយាល័យបោះឆ្នោតនេះទេ ក្នុងនោះមានដូចជា ឈ្មោះមនុស្សស្លាប់ ឬឈ្មោះមនុស្សដែលមិនស្គាល់ជាដើម។ ក្នុងចំណោមឈ្មោះដែលគ្មានសុពលភាពទាំងអស់ ៧,៨% គឺជាប្រជាជនដែលបានផ្លាស់លំនៅឋានអចិន្ត្រៃយ៍ទៅទីតាំងផ្សេងទៀត រីឯ ០,៥% នៃឈ្មោះទាំងនេះ គឺជាឈ្មោះប្រជាពលរដ្ឋ ដែលត្រូវបានបញ្ជាក់ថាបានស្លាប់ទៅហើយ។ លើសពីនេះ ១០,៤% នៃឈ្មោះដែលមានក្នុងបញ្ជីបោះឆ្នោត មិនត្រូវបានសមាជិកភូមិ/ឃុំស្គាល់នោះទេ ក្នុងនោះរួមមាន ប្រធានភូមិ ព្រះចៅអធិការវត្ត មន្ត្រីប៉ូលីស និងអ្នកជិតខាង។ ដើម្បីធានាបាននូវភាពសុក្រិតនៃការរកឃើញនេះ ដៃគូរបស់ VRA បានធ្វើការបញ្ជាក់ជាថ្មីម្តងទៀតពីសំណាក់ប្រធានភូមិ នូវរាល់ឈ្មោះទាំងអស់ដែលគ្មាននរណាម្នាក់នៅក្នុងសហគមន៍បានស្គាល់ ថ្វីត្បិតតែប្រធានភូមិមិនមែនជាប្រភពតែមួយគត់ ក្នុងការផ្តល់ព័ត៌មាននេះក៏ដោយ។

២.ក តើឈ្មោះអ្នកបោះឆ្នោតទាំងអស់ដែលមានក្នុងបញ្ជីបោះឆ្នោត អាចត្រូវបានផ្តល់ឱ្យបានត្រឹមត្រូវដែរឬទេ? តើបច្ចុប្បន្នពួកគេរស់នៅក្នុងទីតាំងនោះឬទេ?




N = 1,656 ពីបញ្ជីទៅមនុស្ស

បើប្រៀបធៀបទៅនឹងលទ្ធផលរបស់ VRA ឆ្នាំ២០០៨ បច្ចុប្បន្នភាព និងសុពលភាពនៃបញ្ជីបោះឆ្នោតឆ្នាំ២០១២ មានការធ្លាក់ចុះបន្តិចបន្តួច (សូមមើលផ្សារក្រាម ២.ខ ខាងក្រោម)។ VRA ឆ្នាំ២០០៨ មិនបានបែងចែកឲ្យច្បាស់លាស់រវាងប្រជាជនដែលរស់នៅអចិន្ត្រៃយ៍ក្នុងទីតាំងចុះឈ្មោះបោះឆ្នោតរបស់ពួកគេ និងប្រជាជនដែលរស់នៅបណ្តោះអាសន្នក្នុងទីតាំងផ្សេងទៀតនោះទេ។ បើប្រៀបធៀបទៅនៅឆ្នាំ២០០៨ ភាគរយនៃអ្នកបោះឆ្នោតដែលមានបច្ចុប្បន្នភាព និងសុពលភាព នៅក្នុងបញ្ជីបោះឆ្នោត មានចំនួន៨៤,១% រីឯនៅឆ្នាំ២០១៣ វិញ ចំនួនសរុបមានតែ៨០,៧% ប៉ុណ្ណោះ

ដែលមានបច្ចុប្បន្នភាព និងសុពលភាព (ការបូកបញ្ចូលគ្នារវាងប្រជាជន៦៣,៦% ដែលបច្ចុប្បន្នរស់នៅក្នុងទីតាំងដែលបានចុះឈ្មោះ និងប្រជាជន១៧,១%ដែលរស់នៅទីតាំងផ្សេងបណ្តោះអាសន្ន)។

២-១ ការប្រៀបធៀបបច្ចុប្បន្នភាព និងសុពលភាពនៃបញ្ជីបោះឆ្នោតរបស់ VRA ឆ្នាំ២០០៨ និង VRA ឆ្នាំ២០១៣



ប្រភព៖ ការធ្វើតេស្តពីបញ្ជីទៅមនុស្ស VRA ឆ្នាំ២០០៨ និងឆ្នាំ២០១៣

បញ្ជីលុបឈ្មោះបោះឆ្នោត៖ តើឈ្មោះអ្នកបោះឆ្នោតត្រូវបានលុបចេញពីបញ្ជីត្រឹមត្រូវដែរឬទេ?


ការវិភាគបញ្ជីលុបឈ្មោះបោះឆ្នោត

VRA បានរកឃើញថា ឈ្មោះចំនួន៩,៥%នៅក្នុងបញ្ជីលុបឈ្មោះបោះឆ្នោត គឺជាប្រជាពលរដ្ឋមានសិទ្ធិបោះឆ្នោត ដែលត្រូវបានលុបឈ្មោះចេញពីបញ្ជីដោយមិនត្រឹមត្រូវ។ ឈ្មោះដែលមាននៅក្នុងបញ្ជីលុបឈ្មោះបោះឆ្នោតនេះ ត្រូវបានបញ្ជាក់ដោយម្ចាស់ឈ្មោះផ្ទាល់ និងជាប្រជាពលរដ្ឋដែលកំពុងរស់នៅក្នុងភូមិដែលបានចុះបញ្ជី ហើយមិនបានផ្លាស់ទីលំនៅ ឬចុះឈ្មោះបោះឆ្នោតនៅកន្លែងផ្សេងទៀត។ ដៃគូរបស់ VRA បានបញ្ជាក់ថា ឈ្មោះរបស់អ្នកបោះឆ្នោតទាំងនេះនៅតែមិនឃើញមាននៅក្នុងការិយាល័យបោះឆ្នោតនៅស្រុកកំណើតរបស់ពួកគេទេ ទោះបីជាមានការផ្ទៀងផ្ទាត់ឈ្មោះនៅក្នុងបញ្ជីបោះឆ្នោតសារជាថ្មីម្តងទៀតក៏ដោយ។¹⁷ ១៣,២%ផ្សេងទៀតនៃអ្នកដែលត្រូវបានលុបឈ្មោះចេញពីបញ្ជី មិនអាចបញ្ជាក់បានថាជាការលុបឈ្មោះត្រឹមត្រូវ ឬមិនត្រឹមត្រូវបានទេ ដោយសារតែព័ត៌មានអំពីពួកគេដូចជាទីលំនៅជាដើម មិនអាចធ្វើការបញ្ជាក់បាន។ អត្រា៩,៥% នៃការលុបឈ្មោះចេញពីបញ្ជីដោយមិនត្រឹមត្រូវមិនមានភាពប្រសើរជាង

¹⁷ប្រសិនបើមានការចុះឈ្មោះបោះឆ្នោតពីរដងនៅក្នុងការិយាល័យបោះឆ្នោតតែមួយ ជួនកាល ឈ្មោះទី២ នឹងត្រូវដាក់បញ្ចូលទៅក្នុងបញ្ជីលុបឈ្មោះបោះឆ្នោតដើម្បីលុបឈ្មោះដែលស្ងួន ទោះបីជាការចុះឈ្មោះបោះឆ្នោតលើកដំបូងនៅតែមានក្នុងបញ្ជីបោះឆ្នោតក្នុងការិយាល័យដដែលក៏ដោយ។

មុនគួរឲ្យកត់សម្គាល់ទេ ចាប់តាំងពីសវនកម្មបញ្ជីបោះឆ្នោតឆ្នាំ២០០៨ ដែលបានរកឃើញថាឈ្មោះ ៩,៨% នៅក្នុងបញ្ជីលុបឈ្មោះបោះឆ្នោត ត្រូវបានលុបចេញពីបញ្ជីបោះឆ្នោតដោយមិនត្រឹមត្រូវ។

៣.ក ឈ្មោះនៅក្នុងបញ្ជីលុបឈ្មោះបោះឆ្នោត ដែលត្រូវបានលុបចេញពីបញ្ជីបោះឆ្នោតដោយត្រឹមត្រូវ



N = 765 អ្នកផ្តល់ចម្លើយនៃបញ្ជីលុបឈ្មោះ

ភាពត្រឹមត្រូវ៖ តើព័ត៌មានអ្នកបោះឆ្នោតនៅក្នុងបញ្ជីមានភាពត្រឹមត្រូវកម្រិតណា?


ការវិភាគពីភាពត្រឹមត្រូវនៃទិន្នន័យផ្ទាល់ខ្លួនក្នុងបញ្ជីបោះឆ្នោត

នៅពេលប្រៀបធៀបបញ្ជីបោះឆ្នោតជាមួយនឹងព័ត៌មានរបស់អ្នកផ្តល់ចម្លើយ ដូចមានកត់ត្រាក្នុងឯកសារបញ្ជាក់អត្តសញ្ញាណ ដែលប្រើប្រាស់សម្រាប់ការចុះឈ្មោះនោះ យើងឃើញថានៅក្នុងបញ្ជីបោះឆ្នោតមានការកត់ត្រាថ្ងៃខែឆ្នាំកំណើតរបស់អ្នកបោះឆ្នោតស៊ីគ្នាចំនួន៦៣%¹⁸ ការកត់ត្រាឈ្មោះរបស់អ្នកបោះឆ្នោតស៊ីគ្នាចំនួន៨៦,៥% និងការកត់ត្រាភេទរបស់អ្នកបោះឆ្នោតមានចំនួន៩៨,២% ដែលត្រឹមត្រូវត្រឹមត្រូវ។ រចនាសម្ព័ន្ធទិន្នន័យដែលមានភាពអន់ខ្សោយ និងការប្រកបភាសាខ្មែរមិនស៊ីចង្វាក់គ្នាអាចបណ្តាលឲ្យទិន្នន័យមានភាពខុសគ្នា។¹⁹

¹⁸ ថ្ងៃ ខែ ឆ្នាំកំណើតត្រូវបានវិភាគអំពីភាពត្រឹមត្រូវ និងភាពពេញលេញនៃថ្ងៃ ខែ និងឆ្នាំ ដូចដែលបានបង្ហាញនៅក្នុងឯកសារបញ្ជាក់អត្តសញ្ញាណ។ ថ្ងៃ ខែ ឆ្នាំកំណើត ត្រូវបានចាត់ទុកថាមិនត្រឹមត្រូវ និងមិនពេញលេញ ប្រសិនបើព័ត៌មានដែលត្រូវបានបញ្ចូលនៅក្នុងឯកសារបញ្ជាក់អត្តសញ្ញាណបាត់បង់ ឬខុសគ្នាពីបញ្ជីបោះឆ្នោត។


¹⁹ ដោយទទួលស្គាល់ពីបញ្ហាប្រឈមនានារបស់ទិន្នន័យអត្តសញ្ញាណ និងឯកសារបញ្ជាក់អត្តសញ្ញាណនៅក្នុងប្រទេសកម្ពុជា បច្ចុប្បន្ន គ.ជ.ប បានធ្វើការណែនាំមន្ត្រីនៅការិយាល័យបោះឆ្នោតមិនឲ្យមានភាពតឹងរ៉ឹងពេក នៅពេលឆែកអត្តសញ្ញាណរបស់អ្នកបោះឆ្នោតដោយអាចអនុញ្ញាតឲ្យមានត្រឹមតែឈ្មោះដែលមានសម្លេងត្រូវគ្នា ថ្ងៃ ខែ ឆ្នាំកំណើត ត្រូវគ្នា និងទាមទារឲ្យមានភាពត្រូវគ្នាត្រឹមតែពីរចំណុចក្នុងចំណោមបីចំនុច ដូចជាអាយុអាសយដ្ឋាន និងភេទ។

៤-ក កម្រិតនៃភាពត្រឹមត្រូវវេចខ្ចីព័ត៌មានអ្នកបោះឆ្នោតនៅក្នុងបញ្ជី និង ព័ត៌មានអ្នកបោះឆ្នោតនៅក្នុងអត្តសញ្ញាណប័ណ្ណ—VRA ឆ្នាំ២០១៣



បើប្រៀបធៀបទៅនឹងលទ្ធផលរបស់ VRA ឆ្នាំ២០០៨ ទិន្នន័យនៅក្នុងបញ្ជីបោះឆ្នោត ជាពិសេសថ្ងៃខែឆ្នាំកំណើត មិនសូវមានភាពត្រឹមត្រូវប៉ុន្មានទេ។ ទិន្នន័យដូចជា ឈ្មោះ និងអាសយដ្ឋានមានភាពត្រឹមត្រូវតិចជាងមុន ខណៈដែលទិន្នន័យអំពីភេទមានភាពប្រសើរជាងមុនបន្តិច ទោះបីជាទិន្នន័យទាំងនេះស្ថិតក្នុងកម្រិតនៃភាពលម្អៀងនៃ VRA ទាំងពីរក៏ដោយ។

៤-ខ កម្រិតនៃភាពត្រឹមត្រូវវេចខ្ចីព័ត៌មានអ្នកបោះឆ្នោតនៅក្នុងបញ្ជីបោះឆ្នោត និងព័ត៌មានអ្នកបោះឆ្នោតនៅក្នុងឯកសារបញ្ជាក់អត្តសញ្ញាណ—VRA ឆ្នាំ២០០៨




មតិយោបល់ និងអាកប្បកិរិយាអ្នកបោះឆ្នោត

បន្ថែមពីលើទិន្នន័យរបស់ VRA ដៃគូរបស់យើងបានប្រមូលព័ត៌មានអំពីមតិយោបល់ និងអាកប្បកិរិយារបស់អ្នកផ្តល់ចម្លើយទាក់ទងនឹងដំណើរការចុះឈ្មោះបោះឆ្នោត និងការបោះឆ្នោត។

មតិយោបល់ និងបទពិសោធន៍របស់អ្នកផ្តល់ចម្លើយលើដំណើរការចុះឈ្មោះបោះឆ្នោត

ក្នុងចំណោមអ្នកផ្តល់ចម្លើយទាំងអស់ ដែលមានឈ្មោះនៅក្នុងបញ្ជីបោះឆ្នោត (អ្នកផ្តល់ចម្លើយដែលរកឃើញឈ្មោះក្នុងបញ្ជីតាមរយៈការធ្វើតេស្តពីមនុស្សទៅបញ្ជី និងការធ្វើតេស្តពីបញ្ជីទៅមនុស្ស ដែលត្រូវស្វែងរក និងជួបសម្ភាសន៍ដោយផ្ទាល់) ៩៧,១% បាននិយាយថាពួកគេមិនធ្លាប់ជួបប្រទះបញ្ហាប្រឈមណាមួយ ក្នុងអំឡុងពេលនៃការចុះឈ្មោះបោះឆ្នោតនោះទេ ។


៥-ក តើអ្នកបោះឆ្នោតដែលមានឈ្មោះនិយាយថា ពួកគេជួបប្រទះការលំបាក ឬបញ្ហា ក្នុងអំឡុងពេលនៃដំណើរការចុះឈ្មោះដែរឬទេ ?



N = 2,898 អ្នកដែលបានចុះឈ្មោះពីមនុស្សទៅបញ្ជី (មិនរាប់បញ្ចូលអ្នកស្លាប់) + អ្នកដែលបានជួបទាំងអស់ពីបញ្ជីទៅមនុស្សសំណួរ រឺ អ្នកបានជួបប្រទះ ឬប្រឈមនឹងបញ្ហាខ្លះៗនៅពេលទៅចុះឈ្មោះបោះឆ្នោត? - ចម្លើយលើសពីមួយ

នៅពេលសាកសួរអំពីការជឿជាក់របស់ពួកគេ លើដំណើរការនៃការចុះឈ្មោះបោះឆ្នោត ៦៥% នៃប្រជាពលរដ្ឋដែលមានសិទ្ធិបោះឆ្នោតទាំងអស់ រួមមានអ្នកមានឈ្មោះបោះឆ្នោត និងអ្នកដែលមិនមានឈ្មោះបោះឆ្នោតបាននិយាយថា ពួកគេជឿជាក់ជាខ្លាំងលើដំណើរការចុះឈ្មោះខណៈដែល ១,៣% ទៀតបានបង្ហាញថា ពួកគេមិនមានទំនុកចិត្តលើដំណើរការនេះទេ។


៥-ខ តើប្រជាពលរដ្ឋដែលមានសិទ្ធិបោះឆ្នោតមានទំនុកចិត្តលើដំណើរការនៃការចុះឈ្មោះបោះឆ្នោតដែរឬទេ ?



N = 3,319 អ្នកផ្តល់ចម្លើយសរុប;
តើអ្នកមានការជឿជាក់កំរិតណាទៅលើដំណើរការនៃការចុះឈ្មោះបោះឆ្នោត?


អ្នកផ្តល់ចម្លើយដែលមានឈ្មោះនៅក្នុងបញ្ជីបោះឆ្នោត (រកឃើញតាមរយៈការធ្វើតេស្តពីមនុស្សទៅបញ្ជី និងការធ្វើតេស្តពីបញ្ជីទៅមនុស្ស ដែលត្រូវបានផ្ទៀងផ្ទាត់ និងជួបសម្ភាសន៍ដោយផ្ទាល់) ត្រូវបានសាកសួរថាតើពួកគេបានប្រើប្រាស់ឯកសារអ្វី ឬក៏ឯកសារបញ្ជាក់អត្តសញ្ញាណណាមួយ ដើម្បីចុះឈ្មោះបោះឆ្នោត? អ្នកផ្តល់ចម្លើយភាគច្រើន (៥៧,៣%) បាននិយាយថាពួកគេបានប្រើប្រាស់អត្តសញ្ញាណប័ណ្ណ រីឯអ្នកផ្តល់ចម្លើយ ២១,១% ទៀត ប្រើប្រាស់សៀវភៅគ្រួសារ។

៥-គ ប្រជាពលរដ្ឋប្រើប្រាស់ឯកសារបញ្ជាក់អត្តសញ្ញាណដើម្បីចុះឈ្មោះបោះឆ្នោត




VRA បានរកឃើញថាអ្នកផ្តល់ចម្លើយដែលមានឈ្មោះនៅក្នុងបញ្ជីបោះឆ្នោត បានប្រើប្រាស់អត្តសញ្ញាណប័ណ្ណដើម្បីចុះឈ្មោះបោះឆ្នោតមានចំនួនតិចជាង បើប្រៀបធៀបទៅនឹងអ្នកផ្តល់ចម្លើយក្នុងសវនកម្មបញ្ជីបោះឆ្នោតកាលពីឆ្នាំ២០០៨។ ចំនួននេះមាននិន្នាការធ្លាក់ចុះ ចាប់តាំងពី VRA ថ្នាក់ជាតិលើកទី១ នៅក្នុងប្រទេសកម្ពុជាកាលពីឆ្នាំ២០០៧ ដែលមានអ្នកផ្តល់ចម្លើយ ៧៦,៥% បានប្រើប្រាស់អត្តសញ្ញាណប័ណ្ណដើម្បីចុះឈ្មោះបោះឆ្នោត។

៥.២២ ឯកសារបញ្ជាក់អត្តសញ្ញាណដែលត្រូវបានប្រើប្រាស់ដើម្បីចុះឈ្មោះក្នុងឆ្នាំ ២០១៣ ធៀបនឹងឆ្នាំ២០០៨



អ្នកផ្តល់ចម្លើយត្រូវបានសាកសួរថា តើពួកគេបានចូលរួមក្នុងការត្រួតពិនិត្យបញ្ជីបោះឆ្នោត ក្នុងអំឡុងខែកញ្ញា និងខែតុលា ឆ្នាំ២០១២ ដែរឬទេ? ក្នុងចំណោមអ្នកផ្តល់ចម្លើយទាំងអស់៥៥,៦% បាននិយាយថា ពួកគេបានទៅផ្ទៀងផ្ទាត់ឈ្មោះរបស់ខ្លួនក្នុងអំឡុងពេលនៃការត្រួតពិនិត្យនេះ។ ទោះជាយ៉ាងណាក្នុងចំណោមអ្នកផ្តល់ចម្លើយដែលមិនមានឈ្មោះក្នុងបញ្ជីបោះឆ្នោត មានអ្នកផ្តល់ចម្លើយតិចតួចណាស់ ដែលនិយាយថាខ្លួនបានទៅផ្ទៀងផ្ទាត់ឈ្មោះរបស់ខ្លួនដោយមានតែ៣៩,៧% ប៉ុណ្ណោះ និយាយថាពួកគេបានទៅផ្ទៀងផ្ទាត់ឈ្មោះ។ ប្រជាពលរដ្ឋជាច្រើនដែលមិនបានទៅផ្ទៀងផ្ទាត់ឈ្មោះនៅក្នុងបញ្ជីបោះឆ្នោត អាចដោយសារតែពួកគេភាគច្រើនគិតថាខ្លួនមានឈ្មោះរួចទៅហើយ បើទោះជាការពិត ពួកគេមិនមានឈ្មោះនៅក្នុងបញ្ជីបោះឆ្នោតក៏ដោយ។

៥.១ ភាគរយនៃប្រជាពលរដ្ឋដែលបានផ្ទៀងផ្ទាត់ឈ្មោះរបស់ខ្លួនក្នុងបញ្ជីបោះឆ្នោត អំឡុងពេលនៃការត្រួតពិនិត្យខែកញ្ញា/តុលា ឆ្នាំ២០១២




ចំណេះដឹងអ្នកផ្តល់ចម្លើយស្តីពីការបោះឆ្នោតឆ្នាំ២០១៣

VRA បានប្រមូលព័ត៌មានអំពីការយល់ដឹងរបស់អ្នកផ្តល់ចម្លើយស្តីពីការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១៣ ខាងមុខ។

អ្នកផ្តល់ចម្លើយភាគច្រើនបាននិយាយថា ពួកគេគ្រោងនឹងរស់នៅក្នុងអាសយដ្ឋានដដែលដូចដែលបានចុះក្នុងបញ្ជីបោះឆ្នោត រហូតដល់ខែកក្កដា ឆ្នាំ២០១៣ នៅពេលដែលការបោះឆ្នោតប្រព្រឹត្តទៅ ។


៥-ប តើប្រជាពលរដ្ឋមានគម្រោងរស់នៅក្នុងអាសយដ្ឋានបច្ចុប្បន្នរហូតដល់ការបោះឆ្នោតខែកក្កដា ឆ្នាំ២០១៣ ដែរឬទេ?



N = 3,128; តើអ្នកមានគម្រោងរស់នៅទីនេះ ក្នុងរយៈពេល ខែកក្កដា ឆ្នាំ ២០១៣ ខាងមុខនេះ ដែរទេ?

រយៈពេលប៉ុន្មានខែមុនការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ ប្រជាពលរដ្ឋភាគច្រើនបានដឹងពីកាលបរិច្ឆេទនៃការបោះឆ្នោត ដោយ៦២,៣% ដឹងពីកាលបរិច្ឆេទនៃការបោះឆ្នោតពេញលេញ និង១០,៥% ទៀតដឹងពីខែ និងឆ្នាំនៃការបោះឆ្នោត។ ប៉ុន្តែ ១៧,៩% មិនបានដឹងពីកាលបរិច្ឆេទនោះទេ។ នេះបង្ហាញឲ្យឃើញពីសារៈសំខាន់នៃការបន្តអប់រំអ្នកបោះឆ្នោតក្នុងរយៈពេលប៉ុន្មានខែមុនការបោះឆ្នោតឈានចូលមកដល់។

៥-ក ចំណេះដឹងរបស់ប្រជាពលរដ្ឋអំពីការបរិច្ឆេទនៃការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ




N = 3,544; អ្នកផ្តល់ចម្លើយសរុបដែលបានជួប
 តើការបោះឆ្នោតសភាជាតិខាងមុខនេះនឹងធ្វើឡើងនៅថ្ងៃ ខែ ឆ្នាំណា?

អ្នកផ្តល់ចម្លើយជាច្រើននាក់ដែលមានឈ្មោះក្នុងបញ្ជីបោះឆ្នោត បាននិយាយថាពួកគេមានបំណងចូលរួមក្នុងការបោះឆ្នោតខាងមុខនេះ។ ក្នុងចំណោមអ្នកផ្តល់ចម្លើយដែលមិនមានឈ្មោះនៅក្នុងបញ្ជីបោះឆ្នោត ៦៨,៨% បាននិយាយថា ពួកគេមានបំណងទៅបោះឆ្នោតដែរ ដែលនេះបង្ហាញឲ្យឃើញពីកង្វះការយល់ដឹងអំពីការចុះឈ្មោះក្នុងបញ្ជីបោះឆ្នោត ឬតម្រូវការក្នុងការចុះឈ្មោះរបស់ពួកគេ (សូមមើលដ្យាក្រាម១-ញ)។

៥-ខ ចំណងនៃការចូលរួមបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រឆ្នាំ ២០១៣

■ អ្នកផ្តល់ចម្លើយដែលបានចុះឈ្មោះ និងបានសម្ភាសន៍ ■ អ្នកផ្តល់ចម្លើយដែលមិនបានចុះឈ្មោះ និងបានសម្ភាសន៍ ■ អ្នកផ្តល់ចម្លើយសរុប



ការវិភាគទិន្នន័យបោះឆ្នោត (សវនកម្មដោយកុំព្យូទ័រ)


ដើម្បីបំពេញបន្ថែមលើទិន្នន័យដែលបានពីការធ្វើតេស្ត វិទ្យាស្ថានជាតិ NDI បានវិភាគទិន្នន័យប្រជាជនដែលបានពី NIS ក៏ដូចជាទិន្នន័យចុះឈ្មោះបោះឆ្នោតថ្នាក់ជាតិ និងថ្នាក់ខេត្តឆ្នាំ ២០១២ របស់គ.ជ.ប។

NIS និង គ.ជ.ប វាយតម្លៃទិន្នន័យប្រជាជនថ្នាក់ខេត្ត និងថ្នាក់ជាតិ ដោយប្រើប្រាស់ប្រភព និងវិធីសាស្ត្រខុសៗគ្នា។ VRA មិនអាចកំណត់ថា តើតួលេខប្រជាជនណាមួយត្រឹមត្រូវជាង ឬត្រូវប្រើប្រាស់តួលេខណាមួយដើម្បីពិចារណាលើអត្រាចុះឈ្មោះបោះឆ្នោតឡើយ។ ហេតុដូច្នេះ ការវាយតម្លៃរបស់ស្ថាប័នទាំងពីរលើចំនួនប្រជាជននេះ ត្រូវបានយកមកពិចារណានៅក្នុងការវិភាគដើម្បីផ្តល់ជាការយល់ដឹងឲ្យកាន់តែទូលំទូលាយអំពីការចុះឈ្មោះបោះឆ្នោតនៅកម្ពុជា។

ការវិភាគអត្រាចុះឈ្មោះ ដោយប្រើប្រាស់តួលេខប្រជាជនខុសៗគ្នា


ទាំង NIS និង គ.ជ.ប ផ្តល់ឲ្យនូវការវាយតម្លៃលើការបែងចែកប្រជាពលរដ្ឋនៅកម្ពុជា ដែលមានអាយុលើសពី១៨ឆ្នាំ តាមខេត្តនីមួយៗ។ នៅក្នុងខេត្តជាច្រើន ការវាយតម្លៃរបស់ គ.ជ.ប និង NIS មានលក្ខណៈស្រដៀងគ្នា ប៉ុន្តែការវាយតម្លៃនេះ មានភាពខុសគ្នានៅខេត្តធំៗ ដូចជា ខេត្តកំពង់ចាម និងរាជធានីភ្នំពេញ ដូចមានបង្ហាញក្នុងជ្រុងក្រោម ៦.ក ខាងក្រោម។

៦.ក ការបែងចែកចំនួនប្រជាពលរដ្ឋដែលគ្រប់អាយុបោះឆ្នោតតាមខេត្ត ការវាយតម្លៃដោយ គ.ជ.ប និង NIS



ប្រភព: NEC - លទ្ធផលចុះឈ្មោះអ្នកបោះឆ្នោតចុងក្រោយឆ្នាំ 2012, NIS - ចំណោលប្រជាសាស្ត្រឆ្នាំ 2013


៦.ខ ការបែងចែកអ្នកដែលបានចុះឈ្មោះបោះឆ្នោតតាមខេត្ត-បញ្ជីបោះឆ្នោត របស់គ.ជ.ប ឆ្នាំ២០១២



ប្រភព: NEC –លទ្ធផលចុះឈ្មោះអ្នកបោះឆ្នោតចុងក្រោយឆ្នាំ 2012

ការប្រៀបធៀបចំនួនសរុបនៃអ្នកបោះឆ្នោតនៅក្នុងបញ្ជីបោះឆ្នោតឆ្នាំ២០១២ របស់ គ.ជ.ប ដោយមានទិន្នន័យប្រជាពលរដ្ឋដែលគ្រប់អាយុបោះឆ្នោតដែលបានពី NIS និង គ.ជ.ប បង្ហាញថា ប្រជាពលរដ្ឋដែលគ្រប់អាយុបោះឆ្នោតច្រើនជាង១០០% បានចុះឈ្មោះបោះឆ្នោត។ តួលេខនេះ ត្រូវបានកំណត់ដោយធ្វើការប្រៀបធៀបចំនួនឈ្មោះនៅក្នុងបញ្ជីបោះឆ្នោតទៅនឹងតួលេខប្រជាជន ដែលបានធ្វើការវាយតម្លៃ។ នេះគឺជារូបមន្តមួយផ្សេងទៀតក្នុងការគណនាអត្រាចុះឈ្មោះក្រៅពី រូបមន្តប្រើប្រាស់ក្នុង VRA ដែលបានកំណត់អត្រាចុះឈ្មោះដោយវាយតម្លៃលើប្រជាពលរដ្ឋមាន សិទ្ធិបោះឆ្នោតដែលបានរកឃើញ និងមានឈ្មោះក្នុងបញ្ជីបោះឆ្នោតតាមរយៈការធ្វើតេស្តពីមនុស្ស ទៅបញ្ជី។


៦-គ ចំនួនអ្នកចុះឈ្មោះបោះឆ្នោតរៀបរយចំនួនប្រជាជនគ្រប់អាយុបោះឆ្នោត— បញ្ជីបោះឆ្នោតរបស់ គ.ជ.ប ឆ្នាំ២០១២



ប្រភព: NEC –លទ្ធផលចុះឈ្មោះអ្នកបោះឆ្នោតចុងក្រោយឆ្នាំ 2012
NIS – ចំណេញប្រជាសាស្ត្រឆ្នាំ2013

ការប្រៀបធៀបរវាងចំនួនឈ្មោះនៅក្នុងបញ្ជីបោះឆ្នោតរបស់ គ.ជ.ប និងចំនួនប្រជាជនដែលគ្រប់អាយុបោះឆ្នោតតាមខេត្តនីមួយៗ បានបង្ហាញពីអត្រានៃការចុះឈ្មោះធៀបនឹងចំនួនប្រជាជនមានកម្រិតខ្ពស់គឺច្រើនជាង១០០% នៅខេត្តភាគច្រើន ដោយប្រើប្រាស់ការវាយតម្លៃលើចំនួនប្រជាជនរបស់ គ.ជ.ប និង NIS។ ករណីលើកលែង គឺនៅខេត្តប៉ៃលិន ដោយការវាយតម្លៃរបស់ NIS បង្ហាញថាអត្រានៃការចុះឈ្មោះធៀបនឹងចំនួនប្រជាជនមាន៦៨,៧%។ អត្រារបស់ គ.ជ.ប និង NIS ខុសគ្នាខ្លាំងនៅខេត្តមួយចំនួនដូចជា ខេត្តកំពង់ចាម (គ.ជ.ប មាន១០២,៥% និង NIS មាន ១១៩,២%) និងខេត្តព្រៃវែង (គ.ជ.ប មាន៩៨,៣% និង NIS មាន១៣៣%)។

៦-យ អត្រាចុះឈ្មោះតាមខេត្ត—ការប្រៀបធៀបរវាង គ.ជ.ប និង NIS




ការវិភាគការប្រែប្រួលរវាងបញ្ជីបោះឆ្នោត ឆ្នាំ២០១១ និងឆ្នាំ២០១២

តាមការតម្រូវនៃច្បាប់ក្នុងប្រទេសកម្ពុជា គ.ជ.ប ធ្វើបច្ចុប្បន្នកម្មបញ្ជីបោះឆ្នោតជារៀងរាល់ឆ្នាំ ដោយចុះឈ្មោះអ្នកបោះឆ្នោតថ្មី និងលុបឈ្មោះអ្នកបោះឆ្នោតដែលលែងមានសិទ្ធិបោះឆ្នោតនៅក្នុងទីតាំងណាមួយចេញពីបញ្ជី។ ការផ្លាស់ប្តូរបញ្ជី ដូចជាចំនួនសរុបនៃចំនួនប្រជាជននៅក្នុងបញ្ជី ត្រូវបានគេរំពឹងថានឹងធ្វើឡើងជារៀងរាល់ឆ្នាំ។

ដ្យាក្រាមខាងក្រោមបង្ហាញពីភាគរយនៃអ្នកបោះឆ្នោតដែលបានបញ្ចូលបន្ថែម និងលុបចេញពីបញ្ជីបោះឆ្នោតក្នុងខេត្តនីមួយៗ ក្នុងអំឡុងពេលនៃការចុះឈ្មោះបោះឆ្នោតឆ្នាំ២០១២។ ភាគរយខ្ពស់បំផុតនៃការប្រែប្រួលកើតមាននៅក្នុងខេត្តឧត្តរមានជ័យ ដែលឈ្មោះអ្នកបោះឆ្នោតចំនួន១៣,៦% ត្រូវបានលុបចេញពីបញ្ជី ហើយឈ្មោះ២៤,៩% ត្រូវបានបញ្ចូលទៅក្នុងបញ្ជី។ នៅខេត្តកំពតមានភាគរយនៃការប្រែប្រួលទាបជាងគេបំផុត ដោយ៣,៥% ត្រូវបានលុបឈ្មោះចេញពីបញ្ជី និង៥,៥%ទៀត ត្រូវបានបញ្ចូលបន្ថែមទៅក្នុងបញ្ជី។


៦-១ ភាគរយនៃអ្នកបោះឆ្នោតដែលត្រូវបានបញ្ជូលបន្ថែម និងលុបចេញពីបញ្ជីបោះឆ្នោតក្នុងការចុះបញ្ជីបោះឆ្នោតឆ្នាំ២០១២តាមខេត្ត



ប្រភព: NEC – លទ្ធផលចុះឈ្មោះអ្នកបោះឆ្នោតចុងក្រោយឆ្នាំ២០១២

ដ្យាក្រាមខាងក្រោម បង្ហាញពីការកើនឡើងនៃចំនួនអ្នកបោះឆ្នោតក្នុងបញ្ជីបោះឆ្នោត ក្នុងអំឡុងរយៈពេលនៃការចុះឈ្មោះបោះឆ្នោតឆ្នាំ២០១២។ កំណើនសរុបនៃការចុះឈ្មោះបោះឆ្នោតមិនកើនឡើងស្របគ្នានៅគ្រប់បណ្តាខេត្តនោះទេ ដែលកំណើននេះ ត្រូវបានរំពឹងថានឹងកើតមានប្រសិនបើអត្រាចំណាកស្រុកទៅកាន់ខេត្តមួយចំនួនមានកម្រិតខ្ពស់ ឬមាននិន្នាការប្រជាជនផ្សេងៗ។ អត្រាខ្ពស់បំផុតនៃកំណើនការចុះឈ្មោះបោះឆ្នោតមាននៅខេត្តមណ្ឌលគីរី ដែលការចុះឈ្មោះបោះឆ្នោតមានកំណើនរហូតដល់១៤,៩% ក្នុងឆ្នាំ២០១២។ ខេត្តព្រះវិហារមានកំណើន១១,១% និងខេត្តឧត្តរមានជ័យមានកំណើន១១,៣% ដែលនេះជាកំណើនគួរឲ្យកត់សម្គាល់។ ខេត្តផ្សេងទៀតមានកំណើនអ្នកបោះឆ្នោតតិចជាងមុន រួមមានខេត្តកោះកុង(១,៥%) ខេត្តកំពត(២,០%) និងខេត្តកែប(២,៥%)។ អត្រាកំណើនជាមធ្យមរបស់ប្រទេសទាំងមូលគឺ ៥,១%។

៦-២ ការប្រៀបធៀបរវាងបញ្ជីបោះឆ្នោតឆ្នាំ២០១១ និងឆ្នាំ២០១២៖ កំណើននិងភាគរយនៃអ្នកចុះឈ្មោះបោះឆ្នោត



ប្រភព: NEC – លទ្ធផលចុះឈ្មោះអ្នកបោះឆ្នោតចុងក្រោយឆ្នាំ២០១២


របាយការណ៍ស្តីពីសវនកម្មបញ្ជីបោះឆ្នោតនៅកម្ពុជាឆ្នាំ២០១៣ របស់វិទ្យាស្ថានជាតិ NDI

ការវិភាគការិយាល័យបោះឆ្នោត (សវនកម្មដោយកុំព្យូទ័រ)

ការិយាល័យបោះឆ្នោតថ្មី ត្រូវបានបង្កើតឡើងដើម្បីសម្រួលដល់អ្នកបោះឆ្នោតថ្មី ឬអ្នកបោះឆ្នោតដែល“លើស”ចំនួន នៅពេលដែលការិយាល័យបោះឆ្នោតមានអ្នកបោះឆ្នោតច្រើនពេក។ ដើម្បីសម្រួលដល់ចំនួនអ្នកបោះឆ្នោតដែលកំពុងកើនឡើងជាលំដាប់នោះ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត បានបង្កើតការិយាល័យបោះឆ្នោតថ្មីជាច្រើននៅទូទាំងប្រទេស ដោយក្នុងមួយការិយាល័យអនុញ្ញាតឲ្យមានអ្នកបោះឆ្នោតមិនលើសពី៧០០នាក់នោះទេ។ វិទ្យាស្ថានជាតិ NDI បានធ្វើការវិភាគលើបញ្ជីការិយាល័យបោះឆ្នោតឆ្នាំ២០១៣ ដើម្បីស្រាវជ្រាវរកទីតាំងការិយាល័យបោះឆ្នោតថ្មីដែលទើបនឹងបង្កើត ការបែងចែកអ្នកបោះឆ្នោតទៅតាមការិយាល័យបោះឆ្នោត និងអត្រាប្រែប្រួលនៅក្នុងការិយាល័យនីមួយៗ។

បញ្ជីការិយាល័យបោះឆ្នោតឆ្នាំ២០១៣ បង្ហាញឲ្យឃើញពីការិយាល័យបោះឆ្នោតថ្មីច្រើនជាង១០០ការិយាល័យនៅពាសពេញផ្ទៃប្រទេស។ ខេត្តកំពង់ចាមមានការិយាល័យបោះឆ្នោតថ្មីចំនួន៣៥ការិយាល័យ និងរាជធានីភ្នំពេញមាន២០ការិយាល័យ ដែលនេះជាចំនួនច្រើនជាងគេបង្អស់។ ខេត្តកំពង់ស្ពឺ ខេត្តក្រចេះ ខេត្តកែប និងខេត្តប៉ៃលិន មិនមានការិយាល័យបោះឆ្នោតថ្មីនោះទេ។

៦-៧ ការបែងចែកការិយាល័យបោះឆ្នោតដែលទើបបង្កើតថ្មីក្នុងឆ្នាំ២០១៣ តាមខេត្ត




ប្រភព: NEC – បញ្ជីការិយាល័យបោះឆ្នោតសំរាប់ការបោះឆ្នោតជាតិឆ្នាំ២០១៣

ដោយសារសវនកម្មដោយកុំព្យូទ័រ គឺជាផ្នែកមួយដែលត្រូវបានគេប្រើប្រាស់សម្រាប់វិភាគទិន្នន័យ។ វិទ្យាស្ថានជាតិ NDI ក៏បានយកមកប្រើប្រាស់ដើម្បីធ្វើការប្រៀបធៀបការបែងចែកការិយាល័យបោះឆ្នោត (ទាំងការិយាល័យមានស្រាប់ និងការិយាល័យថ្មី) ជាមួយនឹងការបែងចែកអ្នកបោះឆ្នោតនៅក្នុងខេត្តនីមួយៗ។ សរុបមក ការបែងចែកការិយាល័យបោះឆ្នោត មានសមាមាត្រ

ជិតស្មើនឹងចំនួនអ្នកបោះឆ្នោតនៅក្នុងខេត្តជាច្រើន។ អ្នកបោះឆ្នោតមានចំនួនច្រើនជាងចំនួន ការិយាល័យបោះឆ្នោតក្នុងរាជធានីភ្នំពេញ និងខេត្តកណ្តាល។


៦.២ ការបែងចែកការិយាល័យបោះឆ្នោត ធៀបនឹងការបែងចែកអ្នកមានឈ្មោះ ក្នុងបញ្ជីបោះឆ្នោត



ប្រភព: NEC – បញ្ជីការិយាល័យបោះឆ្នោតសំរាប់ការបោះឆ្នោតជាតិឆ្នាំ២០១៣

យោងតាមច្បាប់ ការិយាល័យបោះឆ្នោតមិនអាចចំនួនអ្នកបោះឆ្នោតលើសពី៧០០នាក់ បានទេ។ ប្រសិនបើការិយាល័យបោះឆ្នោតមួយមានអ្នកបោះឆ្នោតជាអតិបរមា៧០០នាក់ ការិយាល័យ “ផ្ទេរ” អ្នកបោះឆ្នោតថ្មីមួយ និងត្រូវបង្កើតឡើងសម្រាប់អ្នកបោះឆ្នោតដែលលើសនៅក្នុង តំបន់នោះ។ ការិយាល័យបោះឆ្នោតមានចំនួនអ្នកបោះឆ្នោតជាមធ្យមចាប់ពី៤០០នាក់ ដល់៥០០ នាក់ នៅទូទាំងប្រទេស។ នៅខេត្តកណ្តាល និងរាជធានីភ្នំពេញ អ្នកបោះឆ្នោតមានចំនួនច្រើនជាង មធ្យមភាគ ដោយខេត្តកណ្តាលមានចំនួន៥៨៦នាក់ និងរាជធានីភ្នំពេញមានចំនួន៥៩១នាក់។ ការិយាល័យបោះឆ្នោតតូចបំផុតនៅក្នុងរាជធានីភ្នំពេញមានអ្នកបោះឆ្នោតចំនួន១២៧នាក់ ហើយ ទំនងជាការិយាល័យផ្ទេរអ្នកបោះឆ្នោតប៉ុណ្ណោះ។ នៅក្នុងទីក្រុងដូចជា រាជធានីភ្នំពេញ ការិយាល័យ បោះឆ្នោតមួយចំនួនអាចមានមនុស្សច្រើនកុះករ (អ្នកបោះឆ្នោតលើសពី៦០០នាក់) រីឯការិយាល័យ បោះឆ្នោតផ្សេងទៀតអាចមានចំនួនអ្នកបោះឆ្នោតតិច (តិចជាង២០០នាក់)។ ទោះបីជាការបែងចែក នេះសមស្របនឹងការអនុវត្ត “ផ្ទេរ” អ្នកបោះឆ្នោតក៏ដោយ ក៏វាអាចនឹងគ្មានប្រសិទ្ធភាព នៅពេល ដែលធនធានត្រូវបានបែងចែកទៅតាមការិយាល័យបោះឆ្នោតនីមួយៗនៅថ្ងៃបោះឆ្នោត។


៦.ឈ ការប្រៀបធៀបចំនួនអ្នកបោះឆ្នោតតាមភារិយាល័យជាមធ្យមជាមួយនិង ភារិយាល័យតូចបំផុត តាមខេត្តនីមួយៗ



ប្រភព: NEC - បញ្ជីការិយាល័យបោះឆ្នោតសំរាប់ការបោះឆ្នោតជាតិឆ្នាំ២០១៣

ក្នុងរយៈពេលនៃការចុះឈ្មោះបោះឆ្នោតនីមួយៗ អ្នកបោះឆ្នោត ត្រូវបានចុះឈ្មោះ និងលុបឈ្មោះចេញពីបញ្ជីបោះឆ្នោតនៅភារិយាល័យបោះឆ្នោត ក្នុងអំឡុងពេលនៃការធ្វើបច្ចុប្បន្នភាពបញ្ជីបោះឆ្នោតឆ្នាំ២០១២។ ដ្យាក្រាមខាងក្រោមបង្ហាញពីចំនួនភារិយាល័យបោះឆ្នោតតាមខេត្តនីមួយៗ ដែលមានទំហំកើនឡើង៥០% ឬច្រើនជាងនេះ ដែលបង្ហាញឲ្យឃើញថា ជាងពាក់កណ្តាលនៃបញ្ជីបោះឆ្នោតក្នុងតំបន់នេះ ត្រូវបានបញ្ចូលឈ្មោះបន្ថែម ក្នុងរយៈពេលនៃការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០១២។ ចំនួននេះមិនរាប់បញ្ចូលការិយាល័យបោះឆ្នោតទើបតែបង្កើតថ្មី ដែលទើបបញ្ចូលឈ្មោះអ្នកបោះឆ្នោតនោះទេ។ នៅខេត្តនីមួយៗដូចជា ខេត្តកំពង់ចាម ខេត្តកណ្តាល និងខេត្តកាកែវ មានការិយាល័យបោះឆ្នោតច្រើនជាង១០០ការិយាល័យ ដោយមានការកើនឡើងលើសពី៥០% ក្នុងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០១២។

៦.ញ ការប្រៀបធៀបចំនួនភារិយាល័យបោះឆ្នោតតាមខេត្តនីមួយៗ ដែលមានអ្នកចុះឈ្មោះបោះឆ្នោតលើសពី៥០%




ប្រភព: NEC - បញ្ជីការិយាល័យបោះឆ្នោតសំរាប់ការបោះឆ្នោតជាតិឆ្នាំ២០១៣

របាយការណ៍ស្តីពីសវនកម្មបញ្ជីបោះឆ្នោតនៅកម្ពុជាឆ្នាំ២០១៣ របស់វិទ្យាស្ថានជាតិ NDI

ស្រដៀងគ្នានេះ ការិយាល័យបោះឆ្នោតខ្លះបានដកភាគរយនៃអ្នកបោះឆ្នោតមួយចំនួនធំ ចេញពីការិយាល័យរបស់ខ្លួន ក្នុងអំឡុងពេលនៃការចុះឈ្មោះបោះឆ្នោតឆ្នាំ២០១២។ ដ្យាក្រាម ខាងក្រោមបង្ហាញពីចំនួនការិយាល័យបោះឆ្នោតតាមខេត្តនីមួយៗ ដែលអ្នកចុះឈ្មោះបោះឆ្នោត លើសពី៥០% នៅក្នុងការិយាល័យនេះ ត្រូវបានលុបឈ្មោះចេញពីបញ្ជីកាលពីឆ្នាំ២០១២។ ខេត្តដែលមានការិយាល័យបោះឆ្នោតច្រើនបំផុតគឺខេត្តសៀមរាប ដែលមាន១៣ការិយាល័យ និង ខេត្តបន្ទាយមានជ័យ១១ការិយាល័យ។

៦.៥ ចំនួនការិយាល័យបោះឆ្នោត ដែលបានលុបឈ្មោះអ្នកបោះឆ្នោតលើសពី ៥០% នៅឆ្នាំ២០១២



ប្រភព: NEC – បញ្ជីការិយាល័យបោះឆ្នោតសំរាប់ការបោះឆ្នោតជាតិឆ្នាំ២០១៣

អនុសាសន៍

ផ្អែកលើលទ្ធផលនៃសវនកម្មបញ្ជីបោះឆ្នោត អង្គការ NICFEC វិទ្យាស្ថានជាតិ NDI និង CAS បានបង្កើតអនុសាសន៍ ដើម្បីកែលម្អបញ្ជីបោះឆ្នោត និងបង្កើនទំនុកចិត្តលើដំណើរការនៃការ បោះឆ្នោត។ ដៃគូរបស់ VRA បានផ្តល់អនុសាសន៍ជាវិធានការដូចខាងក្រោមដើម្បីអនុវត្តនៅមុន ការបោះឆ្នោត ខែកក្កដា ឆ្នាំ២០១៣។

- ដោយសារប្រជាពលរដ្ឋមានសិទ្ធិបោះឆ្នោតមួយចំនួនធំជឿជាក់ថា ខ្លួនមានឈ្មោះក្នុង បញ្ជីបោះឆ្នោត ប៉ុន្តែការពិតគ្មាននោះទេ ។ គ.ជ.ប គួរតែរៀបចំពេលវេលាមួយដើម្បីឲ្យ អ្នកបោះឆ្នោតផ្ទៀងផ្ទាត់ឈ្មោះរបស់ខ្លួនក្នុងបញ្ជីបោះឆ្នោត និងធ្វើការចុះឈ្មោះ ប្រសិន បើចាំបាច់។

- ដោយពិចារណាលើអត្រានៃភាពមិនត្រឹមត្រូវនៃព័ត៌មានផ្ទាល់ខ្លួនរបស់អ្នកបោះឆ្នោត និងភាគរយខ្ពស់នៃអ្នកបោះឆ្នោតនៅក្នុងបញ្ជីដែលគ្មាននរណាម្នាក់ស្គាល់ គ.ជ.ប គួរតែអនុញ្ញាតឲ្យក្រុមអ្នកត្រួតពិនិត្យឯករាជ្យ ធ្វើការសង្កេតលើអត្តសញ្ញាណកម្មនៃអ្នកបោះឆ្នោត ដោយឈរជាប់ពីក្រោយស្បៀនការិយាល័យបោះឆ្នោត ហើយគួរតែផ្តល់ឲ្យអ្នកត្រួតពិនិត្យនូវបញ្ជីបោះឆ្នោតដែលប្រើប្រាស់នៅក្នុងការិយាល័យបោះឆ្នោត។
- ដើម្បីកុំឲ្យប្រជាជនគ្មានសិទ្ធិបោះឆ្នោតប្រើប្រាស់ឈ្មោះខុសដែលគ្មានសុពលភាពនៅក្នុងបញ្ជីបោះឆ្នោត (ប្រជាជនអាយុក្រោម១៨ឆ្នាំ ឬគ្មានសញ្ជាតិខ្មែរ) ក្រសួងមហាផ្ទៃ និងគ.ជ.ប គួរតែហាមប្រាមលើការចេញលិខិតបញ្ជាក់អត្តសញ្ញាណ សម្រាប់បម្រើឲ្យការបោះឆ្នោត។²⁰
- ដោយពិនិត្យឃើញថាអត្រាចំណាកស្រុកខ្ពស់ គ.ជ.ប គួរតែបើកយន្តការមួយដើម្បីអនុញ្ញាតឲ្យអ្នកបោះឆ្នោតដែលនៅឆ្ងាយពីស្រុក/ខណ្ឌ អាចចូលរួមបោះឆ្នោតបាន។
- ដើម្បីកសាងទំនុកចិត្តរបស់សាធារណជនលើបញ្ជីបោះឆ្នោត គ.ជ.ប គួរតែអនុញ្ញាតឲ្យអ្នកសង្កេតការណ៍ឯករាជ្យ និងគណបក្សនយោបាយនានា មានលទ្ធភាពទទួលបានបញ្ជីបោះឆ្នោតទាំងអស់ជាទម្រង់ដែលអាចវិភាគបាន។ នេះគឺជាទម្រង់អនុវត្តន៍ទូទៅមួយនៅក្នុងប្រទេសប្រជាធិបតេយ្យ ហើយវានឹងអនុញ្ញាតឲ្យ VRA ទទួលបានលទ្ធផលកាន់តែច្រើន និងផ្តល់ព័ត៌មានកាន់តែទូលំទូលាយ។

សម្រាប់រយៈពេលវែង ចាំបាច់តម្រូវឲ្យមានកំណែទម្រង់ក្នុងការបោះឆ្នោតជាសារវន្ត។ ការផ្លាស់ប្តូរក្នុងការចុះឈ្មោះបោះឆ្នោត និងដំណើរការចងក្រងបញ្ជី គឺជាតម្រូវការដ៏ចាំបាច់ ដើម្បីធានាឲ្យបាននូវសិទ្ធិក្នុងការបោះឆ្នោតសម្រាប់ប្រជាពលរដ្ឋដែលមានសិទ្ធិបោះឆ្នោត ដើម្បីបង្ការ និងលុបឈ្មោះដែលមិនមានសុពលភាពចេញពីបញ្ជី និងដើម្បីបន្ថយសក្តានុពលនៃការលួចបន្លំនានា។ ដៃគូរបស់ VRA បានដាក់ចេញនូវអនុសាសន៍ខាងក្រោម៖

- រាជរដ្ឋាភិបាលកម្ពុជា និងគ.ជ.ប គួរតែពិចារណាបង្កើតនូវប្រព័ន្ធចុះឈ្មោះបោះឆ្នោតមួយ ដែលមានប្រសិទ្ធភាពកាន់តែច្រើន ដើម្បីដោះស្រាយបញ្ហាការកើនឡើងនៃអត្រាចំណាកស្រុកក្នុងប្រទេស និងអាចផ្តល់នូវសិទ្ធិបោះឆ្នោតដល់អ្នកដែលមិនមានឈ្មោះក្នុងបញ្ជី ដោយសារតែការដឹងព័ត៌មានអំពីការបាត់ឈ្មោះរបស់ខ្លួនយឺតយ៉ាវ។ ការផ្លាស់ប្តូរនេះរួមមាន ការចុះឈ្មោះបោះឆ្នោតជាប្រចាំ ឬការចុះឈ្មោះដោយស្វ័យប្រវត្តិ²¹ ដែលអាចអនុញ្ញាតឲ្យមានការផ្លាស់ប្តូរ ឬកែតម្រូវបញ្ជីបោះឆ្នោត បើទោះជាកៀកថ្ងៃបោះឆ្នោតក៏ដោយ។

²⁰ លិខិតបញ្ជាក់អត្តសញ្ញាណសម្រាប់បម្រើឲ្យការបោះឆ្នោត គឺជាឯកសារដែលបញ្ជាក់អត្តសញ្ញាណបណ្តោះអាសន្ន សម្រាប់ប្រជាពលរដ្ឋ ដែលគ្មានឯកសារបញ្ជាក់ឲ្យពួកគេចុះឈ្មោះបោះឆ្នោតបាន។ ឯកសារនេះត្រូវចេញដោយក្រុមប្រឹក្សាឃុំ/សង្កាត់។

²¹ ការចុះឈ្មោះស្វ័យប្រវត្តិ នឹងតម្រូវឲ្យមានបញ្ជីជនស៊ីវិលពេញលេញមួយ នៅពេលដែលប្រជាពលរដ្ឋមានអាយុគ្រប់១៨ឆ្នាំ ឈ្មោះរបស់ពួកគេ នឹងត្រូវបូកបញ្ចូលទៅក្នុងបញ្ជីបោះឆ្នោតដោយស្វ័យប្រវត្តិ។

- គួរបង្កើត ឬតែងតាំងនូវអង្គការក្នុងស្រុកមួយដែលមានវិជ្ជាជីវៈ មិនលម្អៀង ដែលមិនកើតចេញការបោះឆ្នោត ដើម្បីចុះឈ្មោះអ្នកបោះឆ្នោត ដោយផ្ទេរការទទួលខុសត្រូវនេះពីក្រុមប្រឹក្សាយុវស្ម័យ/សង្កាត់ ដែលកើតឡើងពីការបោះឆ្នោត ហើយប្រកាន់បក្សពួក។
- ដើម្បីបង្កើននូវភាពត្រឹមត្រូវនៃបញ្ជីបោះឆ្នោត និងសម្រួលដល់ដំណើរការចុះឈ្មោះ និងការបោះឆ្នោតសម្រាប់ប្រជាពលរដ្ឋ ក្រសួងមហាផ្ទៃ គួរតែចុះបញ្ជីជនស៊ីវិល និងជម្រុញការចែកអត្តសញ្ញាណប័ណ្ណដល់ប្រជាពលរដ្ឋឲ្យបានគ្រប់ៗរូប។
- គ.ជ.ប គួរតែបោះជំហានក្នុងការធ្វើឲ្យប្រសើរឡើងនូវប្រព័ន្ធគ្រប់គ្រងទិន្នន័យនៅគ្រប់ជាន់ថ្នាក់របស់រដ្ឋបាលបោះឆ្នោតទាំងអស់។ ក្នុងនោះរួមមាន ការត្រួតពិនិត្យដោយមានការសម្របសម្រួលជាងមុនក្នុងការប្រមូលទិន្នន័យ និងការបញ្ជូលទិន្នន័យ ការប្រើប្រាស់ប្រព័ន្ធទម្រង់អក្សរ និងការសរសេរតាមប្រព័ន្ធកុំព្យូទ័របច្ចុប្បន្ន និងស្របតាមប្រព័ន្ធព័ត៌មានវិទ្យាដែលបានប្រើប្រាស់រួច។

រាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋសភាគួរតែអនុម័តច្បាប់ដែលចាំបាច់ និងផ្តល់នូវធនធានសមស្របសម្រាប់ការអនុវត្តកំណែទម្រង់ដែលបានផ្តល់ជាអនុសាសន៍ទាំងនេះ។

ឧបសម្ព័ន្ធ

១. របាយការណ៍ព័ត៌មានស្តីពី VRA ថ្ងៃទី២១ ខែមីនា ឆ្នាំ២០១៣
២. បញ្ជីសំណួរពីមនុស្សទៅបញ្ជី
៣. បញ្ជីសំណួរពីបញ្ជីទៅមនុស្ស
៤. ផែនទីនៃទីតាំងពង្រាយសំណាក

ឧបសម្ព័ន្ធ ១៖ របាយការណ៍ព័ត៌មានស្តីពី VRA ថ្ងៃទី២១ ខែមីនា ឆ្នាំ២០១៣

ឯកសារបកប្រែក្រៅផ្លូវការ



របាយការណ៍សង្ខេប ភ្នំពេញ កម្ពុជា ថ្ងៃទី២១ ខែមីនា ឆ្នាំ២០១៣

ការព្រួយបារម្ភអំពីគុណភាពបញ្ជីឈ្មោះបោះឆ្នោត និងសិទ្ធិអ្នកបោះឆ្នោត ការលុបឈ្មោះអ្នកបោះឆ្នោតដោយមិនត្រឹមត្រូវ

សវនកម្មបញ្ជីឈ្មោះអ្នកបោះឆ្នោត (VRA) នៃបញ្ជីឈ្មោះអ្នកបោះឆ្នោតឆ្នាំ២០១២ នៅប្រទេសកម្ពុជា បានបង្ហាញនូវការធ្លាក់ចុះនៃគុណភាពនៃបញ្ជីអ្នកបោះឆ្នោត បើប្រៀបធៀបទៅនឹងឆ្នាំ២០០៨ ទាក់ទងនឹងភាពពេញលេញ ភាពត្រឹមត្រូវ និងសុពលភាព។

VRA បានរកឃើញថា មានការធ្លាក់ចុះនូវអត្រាចុះឈ្មោះ បើប្រៀបធៀបនឹងឆ្នាំ២០០៨ គឺមានចំនួនអ្នកដែលមានសិទ្ធិបោះឆ្នោតត្រឹមតែ ៨២,៩% ដែលមានឈ្មោះនៅក្នុងបញ្ជី ដែលកាលពីឆ្នាំ២០០៨មានរហូតដល់ ៨៧,៩%។ ការរកឃើញនេះ បានបង្ហាញនូវភាពមិនស្របគ្នាជាមួយនឹងស្ថិតិដែលបានផ្តល់ដោយគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ដែលថា ចំនួនអ្នកបានចុះឈ្មោះបោះឆ្នោតរហូតដល់ទៅ ១០១,៧% នៃចំនួនប្រជាពលរដ្ឋអ្នកមានសិទ្ធិបោះឆ្នោតសរុប។ បន្ថែមពីនេះទៀត ១០,៨% នៃអ្នកមានសិទ្ធិបោះឆ្នោតដែលជឿថា ខ្លួនបានចុះឈ្មោះរួចហើយ មិនអាចរកឃើញនូវឈ្មោះរបស់ពួកគាត់នៅក្នុងបញ្ជីឈ្មោះអ្នកបោះឆ្នោតទេ ហើយពួកគេនឹងមិនអាចបោះឆ្នោតបានទេនៅថ្ងៃបោះឆ្នោត។ VRA ក៏បានរកឃើញថា អ្នកមានឈ្មោះបោះឆ្នោតត្រឹមតែ ៦៣,៦% ប៉ុណ្ណោះ ដែលរស់នៅទីកន្លែងដែលពួកគេបានចុះឈ្មោះ ខណៈដែលអ្នកឆ្លើយចំនួន ១៧,៩% រកឃើញ ប៉ុន្តែភាគច្រើនរស់នៅកន្លែងផ្សេង និង ១០,៤% គឺមិនអាចរកពួកគាត់ឃើញនៅឡើយទេ។

សវនកម្មបញ្ជីឈ្មោះអ្នកបោះឆ្នោត (VRA) គឺជាការវាយតម្លៃដែលមានលក្ខណៈប្រព័ន្ធ វិទ្យាសាស្ត្រ និងឯករាជ្យទៅលើគុណភាពរបស់បញ្ជីឈ្មោះអ្នកបោះឆ្នោត ហើយក៏ជាវិធីសាស្ត្រដែលបានប្រើប្រាស់ដោយអង្គការឯករាជ្យទូទាំងពិភពលោក។ គណៈកម្មាធិការអព្យាក្រឹត និងយុត្តិធម៌ដើម្បីការបោះឆ្នោតដោយសេរី និងត្រឹមត្រូវនៅកម្ពុជា (NICFEC) មជ្ឈមណ្ឌលសម្រាប់ការសិក្សាស្រាវជ្រាវជាន់ខ្ពស់(CAS) និងវិទ្យាស្ថានជាតិប្រជាធិបតេយ្យសម្រាប់កិច្ចការអន្តរជាតិ(NDI)

បានដឹកនាំធ្វើសវនកម្មបញ្ជីឈ្មោះបោះឆ្នោត ដើម្បីប្រើប្រាស់សំរាប់ការបោះឆ្នោតជ្រើសរើស តំណាងរាស្ត្រ នៅថ្ងៃទី២៨ ខែកក្កដា ខាងមុខនេះ។ ការចុះឈ្មោះបោះឆ្នោត គឺជាផ្នែកមួយដ៏សំខាន់ ក្នុងដំណើរការបោះឆ្នោត ហើយបញ្ជីឈ្មោះអ្នកបោះឆ្នោត គឺបញ្ជាក់អំពីសិទ្ធិទៅបោះឆ្នោត។

អ្នកសង្កេតការណ៍ស្ម័គ្រចិត្តរបស់អង្គការ NICFEC ត្រូវបានពង្រាយក្នុង៤១៤ឃុំ ទូទាំងប្រទេស កម្ពុជា ក្នុងខែកុម្ភៈឆ្នាំ២០១៣ ដើម្បីធ្វើការសម្ភាសន៍ប្រជាពលរដ្ឋ ចំនួន៤.៨៩៣នាក់។ គ្រប់ឃុំ ការិយាល័យបោះឆ្នោត និងអ្នកឆ្លើយសំណួរ ត្រូវបានជ្រើសរើសដោយវិធីសាស្ត្រសំណាកចៃដន្យ ជាតំណាងតាមបែបស្ថិតិ។ សវនកម្មបញ្ជីឈ្មោះបោះឆ្នោត គឺជាការធ្វើតេស្តតាមវិធីពីរបែប។ **“តេស្តពីបញ្ជីទៅមនុស្ស”** គឺអង្គការ NICFEC បានជ្រើសរើសឈ្មោះដោយចៃដន្យពីបញ្ជីឈ្មោះ បោះឆ្នោត ហើយធ្វើការទំនាក់ទំនងទៅកាន់អ្នកបោះឆ្នោតនោះដើម្បីផ្ទៀងផ្ទាត់សុពលភាព និង ភាពត្រឹមត្រូវនៃព័ត៌មានក្នុងបញ្ជី។ **“តេស្តពីមនុស្សទៅបញ្ជី”** គឺអ្នកមានសិទ្ធិបោះឆ្នោតត្រូវបាន ជ្រើសរើសដោយចៃដន្យពីក្នុងសហគមន៍ ហើយព័ត៌មានទាក់ទងនឹងការចុះឈ្មោះបោះឆ្នោត ត្រូវបានពិនិត្យ និងផ្ទៀងផ្ទាត់ជាមួយនឹងបញ្ជីចុះឈ្មោះបោះឆ្នោត ដើម្បីកំណត់សមាមាត្រនៃ អ្នកមានសិទ្ធិបោះឆ្នោត ដែលបានចុះឈ្មោះរួច។ សវនកម្មបញ្ជីឈ្មោះបោះឆ្នោត បានប្រើប្រាស់ ជាយន្តការដំបូងដើម្បីត្រួតពិនិត្យគុណភាពទិន្នន័យ ក្នុងនោះរួមមានអ្នកត្រួតពិនិត្យពី វិទ្យាស្ថានជាតិ NDI និងCAS ក៏ដូចគ្នាផងដែរ គឺការពង្រាយអ្នកសម្ភាសន៍ម្តងទៀតទៅតាម គោលដៅកំណត់និងការពិនិត្យទិន្នន័យឡើងវិញដោយអ្នកពិនិត្យទិន្នន័យរបស់អង្គការNICFEC ។ សវនកម្មបញ្ជីឈ្មោះបោះឆ្នោត ត្រូវបានសន្មតដោយមានតួលេខលំអៀងបូក ឬដក ពីរចុចប្រាំ (±២,៥) និងទំនុកចិត្តនៃមានភាពត្រឹមត្រូវ គឺ៩៥%។

លទ្ធផលគន្លឹះនៃការរកឃើញមាន៖

- អ្នកមានសិទ្ធិបោះឆ្នោតចំនួន ៨២,៩% បានចុះឈ្មោះបោះឆ្នោត។ (តេស្តពីមនុស្សទៅបញ្ជី) តួលេខនេះ បានបង្ហាញនូវការថយចុះបើប្រៀបទៅនឹងឆ្នាំ២០០៨ ដែលសវនកម្មបញ្ជីឈ្មោះ បោះឆ្នោតកាលនោះ បានបង្ហាញអត្រាចុះឈ្មោះរហូតដល់៨៧,៩%។ ហើយក៏មានភាព ខុសគ្នារវាងស្ថិតិរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ដែលមានតួលេខនៃ អ្នកចុះឈ្មោះបោះឆ្នោតរហូតដល់ទៅ ១០១,៧% លើចំនួនប្រជាជនដែលមានសិទ្ធិ បោះឆ្នោតសរុប។
- ១០,៨% នៃប្រជាពលរដ្ឋដែលមានសិទ្ធិបោះឆ្នោត ដែលពួកគាត់គិតបានចុះឈ្មោះរួចហើយ ប៉ុន្តែមិនអាចរកឃើញនូវឈ្មោះរបស់ខ្លួននៅក្នុងបញ្ជីឈ្មោះអ្នកបោះឆ្នោត។ នៅក្នុង ចំណោមអ្នកបោះឆ្នោតដែលមិនបានចុះឈ្មោះបោះឆ្នោតនោះ មានតែ ២,១% ត្រូវបាន រកឃើញឈ្មោះនៅក្នុងបញ្ជីលុបឈ្មោះអ្នកបោះឆ្នោតឆ្នាំ២០១២ (តេស្តពីមនុស្សទៅបញ្ជី)។ បន្ថែមពីនេះទៀត ៧,៨% នៃអ្នកដែលមានសិទ្ធិបោះឆ្នោត គឺបច្ចុប្បន្នមិនត្រូវបានចុះទៅ ក្នុងបញ្ជីបោះឆ្នោតនោះទេ បើទោះបីជាពួកគាត់បានប្រាប់ថា ធ្លាប់បានបោះឆ្នោតនៅក្នុងឆ្នាំ ២០០៨ និង/ឬឆ្នាំ២០១២ ក៏ដោយ។

- មានត្រឹមតែ ៦៣,៦% នៃអ្នកដែលមានឈ្មោះក្នុងបញ្ជីប៉ុណ្ណោះ បានរកឃើញ ហើយ ១៧,៩% ទៀតត្រូវបានរកឃើញដែរ ប៉ុន្តែភាគច្រើនរស់នៅកន្លែងផ្សេងៗ ក្នុងចំណោម ឈ្មោះដែលមិនមានសុពលភាព ៧,៤% បានផ្លាស់ប្តូរទីលំនៅជាអចិន្ត្រៃយ៍ ហើយ ០,៥% ត្រូវបានបញ្ជាក់ថាបានស្លាប់ ចំនែកឯ ១០,៤% គឺមិនដឹង (គេស្តីពីបញ្ជីទៅមនុស្ស)។
- អ្នកមានសិទ្ធិបោះឆ្នោតចំនួន ៩,៤% ក្នុងបញ្ជីលុបឈ្មោះ គឺត្រូវបានលុបចេញមិនត្រឹមត្រូវ។ លទ្ធផលបានបង្ហាញនូវការមិនបានធ្វើអោយប្រសើរឡើងចាប់តាំងពីឆ្នាំ២០០៨ បើទោះ បីជាមានវិធានការបន្ថែមទៀតពីសំណាក់ គ.ជ.ប និងក្រុមប្រឹក្សាឃុំ/សង្កាត់ ដើម្បីទប់ស្កាត់ ការលុបឈ្មោះដោយមិនត្រឹមត្រូវ។ (គេស្តីពីបញ្ជីលុបពីបញ្ជីទៅមនុស្ស)
- ទិន្នន័យបញ្ជីឈ្មោះអ្នកបោះឆ្នោតបច្ចុប្បន្ន គឺមិនសូវត្រឹមត្រូវដូចឆ្នាំ២០០៨ទេ។ ទិន្នន័យ ទាក់ទងនឹងថ្ងៃខែឆ្នាំកំណើត គឺមានតែ ៦៣% ប៉ុណ្ណោះ បើប្រៀបធៀបទៅនឹងឆ្នាំ២០០៨ មាន ៧៧,៨៩%។ ចំពោះឈ្មោះវិញ គឺមានតែ ៨៦,៤% បើប្រៀបធៀបទៅនឹងឆ្នាំ២០០៨ មាន ៨៧,៨៨%។ (គេស្តីទាំងពីរ)
- ៩៦,៥% នៃអ្នកដែលមានឈ្មោះក្នុងបញ្ជី បានបញ្ជាក់ថាពួកគាត់ មានបំណងទៅបោះឆ្នោត ក្នុងខែកក្កដា ហើយ ៧៤% នៃអ្នកដែលគ្មានឈ្មោះបាននិយាយថា ពួកគាត់ មានបំណង ចង់ទៅបោះឆ្នោតដែរ។

អង្គការនិចហ្វិច (NICFEC) វិទ្យាស្ថានជាតិ NDI និងមជ្ឈមណ្ឌល CAS មានការព្រួយបារម្ភ ចំពោះ ការធ្លាក់ចុះនៃកំរិតនៃភាពត្រឹមត្រូវ និងសុពលភាពនៃបញ្ជីឈ្មោះអ្នកបោះឆ្នោត ហើយនឹង សមត្ថភាពរបស់អ្នកដែលមានសិទ្ធិបោះឆ្នោត ដើម្បីប្រើប្រាស់សិទ្ធិបោះឆ្នោតរបស់ពួកគាត់ នៅក្នុង ការបោះឆ្នោតខែកក្កដាខាងមុខនេះ។ លោកស្រី ឡូរ៉ា ថនថុន នាយិកាជាន់ខ្ពស់វិទ្យាស្ថានជាតិ NDI បានមានប្រសាស័យថា “ការរកឃើញទាំងនេះ បានបង្ហាញនូវគុណវិបត្តិដែលទាក់ទងទៅនឹង គុណភាព និងភាពស្របច្បាប់នៃការបោះឆ្នោត”។ “ខ្ញុំ មានការព្រួយបារម្ភដោយសារតែមានចំនួនធំ ដែលនឹងទៅកាន់ការិយាល័យបោះឆ្នោត នៅថ្ងៃបោះឆ្នោត ហើយមិនអាចរកឃើញឈ្មោះក្នុងបញ្ជី ឈ្មោះអ្នកបោះឆ្នោត និងមិនអាចបោះឆ្នោតបាន ពីព្រោះឈ្មោះរបស់ពួកគេ ត្រូវបានលុបដោយមិន ត្រឹមត្រូវ ឬគិតថាពួកគេ មានចុះឈ្មោះក្នុងបញ្ជីប៉ុន្តែមិនមានឈ្មោះទៅវិញ។ ហើយខ្ញុំក៏មានការ បារម្ភផងដែរថា នឹងមានអ្នកបោះឆ្នោតក្នុងចំនួនមួយគួរអោយកត់សំគាល់ដែលមានតែឈ្មោះ ក្នុងបញ្ជី ប៉ុន្តែមិនមានអ្នកបោះឆ្នោតពិតប្រាកដ។ ខ្ញុំមានការខកចិត្តដែលបញ្ជីឈ្មោះបច្ចុប្បន្ន គឺមិនសូវត្រឹមត្រូវដូចពីកាល៥ឆ្នាំមុន ដែលវាអាចនឹងនាំអោយមានបញ្ហាផ្សេងៗបន្ថែមទៀតនៅ ការិយាល័យបោះឆ្នោត”។ ចំពោះអត្រាចុះឈ្មោះវិញ លោកបណ្ឌិត ហង្ស ពុទ្ធា នាយកប្រតិបត្តិ អង្គការនិចហ្វិច បានបង្ហាញនូវការព្រួយបារម្ភថា “ប្រសិនបើអត្រាចុះឈ្មោះបច្ចុប្បន្នមានត្រឹមតែ ៨២,៩% គឺវាបង្ហាញពីការថយចុះបើប្រៀបធៀបទៅនឹងឆ្នាំ២០០៨ ប៉ុន្តែចំនួនឈ្មោះនៅក្នុងបញ្ជី ឈ្មោះអ្នកបោះឆ្នោតវិញ គឺកើនឡើងជាលំដាប់ រហូតដល់គ.ជ.ប បានគណនាគិតឃើញថាមាន ១០១,៧% ក្នុងចំណោមប្រជាជនមានសិទ្ធិបោះឆ្នោត ដូច្នេះវាហាក់ដូចជានឹងមានឈ្មោះ អ្នកបោះឆ្នោតដែលយើងមិនអាចរកមនុស្សឃើញ”។

ពួកយើង បានដាក់ចេញនូវអនុសាសន៍ដែលអាចធ្វើក្លាម។ ដូចខាងក្រោម៖

- ដោយមើលឃើញថាមានភាពមិនត្រឹមត្រូវនៃទិន្នន័យអ្នកបោះឆ្នោត និងមានឈ្មោះតែនៅក្នុងបញ្ជីតែគ្មានមនុស្សពិត ដូច្នោះ គ.ជ.ប គួរតែអនុញ្ញាតអោយអ្នកសង្កេតការណ៍ឯករាជ្យ ធ្វើការសង្កេតលើការពិនិត្យបញ្ជាក់អត្តសញ្ញាណរបស់អ្នកបោះឆ្នោតនៅការិយាល័យបោះឆ្នោត និងអនុញ្ញាតអោយពិនិត្យមើលបញ្ជីឈ្មោះអ្នកបោះឆ្នោតក្នុងការិយាល័យ។
- ដោយពិចារណាឃើញមានអត្រាអ្នកធ្វើចំណាកស្រុកនៅក្នុងប្រទេសមានកម្រិតខ្ពស់ គ.ជ.ប គួរតែមានវិធានការមួយ ដែលអាចអនុញ្ញាតអោយអ្នកបោះឆ្នោតដែលបានចេញពីកន្លែងចុះឈ្មោះដើមរបស់ខ្លួន អាចធ្វើការចុះឈ្មោះបោះឆ្នោតបាន។
- ដើម្បីកសាងនូវទំនុកចិត្តជាសាធារណៈលើដំណើរការចុះឈ្មោះអ្នកបោះឆ្នោត គ.ជ.ប គួរធ្វើការអោយមានភាពប្រសើរឡើងនូវតម្លាភាពដោយអនុញ្ញាតអោយអ្នកសង្កេតការណ៍ឯករាជ្យ និងគណបក្សនយោបាយ អាចទទួលបានទៅលើការចុះឈ្មោះទាំងមូល (ក្នុងទំរង់ដែលអាចសិក្សាវិភាគបាន)។ នេះ គឺជាការអនុវត្តជាទូទៅក្នុងលទ្ធិប្រជាធិបតេយ្យ និងអនុញ្ញាតអោយសវនកម្មបញ្ជីឈ្មោះបោះឆ្នោត ដើម្បីទទួលបាននូវលទ្ធផលទូលំទូលាយ និងផ្តល់ព័ត៌មានកាន់តែពេញលេញបន្ថែមទៀត។
- ដោយសារមានអ្នកមានសិទ្ធិបោះឆ្នោតតែគ្មានឈ្មោះក្នុងបញ្ជីមួយចំនួន មានគំរោងនឹងទៅធ្វើការបោះឆ្នោតក្នុងថ្ងៃបោះឆ្នោត គ.ជ.ប ក៏ដូចជាស្ថានភាពពាក់ព័ន្ធដែលចង់អោយមានភាពជោគជ័យក្នុងការបោះឆ្នោត ដូចជា អង្គការមិនមែនរដ្ឋាភិបាល គណបក្សនយោបាយប្រព័ន្ធផ្សព្វផ្សាយ និងសាធារណៈជន គួរតែដេញដោលលើកទឹកចិត្តអោយអ្នកដែលមានសិទ្ធិបោះឆ្នោតទៅធ្វើការផ្ទៀងផ្ទាត់ឈ្មោះរបស់ពួកគេ ក្នុងបញ្ជីឈ្មោះអ្នកបោះឆ្នោតអោយបានមុនថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១៣។
- ដោយសារតែអ្នកដែលមានសិទ្ធិបោះឆ្នោតមួយចំនួន ត្រូវបានគេលុបចេញពីបញ្ជីឈ្មោះដោយមិនត្រឹមត្រូវក្នុងចំនួនមួយគួរអោយកត់សំគាល់ គ.ជ.ប គួរតែរៀបចំនូវពេលវេលាមួយផ្សេងទៀតសំរាប់អ្នកបោះឆ្នោត ដើម្បីធ្វើការពិនិត្យផ្ទៀងផ្ទាត់ឈ្មោះនៅក្នុងបញ្ជីលុបចេញរបស់ពួកគេ ហើយអាចដាក់ពាក្យបណ្តឹងដើម្បីសុំអោយចុះឈ្មោះពួកគាត់ទៅក្នុងបញ្ជីឈ្មោះអ្នកបោះឆ្នោតវិញ។

សំរាប់រយៈពេលវែង គួរតែមានការផ្លាស់ប្តូរជាចាំបាច់មួយ សម្រាប់ការផ្លាស់ប្តូរជាមូលដ្ឋាននៅក្នុងដំណើរការចុះឈ្មោះបោះឆ្នោត និងដំណើរការប្រមូលចងក្រងបញ្ជីឈ្មោះអ្នកបោះឆ្នោតនៅក្នុងប្រទេសកម្ពុជា ដើម្បីធានាអោយបាននូវសិទ្ធិក្នុងការបោះឆ្នោតសម្រាប់ប្រជាពលរដ្ឋដែលមានសិទ្ធិបោះឆ្នោត និងបង្ការនូវអ្នកបោះឆ្នោតខ្មោច និងភាពមិនប្រក្រតី និងការលួចបន្លំនានា។ រដ្ឋាភិបាលកម្ពុជា ត្រូវតែដោះស្រាយនូវភាពទន់ខ្សោយនៃរចនាសម្ព័ន្ធ និងប្រព័ន្ធចុះឈ្មោះអ្នកបោះឆ្នោត៖ កង្វះនូវអត្តសញ្ញាណរបស់ប្រជាពលរដ្ឋ /អ្នកបោះឆ្នោត ដែលអាចអនុញ្ញាតអោយមានការថែទាំត្រឹមត្រូវនៃបញ្ជីឈ្មោះបោះឆ្នោតនៅក្នុងស្ថានភាពមួយ ដែលមិនមានកំណត់

គ្រាជនស៊ីវិលបានត្រឹមត្រូវ និងការបន្លាស់ទីរបស់ប្រជាពលរដ្ឋកាន់តែច្រើន។ អនុសាសន៍ ផ្សេងទៀតរួមមាន៖

- រាជរដ្ឋាភិបាលកម្ពុជា និង គ.ជ.ប គួរតែពិចារណាបង្កើតនូវប្រព័ន្ធចុះឈ្មោះបោះឆ្នោតមួយ ដែលមានប្រសិទ្ធភាពកាន់តែច្រើន ដែលអាចដោះស្រាយបញ្ហាការកើនឡើងនូវអត្រា ចំណាកស្រុកក្នុងប្រទេស និងអាចផ្តល់នូវសិទ្ធិបោះឆ្នោតដល់អ្នកដែលមិនមានឈ្មោះ ក្នុងបញ្ជី ដែលដឹងព័ត៌មានអំពីការបាត់ឈ្មោះរបស់ពួកគេយឺតពេល។ ការផ្លាស់ប្តូរនេះ រួមបញ្ចូលទាំងការចុះឈ្មោះអ្នកបោះឆ្នោតជាប្រចាំ ឬការចុះឈ្មោះដោយស្វ័យប្រវត្តិ ដែលអាចអនុញ្ញាតអោយមានការផ្លាស់ប្តូរ ឬកែតម្រូវការចុះឈ្មោះ បើទោះបីជាកៀកថ្ងៃ បោះឆ្នោតក៏ដោយ។
- ដើម្បីបង្កើននូវភាពត្រឹមត្រូវ និងសុពលភាពនៃបញ្ជីឈ្មោះអ្នកបោះឆ្នោត គួរបង្កើតឬ តែងតាំងនូវអង្គភាពមួយដែលមិនលំអៀង មិនមែនដោយសារការបោះឆ្នោតរើស មានការ បណ្តុះបណ្តាលបានល្អ មានថវិកាគ្រប់គ្រាន់ និងប្រកបដោយវិជ្ជាជីវៈ ដោយធ្វើការផ្តោត ទៅលើការចុះឈ្មោះបោះឆ្នោតតែមួយមុខប៉ុណ្ណោះ។
- ដើម្បីបង្កើននូវភាពត្រឹមត្រូវនៃបញ្ជីឈ្មោះអ្នកបោះឆ្នោត និងសម្រួលដល់ដំណើរការ ចុះឈ្មោះបោះឆ្នោតសំរាប់ប្រជាពលរដ្ឋ ក្រសួងមហាផ្ទៃ គួរតែធ្វើអោយប្រសើរឡើងនូវ ការចុះបញ្ជីជនស៊ីវិល រួមមានលេខសំគាល់រួមមួយសំរាប់ប្រជាជនម្នាក់ៗ និងធ្វើ អត្តសញ្ញាណប័ណ្ណដល់ពលរដ្ឋអោយបានគ្រប់ៗរូប។
- គ.ជ.ប គួរតែធ្វើអោយប្រសើរឡើងនូវប្រព័ន្ធគ្រប់គ្រងទិន្នន័យ រួមមានការប្រើប្រាស់ ប្រព័ន្ធទំរង់អក្សរ និងការសសេរតាម ប្រព័ន្ធកុំព្យូទ័រទីបច្ចុប្បន្ន និងស្របតាមប្រព័ន្ធ ព័ត៌មានវិទ្យាដែលបានប្រើប្រាស់រួច ហើយធ្វើការត្រួតពិនិត្យដោយមានការសម្របសម្រួល ជាងមុនក្នុងការប្រមូលទិន្នន័យ និងការបញ្ចូលទិន្នន័យនៅគ្រប់ជាន់ថ្នាក់របស់រដ្ឋបាល បោះឆ្នោត ។
- ការបង្កើន និងការកំណត់ទីតាំងការិយាល័យបោះឆ្នោត គួរតែធ្វើអោយមានលក្ខណៈ តម្លាភាព និងមានការគាំទ្រពីអ្នកពាក់ព័ន្ធ ជាពិសេសជាមួយនឹងការគិតគូរដល់ភាព ងាយស្រួលក្នុងការធ្វើដំណើរទៅកាន់ការិយាល័យបោះឆ្នោតរបស់អ្នកបោះឆ្នោត។

រាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋសភាជាតិ គួរតែបន្តម៉ត់ច្របាប់ដែលចាំបាច់ និងផ្តល់នូវធនធានចាំបាច់ សំរាប់ការពង្រីកសកម្មភាពនៃការអនុវត្តនូវគំរោងទាំងអស់នេះ។

គណៈកម្មាធិការអព្យាក្រឹត និងយុត្តិធម៌ដើម្បីការបោះឆ្នោតដោយសេរី និងត្រឹមត្រូវនៅកម្ពុជា (NICFEC) គឺជាអង្គការដែលមិនស្វែងរកប្រាក់កម្រៃ និងមិនប្រកាន់និន្នាការគណបក្សនយោបាយ ណាមួយ ត្រូវបានបង្កើតឡើងនៅក្នុងឆ្នាំ១៩៩៨ ដែលធ្វើការដើម្បីពង្រឹងលទ្ធិប្រជាធិបតេយ្យនៅ ក្នុងប្រទេសកម្ពុជា។ អង្គការ NICFEC បានធ្វើការត្រួតពិនិត្យលើការបោះឆ្នោតជ្រើសរើស តំណាងរាស្ត្រចំនួន៣លើក និងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ/សង្កាត់ចំនួន៣លើកនៅក្នុង ប្រទេសកម្ពុជា។

មជ្ឈមណ្ឌលសម្រាប់ការសិក្សាស្រាវជ្រាវជាន់ខ្ពស់ (CAS) ត្រូវបានស្ថាបនាឡើងនៅឆ្នាំ១៩៩៦ ដែលជាវិទ្យាស្ថានកម្ពុជា ឯករាជ្យ មិនប្រកាន់និន្នាការនយោបាយ ដែលធ្វើការដើម្បីការស្រាវជ្រាវការអប់រំ និង កិច្ចពិភាក្សាជាសាធារណៈ លើបញ្ហាដែលប្រឈមមុខនឹងការអភិវឌ្ឍរបស់សង្គមកម្ពុជា។ CAS បានរៀបចំការស្រាវជ្រាវ សម្រាប់អង្គការជាតិ និងអន្តរជាតិផ្សេងៗ អំពីកម្មវត្ថុផ្សេងៗគ្នា ដោយរួមទាំងសុខភាព (ដូចជា ជម្ងឺអេដស៍/HIV) សុខភាពលើចរិយាមាយាទសង្គមស៊ីវិល ការយល់ដឹងអំពីការបោះឆ្នោត ការដោះស្រាយបញ្ហា ការយល់ដឹងអំពីច្បាប់ និងតុលាការ បញ្ហាយេនឌ័រ និងការជួញដូរស្ត្រី និងកុមារ។

វិទ្យាស្ថានជាតិប្រជាធិបតេយ្យសម្រាប់កិច្ចការអន្តរជាតិ (NDI) គឺជាអង្គការអន្តរជាតិដែលមិនស្វែងរកប្រាក់កម្រៃ និងមិនបម្រើនិន្នាការនយោបាយរបស់គណបក្សណាមួយ ធ្វើការដើម្បីពង្រឹងនិងពង្រីកលទ្ធិប្រជាធិបតេយ្យទូទាំងសាកលលោក។ វិទ្យាស្ថានជាតិ NDI ឈានមុខគេទទួលបានភាពជោគជ័យក្នុងការអនុវត្តសវនកម្មបញ្ជីឈ្មោះបោះឆ្នោតទូទាំងសាកលលោក។ វិទ្យាស្ថានជាតិ NDI ទទួលបានការគាំទ្រពីជំនួយសប្បុរស របស់ទីភ្នាក់ងារសហរដ្ឋអាមេរិកដើម្បីអភិវឌ្ឍន៍អន្តរជាតិ (USAID)។

សម្រាប់ព័ត៌មានបន្ថែម ឬមានមតិយោបល់ សូមទាក់ទង៖

លោក ហង្ស ពុទ្ធា (សម្រាប់ភាសាខ្មែរ)
នាយកប្រតិបត្តិ
អង្គការ NICFEC
ទូរស័ព្ទ៖ (៨៥៥) ២៣ ៩៩៣ ០៣៧

លោកស្រី ឡូរ៉ា បនបុន (សម្រាប់ភាសាអង់គ្លេស)
នាយកជាន់ខ្ពស់
វិទ្យាស្ថានជាតិ NDI កម្ពុជា
ទូរស័ព្ទ៖ (៨៥៥) ២៣ ៩៩០ ០៧២

ឧបសម្ព័ន្ធ ២៖ បញ្ជីសំណួរពិមនុស្សទៅបញ្ជី



សវនកម្មបញ្ជីឈ្មោះអ្នកបោះឆ្នោត ២០១៣ (ពិមនុស្សទៅបញ្ជី)



| | | | | | | |
|---|-----------------------|------------------------------|---|---|-------------------------|------------------|
| A | លេខសំគាល់អ្នកសម្ភាសន៍ | | | E | ខេត្ត-ក្រុង | |
| B | ឈ្មោះអ្នកសម្ភាសន៍ | | | F | ស្រុក-ខណ្ឌ | |
| C | លេខរៀងអ្នកផ្តល់ចម្លើយ | | | G | ឃុំ-សង្កាត់ | |
| D | ប្រភេទនៃសំណួរ | ចាប់ដោយចៃដន្យពិមនុស្សទៅបញ្ជី | 1 | H | ភូមិ | |
| | | កូតាពិមនុស្សទៅបញ្ជី | 2 | I | PSU (សូមជ្រើសរើសមួយ) | ទីក្រុង 1 ជនបទ 2 |

| សម្រាប់តែអ្នកត្រួតពិនិត្យរបស់ CAS តែប៉ុណ្ណោះ | | | សម្រាប់តែមន្ត្រីទិន្នន័យស្នាក់ការកណ្តាលរបស់ និកហ្វិច និង CAS តែប៉ុណ្ណោះ | | |
|--|---------------|--------|---|---------------|--------|
| បានពិនិត្យ និងមានព័ត៌មានត្រឡប់ពីអ្នកផ្តល់ចម្លើយ ឬទេ? | បាទ/ចាស ទេ | 1 2 | តើបានត្រួតពិនិត្យតារាងសំណួរ ឬទេ? | បាទ/ចាស ទេ | 1 2 |
| ហត្ថលេខារបស់អ្នកត្រួតពិនិត្យ | | | ឈ្មោះអ្នកត្រួតពិនិត្យទិន្នន័យ | | |
| | | | ឈ្មោះអ្នកបញ្ជូនទិន្នន័យ | | |

កំណត់សំគាល់៖

- សូមសរសេរអោយបានច្បាស់ ។ សូមប្រុងប្រយ័ត្ននៅពេលដែលសរសេរលេខ ។ សូមសរសេរយ៉ាងណាដើម្បីអោយងាយយល់
- ពេលសម្ភាសន៍ គម្រោងឱ្យសួរតែសំណួរចាប់ពី Q1 ដល់ Q36
- បន្ទាប់ពីសម្ភាសន៍រួច សូមបំពេញសំណួរ Q37 – Q40
- **ការិយាល័យកណ្តាលនិកហ្វិច៖** សូមបំពេញសំណួរ A1 – A3 ដោយយកព័ត៌មាន ដែលមាននៅក្នុងបញ្ជីឈ្មោះបោះឆ្នោត។ បន្ទាប់មកអ្នកអាចឆ្លើយសំណួរ Q17 – Q20 ដែលមាននៅក្នុងបញ្ជីឈ្មោះបោះឆ្នោត ហើយធ្វើសេចក្តីសន្និដ្ឋាន ដោយផ្ទៀងផ្ទាត់ព័ត៌មានដែលអ្នកទទួលបានពីអត្តសញ្ញាណអ្នកផ្តល់ចម្លើយ ជាមួយនឹងបញ្ជីឈ្មោះបោះឆ្នោត

| ព័ត៌មានពីប្រធានភូមិ | | | |
|-------------------------|--|---|--|
| ចំនួនគ្រួសារនៅក្នុងភូមិ | | ចំនួនអ្នកមានអាយុ១៨ ឆ្នាំ និងច្រើនជាងនៅក្នុងភូមិ | |

របៀបជ្រើសរើសគ្រួសារ

- ការងាររបស់អ្នកគឺជ្រើសរើសគ្រួសារដោយចៃដន្យ ។ គ្រួសារគឺជាមនុស្សមួយក្រុមដែលក្នុងពេលបច្ចុប្បន្នទទួលបានអាហារជាមួយគ្នាពីឆ្នាំងតែមួយ។
- អ្នកត្រួតពិនិត្យនៅតាមភូមិឃុំរបស់អ្នកនឹងជួយជ្រើសរើសគ្រួសារដែលជាចំណុចចាប់ផ្តើមនៅតាមភូមិមួយៗ ។ ដើម្បីជ្រើសរើសគ្រួសារសម្រាប់សម្ភាសន៍ សូមប្រើចន្លោះ ១០គ្រួសារ ចំពោះទីជនបទ និង ២០គ្រួសារ ចំពោះតំបន់ទីក្រុងពីគ្រួសារមួយទៅគ្រួសារមួយទៀត ។ គឺថាអ្នកត្រូវដើរចំណុចចាប់ផ្តើមទៅតាមទិសដៅកំណត់មួយ ។ សម្រាប់ទីជនបទ សូមជ្រើសរើសគ្រួសារទី១០ សម្រាប់ការសម្ភាសន៍ទីមួយដោយរាប់ផ្ទះសង់ខាងផ្លូវទាំងខាងឆ្វេង និងខាងស្តាំ (ចាប់ផ្តើមពីស្តាំដៃប្រសិនបើផ្ទះនៅទល់មុខគ្នា) ។ នៅពេលចប់សម្ភាសន៍ទីមួយរបស់អ្នក សូមដើរទៅតាមទិសដៅដដែល តែលើកនេះត្រូវជ្រើសរើសគ្រួសារទី២០ ដោយរាប់ផ្ទះទាំងខាងឆ្វេង និងស្តាំដៃដដែល ។ បើអស់ផ្ទះហើយ សូមងាកទៅខាងស្តាំហើយដើរត្រង់ និងរាប់រហូតដល់ទី១០ ។ សម្រាប់ទីក្រុង សូមជ្រើសរើសគ្រួសារទី២០ សម្រាប់ការសម្ភាសន៍ទីមួយហើយបន្ទាប់មកជ្រើសរើសគ្រួសារទី៤០សម្រាប់ការសម្ភាសន៍ទី២ និងជ្រើសរើសគ្រួសារបន្តទៀតតាមរបៀបដដែល ។

- ប្រសិនបើអ្នកមិនអាចជួបសម្ភាសន៍ជាមួយអ្នកណាម្នាក់នៅក្នុងគ្រួសារក្នុងរយៈពេល ៥ថ្ងៃ សម្រាប់សម្ភាសន៍ទេ សូមប្រើតារាងខាងក្រោមសម្រាប់កត់ត្រាដំណើរការវិវឌ្ឍន៍របស់អ្នករហូតបានសម្ភាសន៍ដោយជោគជ័យ ។ សូមជំនួសដោយគ្រួសារបន្ទាប់ទៅទៀតតាមនីតិវិធី ។

| ប្រវត្តិនៃភាពជោគជ័យ និងមិនជោគជ័យនៃការខិតខំរបស់អ្នកក្នុងការបំពេញការងារអង្កេតនេះ ៖ | គ្រួសារ 1 | គ្រួសារ 2 | គ្រួសារ 3 | គ្រួសារ 4 | គ្រួសារ 5 | គ្រួសារ 6 |
|--|-----------|-----------|-----------|-----------|-----------|-----------|
| ជោគជ័យ | 1 | 1 | 1 | 1 | 1 | 1 |
| មូលហេតុដែលមិនជោគជ័យ | | | | | | |
| បដិសេធមិនព្រមសម្ភាសន៍ | 2 | 2 | 2 | 2 | 2 | 2 |
| អ្នកដែលយើងជ្រើសរើសមិនដែលនៅផ្ទះបន្ទាប់ពីទៅដល់ពីរលើក | 3 | 3 | 3 | 3 | 3 | 3 |
| មិនមានមនុស្សជាសមាជិកគ្រួសារនៅផ្ទះបន្ទាប់ពីទៅដល់ពីរលើក | 4 | 4 | 4 | 4 | 4 | 4 |
| មិនមែនជាពលរដ្ឋខ្មែរ/និយាយតែភាសាបរទេស | 5 | 5 | 5 | 5 | 5 | 5 |
| ផ្លូវ/មិននិយាយភាសាខ្មែរ | 6 | 6 | 6 | 6 | 6 | 6 |
| មិនត្រូវភេទដែលត្រូវជ្រើសរើស | 7 | 7 | 7 | 7 | 7 | 7 |
| គ្មានមនុស្សពេញវ័យនៅក្នុងគ្រួសារ | 8 | 8 | 8 | 8 | 8 | 8 |
| ផ្សេងៗ (បញ្ជាក់) | 9 | 9 | 9 | 9 | 9 | 9 |

- បើសិនជាគ្មានអ្នកណាម្នាក់នៅផ្ទះ(ដូចជាមានទីត្រូវទេ) សូមជំនួសដោយផ្ទះបន្ទាប់។ បើសិនជាគេបដិសេធមិនព្រមសម្ភាសន៍ សូមប្រើចន្លោះ១០ ដើម្បីរើសគ្រួសារសម្រាប់ជំនួសដោយរាប់ផ្ទះទាំងសងខាងផ្លូវ ។
- បើសិនជានៅផ្ទះមានមនុស្ស សូមណែនាំខ្លួនអ្នកដោយប្រើពាក្យពេចន៍ដូចសរសេរខាងក្រោម។ អ្នកត្រូវរៀននិយាយពាក្យទាំងនេះជាមុន ធ្វើដូច្នោះអ្នកនឹងអាចនិយាយបានត្រឹមត្រូវទៅតាមប្រយោគខាងក្រោមនេះ។

ជំរាបសួរ! ខ្ញុំឈ្មោះ.....។ ខ្ញុំមកពីអង្គការ និកហ្វិច ដែលជាអង្គការមិនមែនរដ្ឋាភិបាល និងឯករាជ្យមួយដែលកំពុងធ្វើការតាមដាន និងសង្កេតការងារបោះឆ្នោតឆ្នាំ២០១៣ នេះ។ ពួកខ្ញុំមិនមែនជាអ្នកតំណាងរបស់រដ្ឋាភិបាលឬគណបក្សនយោបាយណាមួយទេ ។ សកម្មភាពរបស់និកហ្វិចនៅពេលនេះ គឺមើលបញ្ជីឈ្មោះបោះឆ្នោត ថាតើមានភាពសុក្រិតកម្រិតណាសម្រាប់អ្នកមានសិទ្ធិបោះឆ្នោតដែលជាប្រជាពលរដ្ឋកម្ពុជា ។ ពួកខ្ញុំមកទីនេះធ្វើការងារនេះជាមួយអ្នក(ពួក/អ្នកម្តង..) ។ លទ្ធផលនៃការសិក្សានេះនឹងអាចជួយគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតក្នុងការ ពង្រឹងគុណភាពនៃដំណើរការនៃការចុះឈ្មោះបោះឆ្នោតផងដែរ ។

គ្រួសាររបស់អ្នកត្រូវបានជ្រើសរើសឡើងដោយចៃដន្យ ហើយអ្នកផ្ទាល់ជាមនុស្សម្នាក់ក្នុងចំណោមមនុស្ស ១៦៦០នាក់ ដែលយើងសម្ភាសន៍ ។ ការឆ្លើយសំណួររបស់អ្នកនឹងរក្សាទុកជាការសម្ងាត់ ។ ចម្លើយរបស់អ្នកនឹងយកទៅប្រើប្រាស់ជាមួយមនុស្សមួយចំនួនមួយ អ្នកដទៃទៀតដើម្បីអាចមើលឃើញពីទិដ្ឋភាពរួមនៃសុក្រិតភាពរបស់បញ្ជីឈ្មោះបោះឆ្នោត ។ ការសម្ភាសន៍នឹងប្រើពេលប្រហែលជា៣០នាទី ។ អ្នកមិនចូលរួមសម្ភាសន៍ក៏មិនអីដែរ ។ តើអ្នកអាចចូលរួមសម្ភាសន៍បានឬទេ? (អាចសួរបានលុះត្រាតែគេយល់ព្រម)។

ជាដំបូង ខ្ញុំចង់ជ្រើសរើសមនុស្សម្នាក់នៅក្នុងគ្រួសារនេះដើម្បីសម្ភាសន៍។ តើអាចជួយខ្ញុំដើម្បីជ្រើសរើសម្នាក់បានទេ?

| | | | |
|----------------------|---------|---|--|
| តើមានការយល់ព្រម ឬទេ? | ទេ | 0 | សូមបំពេញតារាងខាងក្រោម រួចជ្រើសរើសគ្រួសារមួយទៀត |
| | បាទ/ចាស | 1 | |

សំគាល់៖ អ្នកនោះត្រូវតែផ្តល់ការយល់ព្រមដោយឆ្លើយជាវិជ្ជមាន ។ បើសិនជាគាត់មិនចូលរួមសូមដើរចេញពីគ្រួសារនោះហើយបំពេញតារាងខាងលើស្តីពីប្រវត្តិនៃភាពជោគជ័យនិងមិនជោគជ័យនៃការខិតខំរបស់អ្នកក្នុងការបំពេញការងារអង្កេតនេះ ។ សូមជំនួសគ្រួសារនេះ ដោយរាប់ចន្លោះ១០ផ្ទះសំរាប់ជនបទ និង២០ផ្ទះសំរាប់ទីក្រុង ។ បើអ្នកនោះអនុញ្ញាតសូមជ្រើសរើសមនុស្សម្នាក់ក្នុងគ្រួសារនោះដើម្បីធ្វើការសម្ភាសន៍ ។

របៀបជ្រើសរើសអ្នកផ្តល់ចម្លើយ

- អ្នកមានតួនាទីក្នុងការជ្រើសរើសសមាជិកគ្រួសារម្នាក់ដោយវិធីចៃដន្យពីក្នុងគ្រួសារមួយ ។
សមាជិកគ្រួសារនោះនឹងក្លាយជាអ្នកផ្តល់ចម្លើយ ។ ក្រៅពីនេះ អ្នកត្រូវឆ្លាស់អ្នកផ្តល់ចម្លើយភេទប្រុស និងភេទស្រី ។
សូមគូសរង្វង់ជុំវិញលេខកូដត្រឹមត្រូវខាងក្រោម ។
- គួរកត់សំគាល់ថាកូដឡោសសម្ភាសន៍ទី១ ប្រើតែក្នុងថ្ងៃទីមួយដែលអ្នកចាប់ផ្តើមចុះតាមភូមិនីមួយៗប៉ុណ្ណោះ មិនមែនសម្ភាសន៍ទី១រាល់ថ្ងៃទេ។

| | សម្ភាសន៍ទី១ | ប្រុស | ស្រី |
|-------------------------------|-------------|-------|------|
| សម្ភាសន៍លើកមុនបានធ្វើជាមួយ៖ | 0 | 1 | 2 |
| សម្ភាសន៍លើកនេះត្រូវធ្វើជាមួយ៖ | | 1 | 2 |

- សូមប្រាប់ឈ្មោះមនុស្សប្រុស/ឈ្មោះមនុស្សស្រីទាំងអស់ (ជ្រើសរើសភេទដែលត្រូវការ) ដែលសព្វថ្ងៃរស់នៅក្នុងគ្រួសារនេះ។
ខ្ញុំចង់បានតែឈ្មោះមនុស្សប្រុស/ឈ្មោះមនុស្សស្រី(ជ្រើសរើសភេទដែលត្រូវការ) ណាដែលមានសញ្ជាតិខ្មែរកើតមុនថ្ងៃទី២៨
ខែកក្កដា ឆ្នាំ១៩៩៥ ។
- បើសិនជាការសម្ភាសន៍នេះត្រូវធ្វើជាមួយស្ត្រីសូមចុះតែឈ្មោះស្ត្រីប៉ុណ្ណោះ។ បើសិនជាការសម្ភាសន៍នេះត្រូវធ្វើជាមួយ
បុរសសូមចុះតែឈ្មោះបុរសប៉ុណ្ណោះ។ សូមចុះរាល់សមាជិកគ្រួសារដែលមានភេទនេះនិងដែលមានអាយុចាប់ពី ១៨ឆ្នាំ
ឡើង តាមលេខរៀងអាយុពីធំមកតូច ទោះបីជាអ្នកនោះមិននៅផ្ទះក៏ដោយឲ្យតែវិលមកវិញនៅថ្ងៃដែលនៅពេលណា
មួយ។ សូមចុះតែប្រជាពលរដ្ឋខ្មែរប៉ុណ្ណោះ ។

| លេខ៖ស្ត្រី | លេខ៖បុរស |
|------------|----------|
| 1 | 1 |
| 2 | 2 |
| 3 | 3 |
| 4 | 4 |
| 5 | 5 |
| 6 | 6 |
| 7 | 7 |
| 8 | 8 |
| 9 | 9 |
| 10 | 10 |

- សូមយកប្រអប់ក្រដាសដែលមានលេខរៀងចេញមកហើយដាក់ផ្តាច់ដើម្បីកុំឲ្យគេឃើញលេខ។
សុំអោយម្នាក់ដែលជ្រើសរើសអ្នកផ្តល់ចម្លើយ ឲ្យចាប់យកក្រដាសមួយ ដោយនិយាយថា៖
- សូមអ្នកជ្រើសរើសយកមួយ ។ បើអ្នកណាមានលេខរៀងត្រូវគ្នានឹងលេខនេះ អ្នកនោះជាអ្នកផ្តល់ចម្លើយ ។
- (អ្នកធ្វើសម្ភាសន៍៖ សូមកុំភ្លេចគូសជុំវិញលេខកូដអ្នកដែលយើងជ្រើសរើសក្នុងតារាងខាងលើ)

អ្នកដែលខ្ញុំត្រូវសម្ភាសន៍គឺ (សរសេរឈ្មោះចូល.....) តើអ្នកនោះឥឡូវនេះនៅផ្ទះឬទេ?

| | |
|--------|---|
| បើបាទ៖ | តើខ្ញុំអាចសម្ភាសន៍អ្នកនេះបានទេ? |
| បើទេ៖ | អ្នកនេះវិលមកផ្ទះទេនៅពេលណាមួយក្នុងថ្ងៃនេះ? |
| បើទេ៖ | អរគុណច្រើន! ខ្ញុំនឹងទៅជ្រើសរើសគ្រួសារមួយទៀត ។ ជំនួសដោយគ្រួសារបន្ទាប់ដោយរាប់ចន្លោះ១០ផ្ទះសំរាប់ជនបទ និង២០ផ្ទះសំរាប់ទីក្រុង ហើយធ្វើដូចនេះបន្ត ។(សំគាល់៖ អ្នកអាចជំនួសគ្រួសារបាន តែមិនអាចជំនួសបុគ្គលបានទេ។) |
| បើបាទ៖ | សូមប្រាប់គាត់ថាខ្ញុំនឹងវិលមកជួបសម្ភាសន៍គាត់វិញនៅម៉ោង.....។បើសិនជាអ្នកនោះមិននៅពេលដែល អ្នកវិលមកវិញ សូមជំនួសដោយរាប់ចន្លោះ១០ផ្ទះសំរាប់ជនបទ និង២០ផ្ទះសំរាប់ទីក្រុង។ |

- បើសិនជាអ្នកនោះមិនមែនជាមនុស្សដែលដូចដែលអ្នកឃើញលើកទី១ សូមណែនាំខ្លួនអ្នកទៀត៖

ជំរាបសួរ! ខ្ញុំឈ្មោះ.....។ ខ្ញុំមកពីអង្គការនិចហ្វិកដែលជាអង្គការមិនមែនរដ្ឋាភិបាលឯករាជ្យមួយ ដែលធ្វើការត្រួតពិនិត្យ និងសង្កេតការណ៍លើការបោះឆ្នោតឆ្នាំ ២០១៣ ខាងមុខនេះមកទីនេះ ។ យើងខ្ញុំមិនមែនជាអ្នកតំណាងរបស់រដ្ឋាភិបាលឬគណបក្សនយោបាយណាមួយទេ ។ សកម្មភាពរបស់និចហ្វិកនៅពេលនេះ គឺមើលបញ្ជីឈ្មោះបោះឆ្នោត ថាមានសុក្រិតភាពកម្រិតណា ។ យើងខ្ញុំមកទីនេះដើម្បីធ្វើការនេះជាមួយអ្នក ។

មនុស្សមួយចំនួនត្រូវបានជ្រើសរើសដោយចៃដន្យ ហើយព័ត៌មានអ្នកនោះនឹងយកទៅផ្ទៀងជាមួយនឹងបញ្ជីឈ្មោះបោះឆ្នោត ។ លទ្ធផលនៃការសិក្សានេះនឹងអាចជួយ គ.ជ.ប កែលម្អបញ្ជីឈ្មោះអ្នកបោះឆ្នោតផងដែរ ។ គ្រួសារអ្នកត្រូវបានជ្រើសរើសឡើងដោយចៃដន្យ ហើយអ្នកផ្ទាល់ជាមនុស្សម្នាក់ក្នុងចំណោមមនុស្ស ១៦៦០នាក់ ដែលយើងសម្ភាសន៍ ។ ការឆ្លើយសំណួររបស់អ្នកនឹងរក្សាទុកជាការសម្ងាត់។ ចម្លើយរបស់អ្នកនឹងយកទៅប្រប្រែប្រួលគ្នាជាមួយចម្លើយអ្នកដទៃទៀតដើម្បីអាចមើលឃើញទិដ្ឋភាពរួមនៃសុក្រិតភាពរបស់បញ្ជីឈ្មោះបោះឆ្នោត ។ ការសម្ភាសន៍នឹងប្រើពេលអស់៣០នាទី ។ អ្នកមិនចូលរួមសម្ភាសន៍ក៏មិនអីដែរ ។ តើអ្នកអនុញ្ញាតឬទេ? (អាចសួរបានលុះត្រាតែគេយល់ព្រម) ។

សំគាល់៖ អ្នកនោះត្រូវតែផ្តល់ការអនុញ្ញាតយល់ព្រម។ បើសិនជាគាត់មិនចូលរួមសូមចេញឆ្ងាយពីគ្រួសារនោះហើយបំពេញតារាងខាងលើប្រវត្តិនៃភាពជោគជ័យនិងមិនជោគជ័យនៃការខិតខំរបស់អ្នកក្នុងការបំពេញការងារអង្កេតនេះ ។ សូមជំនួសគ្រួសារដោយចន្លោះ១០សំរាប់ជនបទនិង២០សំរាប់ទីក្រុង ។ បើអ្នកនោះអនុញ្ញាតសូមជ្រើសរើសមនុស្សក្នុងគ្រួសារនោះ ។

| កាលបរិច្ឆេទធ្វើសម្ភាសន៍ | ថ្ងៃ | ខែ | ឆ្នាំ |
|------------------------------|------|----|-------|
| សូមកត់ត្រាថ្ងៃ ខែ ឆ្នាំចូល | | | |
| ម៉ោងចាប់ផ្តើម | ម៉ោង | | នាទី |
| ម៉ោងចប់ផ្តើម (សរសេរជា២៤ម៉ោង) | | | |

I. ព័ត៌មានអំពីការចុះឈ្មោះបោះឆ្នោត

| | | | | |
|----|---|--|----|-----------------|
| Q1 | តាមដែលអ្នកដឹងច្បាស់ តើអ្នកមានឈ្មោះក្នុងបញ្ជីឈ្មោះអ្នកបោះឆ្នោត ឬទេ? | បាទ/ចាស | 1 | រំលងទៅសំណួរ Q5 |
| | | ទេ | 2 | បន្តទៅសំណួរ Q2 |
| Q2 | តើអ្នកធ្លាប់បានព្យាយាមទៅចុះឈ្មោះបោះឆ្នោតជាមួយស្មៀនឃុំ ឬទេ? | បាទ/ចាស | 1 | បន្តទៅសំណួរ Q3 |
| | | ទេ | 2 | រំលងទៅសំណួរ Q4 |
| Q3 | ប្រសិនបើអ្នកធ្លាប់ ហេតុអ្វីបានជាអ្នកមិនអាចចុះឈ្មោះបោះឆ្នោតបាន? (សូមកុំអានចម្លើយ) | ខ្ញុំគ្មានឯកសារបញ្ជាក់អត្តសញ្ញាណសម្រាប់ការចុះឈ្មោះបោះឆ្នោត | 1 | រំលងទៅសំណួរ Q16 |
| | | ខ្ញុំបានព្យាយាមទៅចុះឈ្មោះបោះឆ្នោតដែរ តែត្រូវបានគេបណ្តេញចេញ | 2 | |
| | | ខ្ញុំបានទៅចុះឈ្មោះរួចហើយ តែត្រូវបានគេលុបចេញពីបញ្ជី/គ្មានក្នុងបញ្ជី | 3 | |
| | | គេបានដាក់សម្ពាធលើខ្ញុំ/គំរាមខ្ញុំមិនឱ្យទៅចុះឈ្មោះ | 4 | |
| | | ផ្សេងៗ (បញ្ជាក់) _____ | 5 | |
| | | បដិសេធចម្លើយ | 99 | |

| | | | | |
|--------------|--|---|--------------|----------------|
| Q4 | ប្រសិនបើមិនធ្លាប់ ហេតុអ្វីបានជាអ្នកមិនទៅចុះឈ្មោះបោះឆ្នោត? (សូមកុំអានចម្លើយ) | ខ្ញុំមិនដឹងពីរបៀបចុះឈ្មោះបោះឆ្នោត | 1 | រំលងទៅសំណួរQ16 |
| | | ខ្ញុំមិនដឹងពីរយៈពេលនៃការចុះឈ្មោះបោះឆ្នោត | 2 | |
| | | នីតិវិធីនៃការចុះឈ្មោះបោះឆ្នោតពិបាកពេកសម្រាប់ខ្ញុំ | 3 | |
| | | ខ្ញុំគ្មានឯកសារបញ្ជាក់អត្តសញ្ញាណសម្រាប់ការចុះឈ្មោះបោះឆ្នោត | 4 | |
| | | កន្លែងចុះឈ្មោះបោះឆ្នោតនៅឆ្ងាយពេក | 5 | |
| | | ខ្ញុំមិនចាប់អារម្មណ៍នឹងការបោះឆ្នោតទេ | 6 | |
| | | ខ្ញុំជាប់រវល់ | 7 | |
| | | ខ្ញុំចាស់ពេក/ខ្ញុំឈឺ/ពិការ | 8 | |
| | | ខ្ញុំមិនមែនរស់នៅក្នុងតំបន់នេះទេ | 9 | |
| | | មិនមានផលចំណេញជាលុយកាក់/សំភារៈសម្រាប់ខ្ញុំពីការចុះឈ្មោះបោះឆ្នោតទេ | 10 | |
| | | ផ្សេងៗ (បញ្ជាក់) _____ | 11 | |
| បដិសេធចម្លើយ | 99 | | | |
| Q5 | តើអ្នកបានចុះឈ្មោះបោះឆ្នោត ឬធ្វើបច្ចុប្បន្នភាព/ការផ្លាស់ប្តូរព័ត៌មាននៃការចុះឈ្មោះបោះឆ្នោតរបស់អ្នកនៅពេលណា? | សូមប្រាប់ពីកាលបរិច្ឆេទនៃការចុះឈ្មោះ៖ ថ្ងៃ..... ខែ..... ឆ្នាំ..... មិនចាំ | 1 98 | |
| Q6 | តើនេះជាកន្លែងដែលអ្នករស់នៅជាអចិន្ត្រៃយ៍មែនទេ? | បាទ កន្លែងដែលខ្ញុំរស់នៅជាអចិន្ត្រៃយ៍ ទេ ទីនេះគ្រាន់តែជាកន្លែងដែលខ្ញុំរស់នៅបណ្តោះអាសន្ន សូមបញ្ជាក់កន្លែងអចិន្ត្រៃយ៍ ៖ ខេត្ត ៖..... ស្រុក ៖..... ឃុំ ៖..... ភូមិ ៖..... មិនដឹងលំអិត | 1 2 98 | |
| Q7 | តើទីនេះជាកន្លែងដែលអ្នកចុះឈ្មោះបោះឆ្នោតដើមដំបូង ឬមួយអ្នកបានផ្លាស់មកទីនេះពីកន្លែងផ្សេង? ប្រសិនបើមិនមែន សូមប្រាប់ខ្ញុំពីកន្លែងចាស់ដែលបានផ្លាស់ចេញ និងកន្លែងដែលអ្នកទើបបានចុះឈ្មោះកន្លងមកថ្មីៗ | បាទ ទីនេះជាកន្លែងដែលខ្ញុំចុះឈ្មោះដើមដំបូង ទេ ទីនេះមិនមែនជាកន្លែងដែលខ្ញុំចុះឈ្មោះដើមដំបូងទេ ខ្ញុំបានផ្លាស់មកទីនេះពីកន្លែងផ្សេង សូមប្រាប់ខ្ញុំពីកន្លែងចាស់ដែលអ្នកធ្លាប់បានចុះឈ្មោះ ៖ ខេត្ត ៖..... ស្រុក ៖..... ឃុំ ៖..... ភូមិ ៖..... លេខកូដភារិយាល័យបោះឆ្នោត | 1 2 | |

| | | | | |
|--------|---|--|----|-----------------|
| Q8 | តើអ្នកមានគម្រោងនឹងរស់នៅទីនេះ ក្នុងរយៈពេល ខែកក្កដា ឆ្នាំ ២០១៣ ខាងមុខនេះ ដែរទេ? | បាទ ឬ ចាស | 1 | |
| | | ទេ | 2 | |
| | | មិនទាន់សម្រេចចិត្ត | 3 | |
| Q9 | តើឯកសារសំគាល់អត្តសញ្ញាណខ្លះ ដែលអ្នកបានប្រើប្រាស់ សំរាប់ការចុះឈ្មោះបោះឆ្នោត? (សូមកុំអានចម្លើយ) (អាចយកចម្លើយលើសពីមួយ) | អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ | 1 | |
| | | លិខិតឆ្លងដែន | 2 | |
| | | សៀវភៅគ្រួសារមានរូបថត | 3 | |
| | | ប័ណ្ណសំគាល់គ្រួសារផ្តល់ដោយរដ្ឋកម្ពុជា | 4 | |
| | | សំបុត្របញ្ជាក់កំណើត | 5 | |
| | | លិខិតបញ្ជាក់អត្តសញ្ញាណសម្រាប់បម្រើឱ្យការបោះឆ្នោត | 6 | |
| | | ទម្រង់ 1018 | 7 | |
| | | អត្តសញ្ញាណប័ណ្ណមន្ត្រីរាជការស៊ីវិល | 8 | |
| | | អត្តសញ្ញាណប័ណ្ណនគរបាលជាតិ | 9 | |
| | | អត្តសញ្ញាណប័ណ្ណកងយោធពលខេមរភូមិន្ទ | 10 | |
| | | សុទ្ធិប័ត្រគណៈធម្មយុត្តិកនិកាយ | 11 | |
| | | ឆាយាគណៈមហានិកាយ | 12 | |
| | | ប័ណ្ណសំគាល់មន្ត្រីរាជការចេញដោយក្រសួង | 13 | |
| | | ទម្រង់ 1019 | 14 | |
| | | ឯកសារដទៃទៀត..... | 15 | |
| | | គ្មានត្រូវការឯកសារណាមួយទេ | 16 | |
| មិនចាំ | 98 | | | |
| Q10 | ហេតុអ្វីបានជាអ្នកសម្រេចចិត្តទៅចុះឈ្មោះបោះឆ្នោត? (សូមកុំអានចម្លើយ) | នេះជាសិទ្ធិរបស់ខ្ញុំ | 1 | |
| | | ព្រោះគេទៅចុះឈ្មោះគ្រប់គ្នា | 2 | |
| | | គេបានលើកទឹកចិត្តខ្ញុំឱ្យទៅចុះឈ្មោះ | 3 | |
| | | ដើម្បីខ្ញុំបានទៅបោះឆ្នោត | 4 | |
| | | ដើម្បីខ្ញុំបានទៅបោះឆ្នោតឱ្យគណបក្សខ្ញុំ | 5 | |
| | | គេបង្ខំឱ្យទៅចុះឈ្មោះ | 6 | |
| | | ខ្ញុំអាចលក់សន្លឹកឆ្នោត របស់ខ្ញុំ | 7 | |
| | | ផ្សេងៗ (បញ្ជាក់)..... | 8 | |
| Q11 | តើអ្នកបានជួបប្រទះ ឬប្រឈមនឹងបញ្ហាអ្វីខ្លះនៅពេលទៅចុះឈ្មោះបោះឆ្នោត? (សូមកុំអានចម្លើយ) | ទេ នីតិវិធីសមញ្ញ និងងាយស្រួល | 1 | |
| | | មន្ត្រីចុះឈ្មោះបោះឆ្នោតមិនដឹងថាត្រូវធ្វើយ៉ាងណា | 2 | |
| | | ជំណើការនៃការចុះឈ្មោះស៊ីពេលអស់ច្រើនពេក | 3 | |
| | | រយៈពេលចុះឈ្មោះបោះឆ្នោតខ្លីពេក | 4 | |
| | | ចម្ងាយទៅកាន់កន្លែងចុះឈ្មោះបោះឆ្នោតឆ្ងាយពេក | 5 | |
| | | ការិយាល័យមិនបើកទ្វារធ្វើការឱ្យទាន់ពេលវេលា | 6 | |
| | | ផ្សេងៗ (បញ្ជាក់)..... | 7 | |
| Q12 | តើអ្នកបានពិនិត្យ និងផ្ទៀងផ្ទាត់ឈ្មោះក្នុងកំឡុងពេល ពីថ្ងៃទី ០១ កញ្ញា ដល់ ១២ តុលា ២០១២ ឬទេ? | បានទៅ | 1 | បន្តទៅសំណួរ Q13 |
| | | មិនបានទៅ | 2 | រំលងទៅសំណួរ Q15 |

| | | | | |
|-----|---|----------|---|--|
| Q13 | តើអ្នកបានទៅពិនិត្យឈ្មោះរបស់អ្នកក្នុងបញ្ជីលុបឈ្មោះអ្នកបោះឆ្នោតដែលគេបានបិទផ្សាយកាលពីឆ្នាំ ២០១២ ឬទេ? | បានទៅ | 1 | |
| | | មិនបានទៅ | 2 | |

| | | | | |
|-----|---|---|---|--|
| Q14 | ហេតុអ្វីបានជាអ្នកទៅពិនិត្យ និងផ្ទៀងផ្ទាត់ឈ្មោះរបស់អ្នកក្នុងបញ្ជីឈ្មោះបោះឆ្នោត? (អាចយកចម្លើយលើសពីមួយ) | ដើម្បីបញ្ជាក់ថាឈ្មោះរបស់ខ្ញុំពិតជាមាននៅក្នុងបញ្ជីបោះឆ្នោត | 1 | |
| | | ព្រោះគេផ្ទៀងឈ្មោះគ្រប់គ្នា | 2 | |
| | | មានគេបង្ខំខ្ញុំឱ្យទៅ | 3 | |
| | | ដើម្បីខ្ញុំអាចលក់សន្លឹកឆ្នោតរបស់ខ្ញុំបាន | 4 | |
| | | ផ្សេងៗ (បញ្ជាក់)_____ | 5 | |

| | | | | |
|-----|--|--|----|--|
| Q15 | ហេតុអ្វីបានជាអ្នកមិនទៅពិនិត្យ និងផ្ទៀងផ្ទាត់ឈ្មោះរបស់អ្នកក្នុងបញ្ជីឈ្មោះបោះឆ្នោត? (អាចយកចម្លើយលើសពីមួយ) | ខ្ញុំជឿជាក់ថាឈ្មោះរបស់ខ្ញុំមាននៅក្នុងបញ្ជីរួចហើយ | 1 | |
| | | ខ្ញុំមិនបានដឹងអំពីរយៈពេលចុះឈ្មោះបោះឆ្នោតខែកញ្ញា-តុលា ឆ្នាំ ២០១២ ទេ | 2 | |
| | | ខ្ញុំមិនដឹងថាត្រូវផ្ទៀងយ៉ាងណានោះទេ | 3 | |
| | | ខ្ញុំមិនខ្វល់ទេ ថាខ្ញុំមានឈ្មោះឬអត់ | 4 | |
| | | ចម្ងាយទៅកាន់កន្លែងចុះឈ្មោះឆ្ងាយពេក | 5 | |
| | | គេបានឱ្យលុយខ្ញុំដើម្បីកុំឱ្យទៅផ្ទៀងឈ្មោះ | 6 | |
| | | ខ្ញុំរស់ពេក/មិនសូវនៅផ្ទះជាប់លាប់ | 7 | |
| | | ខ្ញុំចាស់ពេក/ខ្ញុំឈឺ/ពិការ | 8 | |
| | | ខ្ញុំផ្លាស់ទីលំនៅ | 9 | |
| | | ផ្សេងៗ (បញ្ជាក់)_____ | 10 | |

II. ទិន្នន័យនៃអ្នកផ្តល់ចម្លើយ
(ដូចដែលមាននៅក្នុងឯកសារសំគាល់អត្តសញ្ញាណដែលប្រើប្រាស់ក្នុងការចុះឈ្មោះបោះឆ្នោត ឬ ឯកសារសំគាល់អត្តសញ្ញាណដែលមានសុពលភាពដទៃទៀត)

| | | | | |
|-----|---|---------------------------------------|---|---|
| Q16 | តើខ្ញុំអាចមើលឯកសារសំគាល់អត្តសញ្ញាណដែលប្រើសម្រាប់ចុះឈ្មោះបោះឆ្នោត បានទេ? | បាទ/ចាស ខ្ញុំមានឯកសារសំគាល់អត្តសញ្ញាណ | 1 | |
| | | ទេ គ្មានឯកសារទេ | 2 | សូមរកឯកសារសំគាល់អត្តសញ្ញាណសម្រាប់បោះឆ្នោតផ្សេងទៀត |

អ្នកស្ម័គ្រចិត្ត៖ សូមអានឯកសារសំគាល់អត្តសញ្ញាណដែលបានបង្ហាញហើយបំពេញនៅក្នុងតារាងខាងក្រោមក្នុងសំណួរ Q17-Q20 ប្រសិនបើអ្នកផ្តល់ចម្លើយគ្មានឯកសារបញ្ជាក់អត្តសញ្ញាណដែលប្រើក្នុងការបោះឆ្នោតភ្ជាប់ជាមួយ សូមសួរអ្នកអត្តសញ្ញាណប័ណ្ណ ឬ ឯកសារសំគាល់អត្តសញ្ញាណដទៃទៀតហើយសួររសំណួរ Q17-Q20 ខាងក្រោម ៖

| ល.រ | ទិន្នន័យនៃអ្នកផ្តល់ចម្លើយ | ក្នុងឯកសារសំគាល់អត្តសញ្ញាណ (បំពេញដោយអ្នកសម្ភាសន៍) | ក្នុងបញ្ជីឈ្មោះអ្នកបោះឆ្នោត (បំពេញដោយទីស្នាក់ការកណ្តាលនិកហ្វិច) | កូដ៖ (បំពេញដោយទីស្នាក់ការកណ្តាលនិកហ្វិច) ១= ដូចគ្នា ២= មិនដូចគ្នា/មិនពេញលេញ ៣= គ្មានទិន្នន័យនៅក្នុងបញ្ជីអ្នកបោះឆ្នោត | | |
|-----|---------------------------|--|---|---|---|---|
| Q17 | ឈ្មោះ | នាមត្រកូល: | នាមត្រកូល: | 1 | 2 | 3 |
| | | នាមខ្លួន: | នាមខ្លួន: | | | |
| Q18 | ថ្ងៃខែឆ្នាំកំណើត | ថ្ងៃ: | ថ្ងៃ: | 1 | 2 | 3 |
| | | ខែ: | ខែ: | | | |
| | | ឆ្នាំ: | ឆ្នាំ: | | | |
| Q19 | ភេទ | ប្រុស <input type="checkbox"/> ស្រី <input type="checkbox"/> | ប្រុស <input type="checkbox"/> ស្រី <input type="checkbox"/> | 1 | 2 | 3 |

| | | | | | | |
|-----|--|-----------------------------|------------------|----|---|-----------------|
| Q20 | អាសយដ្ឋាន | ភូមិ: | ភូមិ: | 1 | 2 | 3 |
| | | ឃុំ-សង្កាត់: | ឃុំ-សង្កាត់: | 1 | 2 | 3 |
| | | ខេត្ត-ក្រុង: | ខេត្ត-ក្រុង: | 1 | 2 | 3 |
| Q21 | តើខ្ញុំអាចសុំមើលបង្កាន់ដៃចុះឈ្មោះបោះឆ្នោតរបស់អ្នកបានទេ? | បាទ/ចាស | ទេ ខ្ញុំមិនមានទេ | 1 | 2 | រំលងទៅសំណួរ Q23 |
| Q22 | តើបង្កាន់ដៃបោះឆ្នោតរបស់អ្នកលេខប៉ុន្មាន? | លេខ៖ _____ | រកមិនឃើញ | | 2 | |
| Q23 | តើអ្នកជាជនជាតិអ្វី? | ខ្មែរ | | 1 | | |
| | | ចិន | | 2 | | |
| | | ចាម | | 3 | | |
| | | វៀតណាម | | 4 | | |
| | | ឡាវ | | 5 | | |
| | | ជនជាតិដើមភាគតិច | | 6 | | |
| | | ផ្សេងៗ (បញ្ជាក់) _____ | | 7 | | |
| | | បដិសេធផ្លើយ | | 99 | | |
| Q24 | តើអ្នកប្រកបមុខរបរអ្វី? (សូមកុំអានចម្លើយ) | គ្មានការងារធ្វើ | | 1 | | |
| | | កសិករ | | 2 | | |
| | | គ្រូបង្រៀន/សាស្ត្រាចារ្យ | | 3 | | |
| | | អាជីវកម្មផ្ទាល់ខ្លួន | | 4 | | |
| | | អ្នកអាជីព | | 5 | | |
| | | អាជីវករ/សិប្បករ | | 6 | | |
| | | ធ្វើការងារផ្នែកឯកជន/អង្គការ | | 7 | | |
| | | ធ្វើការងាររដ្ឋ | | 8 | | |
| | | ទាហាន/ប៉ូលីស | | 9 | | |
| | | សិស្ស/និស្សិត | | 10 | | |
| | | មេផ្ទះ | | 11 | | |
| | | ផ្សេងៗ (បញ្ជាក់) _____ | | 12 | | |
| | | បដិសេធផ្លើយ | | 99 | | |
| Q25 | កំរិតនៃការសិក្សា (សូមកុំអានចម្លើយ) | មិនដែលទៅសាលារៀន | | 1 | | |
| | | សាលាបឋមសិក្សា | | 2 | | |
| | | សាលាមធ្យមសិក្សាបឋមភូមិ | | 3 | | |
| | | សាលាមធ្យមសិក្សាទុតិយភូមិ | | 4 | | |
| | | បរិញ្ញាប័ត្រ ឬលើសពីនេះ | | 5 | | |
| | | បដិសេធផ្លើយ | | 99 | | |
| Q26 | តើមានសមាជិកប៉ុន្មាននាក់ដែលមានអាយុលើសពី ១៨ឆ្នាំ រស់នៅក្នុងផ្ទះរបស់អ្នក? | ចំនួន ៖ _____ | | | | |
| | | បដិសេធផ្លើយ | | 99 | | |
| Q27 | តើខ្ញុំអាចសុំលេខទូរស័ព្ទសម្រាប់ទំនាក់ទំនងបានទេ? | បាន _____ | | 1 | | |
| | | ទេ | | 2 | | |

III. មតិរបស់អ្នកផ្តល់ចម្លើយ

| | | | | |
|--------|--|--|----|-----------------|
| Q28 | តើអ្នកមានការជឿជាក់កំរិតណាទៅលើ ជំណើរការនៃការចុះឈ្មោះបោះឆ្នោត? | មានការជឿជាក់ខ្លាំង | 1 | |
| | | មានការជឿជាក់ខ្លះ | 2 | |
| | | គ្មានការជឿជាក់ | 3 | |
| | | មិនដឹង | 4 | |
| | | បដិសេធផ្លើយ | 99 | |
| Q29 | តើអ្នកបានទៅបោះឆ្នោតនៅក្នុងការបោះ ឆ្នោតកាលពីឆ្នាំ២០០៨ ឬ២០១២ ឬទេ? | បានទៅ | 1 | រំលងទៅសំណួរ Q31 |
| | | មិនបានទៅ | 2 | បន្តទៅសំណួរ Q30 |
| Q30 | ប្រសិនបើមិនបានទៅបោះឆ្នោត តើហេតុ អ្វី? | ខ្ញុំមិនបានចុះឈ្មោះបោះឆ្នោត | 1 | |
| | | ខ្ញុំរកការិយាល័យចុះឈ្មោះបោះឆ្នោតមិនឃើញ | 2 | |
| | | ខ្ញុំរកឈ្មោះនៅក្នុងបញ្ជីឈ្មោះបោះឆ្នោតមិនឃើញ | 3 | |
| | | ខ្ញុំមិនចាប់អារម្មណ៍ចំពោះការបោះឆ្នោតទេ | 4 | |
| | | ខ្ញុំរស់ | 5 | |
| | | ខ្ញុំមិននៅផ្ទះ | 6 | |
| | | ផ្សេងៗ (បញ្ជាក់) _____ | 7 | |
| | | បដិសេធផ្លើយ | 99 | |
| Q31 | តើការបោះឆ្នោតសភាជាតិខាងមុខនេះនឹង ធ្វើឡើងនៅថ្ងៃ ខែ ឆ្នាំណា? <i>(សូមសូរសំណួរ និងជ្រើសរើសចម្លើយ ត្រឹមត្រូវរបស់អ្នកផ្លើយ)</i> | ថ្ងៃ.....ខែ.....ឆ្នាំ..... | | |
| | | ដឹងទាំងថ្ងៃ ខែ និងឆ្នាំ | 1 | |
| | | ដឹងតែខែ និងឆ្នាំ (ខុសថ្ងៃ) | 2 | |
| | | ដឹងតែឆ្នាំ (ខុសថ្ងៃ និងខែ) | 3 | |
| | | ដឹងតែថ្ងៃ (ខុសខែ និងឆ្នាំ) | 4 | |
| មិនដឹង | 98 | | | |
| Q32 | តើអ្នកនឹងទៅបោះឆ្នោតនៅពេលបោះ ឆ្នោតខាងមុខនេះទេ? | បាទ ឬចាស | 1 | បន្តទៅសំណួរ Q33 |
| | | ទេ | 2 | រំលងទៅសំណួរ Q34 |
| | | មិនទាន់សម្រេចចិត្ត | 3 | រំលងទៅសំណួរ Q35 |
| Q33 | តើហេតុអ្វីបានជាអ្នកចង់ទៅបោះឆ្នោត? <i>(សូមកុំអានចម្លើយ)</i> | វាជាសិទ្ធិរបស់ខ្ញុំ/ជាការណែនាំ/វាសំខាន់ | 1 | រំលងទៅសំណួរ Q35 |
| | | ព្រោះគេទៅបោះឆ្នោតគ្រប់គ្នា/គេលើកទឹកចិត្ត | 2 | |
| | | ខ្ញុំអាចបោះឆ្នោតឱ្យគណបក្សរបស់ខ្ញុំ | 3 | |
| | | ខ្ញុំខ្លាចបាត់សម្លេងឆ្នោត | 4 | |
| | | ដើម្បីមានឈ្មោះក្នុងបញ្ជី/ខ្លាចគេលុបចោល | 5 | |
| | | ខ្ញុំអាចលក់សន្លឹកឆ្នោតរបស់ខ្ញុំ/ខ្ញុំបានលក់លួច ហើយ | 6 | |
| | | ខ្ញុំត្រូវបានគេបង្ខំ/ដាក់សម្ពាធឱ្យទៅបោះឆ្នោត/ ស្បថ | 7 | |
| | | ផ្សេងៗ (បញ្ជាក់) _____ | 8 | |
| | | បដិសេធផ្លើយ | 99 | |

| | | | | |
|-----|--|---|----|-----------------|
| Q34 | ហេតុអ្វីបានជាអ្នកមិនទៅបោះឆ្នោត? (សូមកុំអានចម្លើយ) | ខ្ញុំមិនចាប់អារម្មណ៍នឹងការបោះឆ្នោតទេ | 1 | បន្តទៅសំណួរ Q35 |
| | | ខ្ញុំរស់ពេក | 2 | |
| | | ចម្ងាយទៅកាន់កន្លែងបោះឆ្នោតឆ្ងាយពេក | 3 | |
| | | ខ្ញុំមិនដឹងថាត្រូវបោះឆ្នោតយ៉ាងណា | 4 | |
| | | ខ្ញុំមិនដឹងថាការវិលវល់យខ្ញុំនៅឯណាទេ | 5 | |
| | | ខ្ញុំនឹងមិននៅផ្ទះទេនៅថ្ងៃបោះឆ្នោត | 6 | |
| | | ខ្ញុំមិនជឿថាការបោះឆ្នោតធ្វើឱ្យមានការផ្លាស់ប្តូរទេ | 7 | |
| | | ខ្ញុំឆ្ងល់ | 8 | |
| | | ខ្ញុំនឹងត្រូវគេដាក់សម្ពាធមិនឱ្យទៅបោះ | 9 | |
| | | ផ្សេងៗ (បញ្ជាក់) _____ | 10 | |
| | | បដិសេធឆ្លើយ | 99 | |

| | | | | |
|-----|--|-----------------------------------|----|--|
| Q35 | តើប្រភពព័ត៌មាននៃការចុះឈ្មោះបោះឆ្នោតណាមួយសំខាន់ជាងគេដែលអ្នកបានទទួល? (សូមយកចម្លើយតែមួយ) | ការប្រជុំជាសាធារណៈ | 1 | |
| | | សារព័ត៌មានបោះពុម្ព | 2 | |
| | | វីឡូ | 3 | |
| | | ទូរទស្សន៍ | 4 | |
| | | ការផ្សព្វផ្សាយតាមផ្ទះ | 5 | |
| | | គណបក្សនយោបាយ/ក្រុមអ្នកចុះឈ្មោះសនា | 6 | |
| | | ក្រុមប្រឹក្សាឃុំ-សង្កាត់ | 7 | |
| | | អង្គការមិនមែនរដ្ឋាភិបាល | 8 | |
| | | មន្ត្រីចុះឈ្មោះបោះឆ្នោត | 9 | |
| | | ប្រធានភូមិ | 10 | |
| | | គ្រួសារ/អ្នកជិតខាង/មិត្តភក្តិ | 11 | |
| | | ផ្សេងៗ (បញ្ជាក់) _____ | 12 | |

| | | | | |
|-----|--|--------------------------------|---|--|
| Q36 | តើអ្នកដឹងអំពីអ្នកជិតខាងរបស់អ្នកទេថាអ្នកនោះ៖ | ទេ ខ្ញុំមិនដឹងទេ | 1 | |
| | | បាទ (សូមសួរឈ្មោះ និងអាសយដ្ឋាន) | 2 | |
| | a. បានចុះឈ្មោះបោះឆ្នោត តែបានស្លាប់ក្នុងកំឡុងពេល៦ខែចុងក្រោយ | នាមត្រកូល ៖..... | | |
| | b. នឹងមានអាយុ១៥ឆ្នាំ ដល់ថ្ងៃបោះឆ្នោត | នាមខ្លួន ៖..... | | |
| | c. ពិការ | ថ្ងៃ ខែ ឆ្នាំកំណើត៖..... | | |
| | d. ទើបផ្លាស់ទីលំនៅថ្មីៗ មកនៅទីនេះកាលពីឆ្នាំ២០១២ | អាសយដ្ឋាន ៖..... | | |
| | | | | |
| | | | | |

| | | |
|---------------------|------|------|
| ម៉ោងបញ្ចប់សម្ភាសន៍ | ម៉ោង | នាទី |
| សូមកត់ត្រាជា ២៤ម៉ោង | | |

IV. ការវាយតម្លៃរបស់អ្នកសម្ភាសន៍

| | | | |
|--|--|--|---|
| Q37 | ប្រភេទនៃអ្នកផ្តល់ចម្លើយ | អ្នកបោះឆ្នោតធម្មតា (អាយុ ១៩-៦៥ឆ្នាំ) | 1 |
| | | អ្នកបោះឆ្នោតវ័យចាស់អាយុច្រើនជាង ៦៥ឆ្នាំ | 2 |
| | | អ្នកបោះឆ្នោតជាលើកទី១/ទើបមាន អាយុ ១៨ឆ្នាំ ដល់ថ្ងៃបោះឆ្នោត | 3 |
| | | អ្នកទើបតែស្លាប់ | 4 |
| | | អ្នកផ្លាស់ទីលំនៅថ្មី | 5 |
| | | ជនពិការ | 6 |
| | | អ្នកផ្តល់ចម្លើយមិនបានចុះឈ្មោះបោះឆ្នោត | 7 |
| Q38 | តើមានអ្នកណាសាកល្បងបញ្ឈប់អ្នកមិនឱ្យសម្ភាសន៍ ឬទេ? | បាទ ឬចាស | 1 |
| | | ទេ | 2 |
| Q39 | តើអ្នកគិតថាអ្នកផ្តល់ចម្លើយមានឥរិយាបថយ៉ាងណាអំពីការសម្ភាសន៍នេះ? | ចាប់អារម្មណ៍ និងចូលរួម | 1 |
| | | រាក់ទាក់ជាមិត្តភាព | 2 |
| | | មិនមានអំណត់ | 3 |
| | | ព្រួយបារម្ភ និងខ្វល់ខ្វាយ | 4 |
| | | ជាសត្រូវ | 5 |
| Q40 | អ្នកសម្ភាសន៍៖ តើអ្នកមានកំណត់សំគាល់អ្វីទេអំពីការសម្ភាសន៍នេះ? ឧទាហរណ៍៖ មានអ្វីកើតឡើងនៅពេលសម្ភាសន៍? | ទេ | 0 |
| | | បាទ (បញ្ជាក់)៖ _____ | 1 |
| ខ្ញុំសូមអះអាងថាការសម្ភាសន៍នេះ ធ្វើឡើងស្របទៅតាមការណែនាំទាំងអស់ដែលបានទទួលនៅពេលបណ្តុះបណ្តាល ។ ចម្លើយទាំងអស់ត្រូវបានកត់ត្រាទៅតាមអ្នកផ្តល់ចម្លើយ ដែលបានជ្រើសរើសពិតមែន ។ | | | |
| ហត្ថលេខារបស់អ្នកសម្ភាសន៍ ៖ _____ | | | |

V. វត្តមានក្នុងបញ្ជីឈ្មោះអ្នកបោះឆ្នោត (បំពេញដោយការិយាល័យកណ្តាលនិកហ្វិច)

សូមរកឈ្មោះអ្នកផ្តល់ចម្លើយនៅក្នុងបញ្ជីឈ្មោះអ្នកបោះឆ្នោតដោយប្រើទិន្នន័យក្នុងសំណួរ Q6, Q7 និង Q17-Q20 ដើម្បីឆ្លើយនិងសំណួរខាងក្រោម។

| | | | |
|----|---|--|---|
| A1 | តើអ្នកផ្តល់ចម្លើយមានឈ្មោះក្នុងបញ្ជីឈ្មោះបោះឆ្នោត ឬទេ? | អ្នកផ្តល់ចម្លើយគ្មានឈ្មោះក្នុងបញ្ជីបោះឆ្នោត | 1 |
| | | មាន អ្នកផ្តល់ចម្លើយមានឈ្មោះនៅក្នុងភូមិ និងក្នុងការិយាល័យបោះឆ្នោតដែលដូចដែលនិកហ្វិច បានរកឃើញ៖ ខេត្ត៖..... ស្រុក៖..... ឃុំ៖..... ភូមិ៖..... លេខការិយាល័យបោះឆ្នោត៖..... ឈ្មោះការិយាល័យបោះឆ្នោត៖..... លេខរៀងក្នុងបញ្ជីឈ្មោះបោះឆ្នោត..... | 2 |

| | | | |
|----|---|---------|---|
| | <p>មាន អ្នកផ្តល់ចម្លើយបានចុះឈ្មោះនៅក្នុង ការិយាល័យផ្សេង ដូចដែលនិកហ្វិច បាន រកឃើញ៖</p> <p>ខេត្ត:.....</p> <p>ស្រុក:.....</p> <p>ឃុំ:.....</p> <p>ភូមិ:.....</p> <p>លេខការិយាល័យបោះឆ្នោត:.....</p> <p>ឈ្មោះការិយាល័យបោះឆ្នោត:.....</p> <p>លេខរៀងក្នុងបញ្ជីឈ្មោះបោះឆ្នោត.....</p> | 3 | |
| | <p>មាន អ្នកផ្តល់ចម្លើយបានចុះឈ្មោះនៅ ច្រើនការិយាល័យបោះឆ្នោត (សូមបញ្ជាក់)៖</p> <p>ខេត្ត:.....</p> <p>ស្រុក:.....</p> <p>ឃុំ:.....</p> <p>ភូមិ:.....</p> <p>លេខការិយាល័យបោះឆ្នោត:.....</p> <p>ឈ្មោះការិយាល័យបោះឆ្នោត:.....</p> <p>លេខរៀងក្នុងបញ្ជីឈ្មោះបោះឆ្នោត.....</p> <p>ខេត្ត:.....</p> <p>ស្រុក:.....</p> <p>ឃុំ:.....</p> <p>ភូមិ:.....</p> <p>លេខការិយាល័យបោះឆ្នោត:.....</p> <p>ឈ្មោះការិយាល័យបោះឆ្នោត:.....</p> <p>លេខរៀងក្នុងបញ្ជីឈ្មោះបោះឆ្នោត.....</p> <p>ខេត្ត:.....</p> <p>ស្រុក:.....</p> <p>ឃុំ:.....</p> <p>ភូមិ:.....</p> <p>លេខការិយាល័យបោះឆ្នោត:.....</p> <p>ឈ្មោះការិយាល័យបោះឆ្នោត:.....</p> <p>លេខរៀងក្នុងបញ្ជីឈ្មោះបោះឆ្នោត.....</p> | 4 | |
| A2 | តើឈ្មោះអ្នកផ្តល់ចម្លើយនៅក្នុងអាសយដ្ឋាន ចាស់បានលុបចេញពីបញ្ជីហើយ ឬនៅ? | ចាស/បាទ | 1 |
| | | ទេ | 2 |
| A3 | តើអ្នកផ្តល់ចម្លើយរស់នៅក្នុងឃុំ សង្កាត់ ដែលប្តូរ ដោយក្រសួងផែនការ? | ចាស/បាទ | 1 |
| | | ទេ | 2 |

ឧបសម្ព័ន្ធ ៣៖ បញ្ជីសំណួរពីបញ្ជីទៅមនុស្ស



សវនកម្មបញ្ជីឈ្មោះអ្នកបោះឆ្នោត ២០១៣

(ពីបញ្ជីទៅមនុស្ស)



| | | | | | |
|---|-----------------------|-----------------------|---|-------------|-------------------------|
| A | លេខសំគាល់អ្នកសម្ភាសន៍ | | E | ខេត្ត-ក្រុង | |
| B | ឈ្មោះអ្នកសម្ភាសន៍ | | F | ស្រុក-ខណ្ឌ | |
| C | លេខរៀងអ្នកផ្តល់ចម្លើយ | | G | ឃុំ-សង្កាត់ | |
| D | ប្រភេទនៃសំណួរ | ពីបញ្ជីទៅមនុស្ស | 3 | H | ភូមិ |
| | | បញ្ជីលុបឈ្មោះទៅមនុស្ស | 4 | I | PSU (សូមជ្រើសរើសមួយ) |

| | | | | | |
|--|---------|---|---|---------|---|
| សម្រាប់តែអ្នកត្រួតពិនិត្យរបស់ CAS តែប៉ុណ្ណោះ | | | សម្រាប់តែមន្ត្រីទិន្នន័យស្នាក់ការកណ្តាលរបស់ និកហ្វិច និង CAS តែប៉ុណ្ណោះ | | |
| បានពិនិត្យ និងមានព័ត៌មានត្រឡប់ពីអ្នកផ្តល់ចម្លើយ ឬទេ? | បាទ/ចាស | 1 | តើបានត្រួតពិនិត្យតារាងសំណួរ ឬទេ? | បាទ/ចាស | 1 |
| | ទេ | 2 | | ទេ | 2 |
| ហត្ថលេខារបស់អ្នកត្រួតពិនិត្យ | | | ឈ្មោះអ្នកត្រួតពិនិត្យទិន្នន័យ | | |
| | | | ឈ្មោះអ្នកបញ្ជូនទិន្នន័យ | | |

កំណត់សំគាល់៖

- សូមសរសេរអោយបានច្បាស់ ។ សូមប្រុងប្រយ័ត្ននៅពេលដែលអ្នកសរសេរលេខ ។ សូមសរសេរយ៉ាងណាដើម្បីអោយគេអានជាចំ ។
- សូមខិតខំស្វែងរក និងសម្ភាសន៍ចំនួនបីលើក (ក្នុងករណីមិនជូនអ្នកផ្តល់ចម្លើយ) ជាមួយនឹងអ្នកដែលយើងជ្រើសរើសរួចហើយទៅតាមព័ត៌មាននៅក្នុងសៀវភៅណែនាំ ។
- មុនពេលសម្ភាសន៍ សូមបំពេញទិន្នន័យអ្នកផ្តល់ចម្លើយ ដែលផ្តល់ដោយស្នាក់ការកណ្តាលនិកហ្វិច ទៅក្នុងតារាងខាងក្រោមនេះ និងសំណួរ Q24 - Q27 ។
- សំណួរ Q1 - Q6 ត្រូវឆ្លើយដោយអ្នកសម្ភាសន៍ក្រោយពីព្យាយាមជូនអ្នកផ្តល់ចម្លើយនៅមូលដ្ឋាន
- នៅពេលអ្នកឆ្លើយសំណួរ Q24 - Q27 សូមសួររកឯកសារបញ្ជាក់អត្តសញ្ញាណដែលប្រើក្នុងការចុះឈ្មោះ ឬឯកសារដែលមានសុពលភាពដទៃទៀត ។
- ពេលសម្ភាសន៍រួច សូមបំពេញសំណួរ Q41 - Q44 ដោយខ្លួនឯង ។
- **ស្នាក់ការកណ្តាលនិកហ្វិច** ៖ សូមបំពេញ A1-A2 ជាមួយនឹងព័ត៌មានដែលមានក្នុងបញ្ជីឈ្មោះអ្នកបោះឆ្នោត

| ព័ត៌មានពីប្រធានភូមិ | |
|-------------------------|--|
| ចំនួនគ្រួសារនៅក្នុងភូមិ | ចំនួនអ្នកមានអាយុ ១៨ ឆ្នាំ និងច្រើនជាងនៅក្នុងភូមិ |

| ទិន្នន័យនៃអ្នកផ្តល់ចម្លើយដែលផ្តល់ដោយទីស្នាក់ការកណ្តាល | | | |
|---|--------------------------------|----|-------------------------------|
| លេខរៀងអ្នកផ្តល់ចម្លើយក្នុងបញ្ជី (បញ្ជីឈ្មោះអ្នកបោះឆ្នោត ឬបញ្ជីលុបឈ្មោះអ្នកបោះឆ្នោត) | | | |
| ឈ្មោះ | នាមត្រកូល | | |
| | នាមខ្លួន | | |
| ថ្ងៃខែឆ្នាំកំណើត | ថ្ងៃទី | ខែ | ឆ្នាំ |
| ភេទ | ប្រុស <input type="checkbox"/> | | ស្រី <input type="checkbox"/> |
| អាសយដ្ឋាន | ខេត្ត-ក្រុង | | ភូមិ |
| | ស្រុក-ខណ្ឌ | | ការិយាល័យបោះឆ្នោតលេខ |
| | ឃុំ-សង្កាត់ | | |

សូមណែនាំខ្លួនអ្នកឲ្យគេស្គាល់ដោយប្រើសេចក្តីដូចមានខាងក្រោម ។ អ្នកត្រូវទន្ទេញសេចក្តីណែនាំនេះដើម្បីអ្នកអាចនិយាយបានដូចដែលគេសរសេរ ។

ជំរាបសួរ! ខ្ញុំឈ្មោះ:..... ខ្ញុំមកពីអង្គការនិកហ្វិច ជាអង្គការមិនមែនរដ្ឋាភិបាលឯករាជ្យមួយ ដែលធ្វើការត្រួតពិនិត្យ និងសង្កេតការណ៍លើការបោះឆ្នោតឆ្នាំ ២០១៣ ខាងមុខនេះ ។ យើងខ្ញុំមិនមែនជាអ្នកតំណាងរបស់រដ្ឋាភិបាល ឬគណបក្សនយោបាយណាមួយទេ ។ សកម្មភាពរបស់និកហ្វិចនៅពេលនេះ គឺមើលបញ្ជីឈ្មោះបោះឆ្នោត ថាមានសុក្រិតភាពកម្រិតណា ។ យើងខ្ញុំមកទីនេះដើម្បីធ្វើការនេះជាមួយអ្នក ។

យើងបានជ្រើសរើសឈ្មោះអ្នកបោះឆ្នោតមួយចំនួនដែលមានក្នុងបញ្ជីបោះឆ្នោតសព្វថ្ងៃដោយចៃដន្យ (សូមជ្រើសរើសយកមួយ៖ ពីបញ្ជីធម្មតា ឬពីបញ្ជីលុបឈ្មោះ) ដើម្បីផ្ទៀងផ្ទាត់ថាទិន្នន័យរបស់អ្នកនោះបានកត់ត្រាត្រឹមត្រូវ ។ ហើយឈ្មោះអ្នកផ្ទាល់ជាឈ្មោះមួយក្នុងចំណោមឈ្មោះមនុស្ស ១៦៦០នាក់ ដែលយើងផ្ទៀងផ្ទាត់ ។ ការឆ្លើយសំណួររបស់អ្នកនឹងរក្សាទុកជាការសម្ងាត់ ។ ចម្លើយរបស់អ្នកនឹងយកទៅច្របាច់បញ្ចូលគ្នាជាមួយចម្លើយអ្នកដទៃទៀត ដើម្បីអាចមើលឃើញទិដ្ឋភាពសុក្រិតភាពរបស់បញ្ជីឈ្មោះបោះឆ្នោត ។ លទ្ធផលនៃការសិក្សានេះនឹងអាចជួយ គ.ជ.ប កែលម្អបញ្ជីឈ្មោះអ្នកបោះឆ្នោតផងដែរ ។ ការសម្ភាសន៍នឹងប្រើពេលប្រហែល ៣០នាទី ។ អ្នកមិនចូលរួមសម្ភាសន៍ក៏មិនអីដែរ ។ តើអ្នកអនុញ្ញាត ឬទេ? (អាចសួរបានលុះត្រាតែគេយល់ព្រម) ។

| កាលបរិច្ឆេទនៃការសម្ភាសន៍ | ថ្ងៃ | ខែ | ឆ្នាំ |
|------------------------------|------|----|-------|
| ថ្ងៃ ខែ ឆ្នាំ ដែលចុះសម្ភាសន៍ | | | |

I. វត្តមាននៅក្នុងបញ្ជីឈ្មោះអ្នកបោះឆ្នោត
(ត្រូវឆ្លើយដោយអ្នកសម្ភាសន៍ ក្រោយពីបានព្យាយាមទៅជួបអ្នកផ្តល់ចម្លើយ)

| | | | | |
|----|--|-----|---|----------------|
| Q1 | តើអ្នកអាចរកឃើញអ្នកផ្តល់ចម្លើយដែលត្រូវបានជ្រើសរើសឈ្មោះចេញពីបញ្ជីអ្នកបោះឆ្នោត ឬចេញពីបញ្ជីលុបឈ្មោះអ្នកបោះឆ្នោត ដែរ ឬទេ? | បាទ | 1 | រំលងទៅសំណួរ Q6 |
| | | ទេ | 2 | បន្តទៅសំណួរ Q2 |

| | | | | |
|---------------------------|-----------------------------|--|---|----------------|
| Q2 | ហេតុអ្វីបានជាអ្នក រកមិនឃើញ? | N/A (ប្រសិនបើអ្នកបានជួបអ្នកផ្តល់ចម្លើយ ឬចម្លើយរបស់សំណួរ Q1 គឺបាទ=1) | 0 | រំលងទៅសំណួរ Q6 |
| | | ព្រោះគ្មានអាសយដ្ឋាន/ភូមិ ដូចដែលមាននៅក្នុងបញ្ជីទេ | 1 | រំលងទៅសំណួរ Q4 |
| | | មានអាសយដ្ឋាន តែគ្មានអ្នកណាម្នាក់រស់នៅក្នុងផ្ទះនោះទេ (ផ្ទះទទេ) | 2 | រំលងទៅសំណួរ Q4 |
| | | មានអាសយដ្ឋាន តែគ្មានអ្នកផ្តល់ចម្លើយដែលមានឈ្មោះរស់នៅក្នុងផ្ទះនោះទេ | 3 | រំលងទៅសំណួរ Q4 |
| | | មានអាសយដ្ឋាន ហើយអ្នកនោះនៅទីនោះ តែគាត់បានចាកចេញមួយរយៈ/គាត់ច្រើនតែរស់នៅកន្លែងផ្សេង | 4 | បន្តទៅសំណួរ Q3 |
| | | មានអាសយដ្ឋាន តែគាត់នៅទីនេះតែមួយរយៈ ហើយបានផ្លាស់ចេញទៅជារៀងរហូតហើយ | 5 | បន្តទៅសំណួរ Q3 |
| | | មានអាសយដ្ឋាន គាត់នៅទីនេះ តែគាត់បានស្លាប់ទៅហើយ | 6 | រំលងទៅសំណួរ Q4 |
| | | សរសេរ ថ្ងៃ ខែ ឆ្នាំដែលស្លាប់ ៖ ថ្ងៃ..... ខែ..... ឆ្នាំ..... | | |
| | | មានអាសយដ្ឋាន ហើយអ្នកនោះបានរស់នៅទីនោះពីមុនមក តែឥឡូវគាត់គ្មានសិទ្ធិបោះឆ្នោតទេ | 7 | រំលងទៅសំណួរ Q4 |
| | | មានភូមិនោះ តែគ្មានអ្នកណាម្នាក់ស្គាល់ឈ្មោះអ្នកនោះ ថារស់នៅទីនោះទេ ហើយពីមុនក៏គ្មានដែរ | 8 | រំលងទៅសំណួរ Q4 |
| ផ្សេងៗ (សូមបញ្ជាក់) _____ | 9 | រំលងទៅសំណួរ Q4 | | |

| | | | | |
|----|--|---|---|--|
| Q3 | អ្នកសម្ភាសន៍៖ ប្រសិនបើអ្នកមិនអាចរកឃើញអ្នកផ្តល់ចម្លើយទៅតាមអាសយដ្ឋាននោះទេ ដោយហេតុថាអ្នកនោះបានផ្លាស់ទីលំនៅ សូមសួររកព័ត៌មានសំរាប់ទំនាក់ទំនងថ្មី ដើម្បីរកអាសយដ្ឋានថ្មីរបស់អ្នកផ្តល់ចម្លើយ ។ | N/A (ប្រសិនបើអ្នកបានជួបអ្នកផ្តល់ចម្លើយ ឬចម្លើយរបស់សំណួរ Q1 គឺបាទ=1 និងចម្លើយសំណួរ Q2 = 1,2,3,6,7,8 និង 9) | 0 | |
| | | បាទ គេឲ្យអាសយដ្ឋានថ្មី ៖ ខេត្ត-ក្រុង ៖ _____ ស្រុក-ខណ្ឌ ៖ _____ ឃុំ-សង្កាត់ ៖ _____ ភូមិ ៖ _____ លេខទូរស័ព្ទ ៖ _____ | 1 | |
| | | គ្មានអាសយដ្ឋានថ្មី | 2 | |

| | | | | |
|----|-------------------------------------|---|---|--|
| Q4 | តើអ្នកបានទទួលព័ត៌មានខាងលើពីប្រភពណា? | N/A (បើសិនបើចម្លើយរបស់សំណួរ Q1 គឺបាទ=1) | 0 | |
| | | សាច់ញាតិ/សមាជិកគ្រួសារ | 1 | |
| | | ម្ចាស់ផ្ទះ/បច្ចុប្បន្ន/និយោជក | 2 | |
| | | ប្រធានភូមិ | 3 | |
| | | អ្នកជិតខាង/អ្នកធ្វើការជាមួយ/មិត្តភក្តិ | 4 | |
| | | ផ្សេងៗ (បញ្ជាក់) | 5 | |

| | | | | |
|----|---|---|---|--|
| Q5 | សូមប្រាប់ពីព័ត៌មានសម្រាប់ទំនាក់ទំនងរបស់អ្នកផ្តល់ចម្លើយ <i>(អ្នកផ្តល់ចម្លើយទីនេះសំដៅលើ ឈ្មោះអ្នកនៅក្នុង Q4)</i> | N/A (បើសិនបើចម្លើយរបស់សំណួរ Q1 គឺបាទ=1) | 0 | |
| | | លេខកូដអ្នកផ្តល់ចម្លើយ | | |
| | | ឈ្មោះពេញ | | |
| | | លេខទូរស័ព្ទ | | |
| | | ហត្ថលេខា | | |

| | | | | |
|----|---------------------------------------|--|---|--------------------------|
| Q6 | តើអ្នកអាចសម្ភាសន៍អ្នកផ្តល់ចម្លើយ ឬទេ? | N/A (បើសិនជាចម្លើយសំរាប់សំណួរ Q1=2) | 0 | |
| | | បាទ ខ្ញុំរកឃើញអ្នកផ្តល់ចម្លើយ តែមិនអាចសម្ភាសន៍បានទេ (គាត់ស្លាប់) | 1 | |
| | | បាទ ខ្ញុំរកឃើញអ្នកផ្តល់ចម្លើយ និងបានសម្ភាសន៍គាត់ | 2 | |
| | | ទេ ខ្ញុំរកឃើញអ្នកផ្តល់ចម្លើយ តែគាត់បដិសេធមិនឱ្យសម្ភាសន៍ទេ | 3 | ជំនួស (សូមអានសៀវភៅណែនាំ) |

II. ព័ត៌មានអំពីការចុះឈ្មោះបោះឆ្នោត

| | | | |
|----|--------------------------------|-------------|-------------|
| Q7 | ពេលចាប់ផ្តើមសម្ភាសន៍ | <i>ម៉ោង</i> | <i>នាទី</i> |
| | ម៉ោងចាប់ផ្តើម (សរសេរជា ២៤ម៉ោង) | | |

| | | | | |
|----|-----------------------------|-------------------------------|---|-----------------|
| Q8 | តើអ្នកមានសញ្ជាតិខ្មែរមែនទេ? | បាទ ខ្ញុំជាពលរដ្ឋខ្មែរ | 1 | រំលងទៅសំណួរ Q10 |
| | | ទេ ខ្ញុំមិនមែនជាពលរដ្ឋខ្មែរទេ | 2 | បន្តទៅសំណួរ Q9 |

| | | | | |
|----|---|------------------------------------|---|-----------------|
| Q9 | ប្រសិនបើមានចម្លើយ "ទេ" ក្នុងសំណួរ Q8 សូមសួរ៖ តើអ្នកមានសញ្ជាតិអ្វី? | NA (ប្រសិនបើសំណួរ Q8 មានចម្លើយ =1) | 0 | បន្តទៅសំណួរ Q10 |
| | | ថៃ | 1 | |
| | | ឡាវ | 2 | |
| | | វៀតណាម | 3 | |
| | | ផ្សេងៗ (បញ្ជាក់) | 4 | |

| | | | | |
|-----|--|--|----|--|
| Q10 | តើអ្នកបានចុះឈ្មោះបោះឆ្នោត ឬធ្វើបច្ចុប្បន្នភាព /ការផ្លាស់ប្តូរព័ត៌មាននៃការចុះឈ្មោះបោះឆ្នោត របស់អ្នកនៅពេលណា? | សូមប្រាប់ពីកាលបរិច្ឆេទនៃការចុះឈ្មោះ៖ ថ្ងៃ..... ខែ..... ឆ្នាំ..... | 1 | |
| | | មិនចាំ | 98 | |

| | | | | |
|-----|--|--|----|--|
| Q11 | តើនេះជាកន្លែងដែលអ្នករស់នៅជាអចិន្ត្រៃយ៍មែនទេ? | បាទ/ចាស នេះជាកន្លែងដែលខ្ញុំរស់នៅជាអចិន្ត្រៃយ៍ | 1 | |
| | | ទេ ទីនេះគ្រាន់តែជាកន្លែងដែលខ្ញុំរស់នៅបណ្តោះអាសន្ន សូមបញ្ជាក់កន្លែងអចិន្ត្រៃយ៍៖ ខេត្ត ៖..... ស្រុក ៖..... ឃុំ ៖..... ភូមិ ៖..... | 2 | |
| | | មិនដឹងលំអិត | 98 | |

| | | | | |
|-----|--|---|---|--|
| Q12 | តើទីនេះជាកន្លែងដែលអ្នកចុះឈ្មោះបោះឆ្នោតដើមដំបូង ឬមួយអ្នកបានផ្លាស់មកទីនេះពីកន្លែងផ្សេង? <i>ប្រសិនបើមិនមែន សូមប្រាប់ខ្ញុំពីកន្លែងចាស់ដែលបាន ផ្លាស់ចេញ និងកន្លែងដែលអ្នកទើប បានចុះឈ្មោះកន្លងមកថ្មីៗ</i> | បាទ/ចាស ទីនេះជាកន្លែងដែលខ្ញុំចុះឈ្មោះដើមដំបូង | 1 | |
| | | ទេ ទីនេះមិនមែនជាកន្លែងដែលខ្ញុំចុះឈ្មោះដើមដំបូងទេ ខ្ញុំបានផ្លាស់មកទីនេះពីកន្លែងផ្សេង សូមប្រាប់ខ្ញុំពីកន្លែងចាស់ដែលអ្នកធ្លាប់បានចុះឈ្មោះ ៖ ខេត្ត ៖..... ស្រុក ៖..... ឃុំ ៖..... ភូមិ ៖..... លេខកូដការិយាល័យបោះឆ្នោត៖ | 2 | |

| | | | | |
|-----|---|--------------------|---|--|
| Q13 | តើអ្នកមានគម្រោងនឹងរស់នៅទីនេះ ក្នុងរយៈពេល ខែកក្កដា ឆ្នាំ ២០១៣ ខាងមុខនេះ ដែរទេ? | បាទ/ចាស | 1 | |
| | | ទេ | 2 | |
| | | មិនទាន់សម្រេចចិត្ត | 3 | |

| | | | | |
|--------|--|--|----|--|
| Q14 | តើឯកសារសំគាល់អត្តសញ្ញាណ ណាខ្លះ ដែលអ្នកបានប្រើប្រាស់ សំរាប់ការចុះឈ្មោះបោះឆ្នោត? <i>(សូមកុំអានចម្លើយ)</i> <i>(អាចយកចម្លើយលើសពីមួយ)</i> | អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ | 1 | |
| | | លិខិតឆ្លងដែន | 2 | |
| | | សៀវភៅគ្រួសារមានរូបថត | 3 | |
| | | ប័ណ្ណសំគាល់គ្រួសារផ្តល់ដោយរដ្ឋកម្ពុជា | 4 | |
| | | សំបុត្របញ្ជាក់កំណើត | 5 | |
| | | លិខិតបញ្ជាក់អត្តសញ្ញាណសម្រាប់បម្រើឱ្យការបោះឆ្នោត | 6 | |
| | | ទម្រង់1018 | 7 | |
| | | អត្តសញ្ញាណប័ណ្ណមន្ត្រីរាជការស៊ីវិល | 8 | |
| | | អត្តសញ្ញាណប័ណ្ណឧត្តមសេនាបាលជាតិ | 9 | |
| | | អត្តសញ្ញាណប័ណ្ណកងយោធពលខេមរភូមិន្ទ | 10 | |
| | | សុទ្ធិប័ត្រគណៈធម្មយុត្តិកនិកាយ | 11 | |
| | | ឆាយាគណៈមហានិកាយ | 12 | |
| | | ប័ណ្ណសំគាល់មន្ត្រីរាជការចេញដោយក្រសួង | 13 | |
| | | ទម្រង់1024 | 14 | |
| | | ឯកសារដទៃទៀត (បញ្ជាក់) | 15 | |
| | | គ្មានត្រូវការឯកសារណាមួយទេ | 16 | |
| មិនចាំ | 98 | | | |

| | | | | |
|-----|--|--|----|---|
| Q15 | ហេតុអ្វីបានជាអ្នកសម្រេចចិត្តទៅចុះឈ្មោះបោះឆ្នោត? (សូមកុំអានចម្លើយ) | នេះជាសិទ្ធិរបស់ខ្ញុំ | 1 | |
| | | ព្រោះគេទៅចុះឈ្មោះគ្រប់គ្នា | 2 | |
| | | គេបានលើកទឹកចិត្តខ្ញុំឱ្យទៅចុះឈ្មោះ | 3 | |
| | | ដើម្បីខ្ញុំបានទៅបោះឆ្នោត | 4 | |
| | | ដើម្បីខ្ញុំបានទៅបោះឆ្នោតឱ្យគណបក្សខ្ញុំ | 5 | |
| | | គេបង្ខំខ្ញុំឱ្យទៅចុះឈ្មោះ | 6 | |
| | | ខ្ញុំអាចលក់សន្លឹកឆ្នោត របស់ខ្ញុំ | 7 | |
| | | ផ្សេងៗ (បញ្ជាក់)_____ | 8 | |
| Q16 | តើអ្នកបានជួបប្រទះ ឬប្រឈមនឹង បញ្ហាអ្វីខ្លះនៅពេលទៅចុះឈ្មោះបោះឆ្នោត? (សូមកុំអានចម្លើយ) | ទេ នីតិវិធីសាមញ្ញ និងងាយស្រួល | 1 | |
| | | មន្ត្រីចុះឈ្មោះបោះឆ្នោតមិនដឹងថាត្រូវធ្វើយ៉ាងណា | 2 | |
| | | ដំណើរការនៃការចុះឈ្មោះស៊ីពេលអស់ច្រើនពេក | 3 | |
| | | រយៈពេលចុះឈ្មោះបោះឆ្នោតខ្លីពេក | 4 | |
| | | ចម្ងាយទៅកាន់កន្លែងចុះឈ្មោះបោះឆ្នោតឆ្ងាយពេក | 5 | |
| | | ការិយាល័យមិនបើកទ្វារធ្វើការឱ្យទាន់ពេលវេលា | 6 | |
| | | ផ្សេងៗ (បញ្ជាក់)_____ | 7 | |
| Q17 | តើអ្នកបានពិនិត្យ និងផ្ទៀងផ្ទាត់ឈ្មោះក្នុងកំឡុងពេល ពីថ្ងៃទី ០១ កញ្ញា ដល់ ១២ តុលា ២០១២ ឬទេ? | បានទៅ | 1 | បន្តទៅសំណួរ Q18 |
| | | មិនបានទៅ | 2 | រំលងទៅសំណួរ Q20 |
| Q18 | តើអ្នកបានទៅពិនិត្យឈ្មោះរបស់អ្នកក្នុងបញ្ជីលុបឈ្មោះ អ្នកបោះឆ្នោត ដែលគេបានបិទផ្សាយកាលពីឆ្នាំ ២០១២ ឬទេ? | N/A ប្រសិនបើ Q17=2 | 0 | រំលងទៅសំណួរ Q20 |
| | | បានទៅ | 1 | បន្តទៅសំណួរ Q19 |
| | | មិនបានទៅ | 2 | |
| Q19 | ហេតុអ្វីបានជាអ្នកទៅពិនិត្យ និង ផ្ទៀងផ្ទាត់ឈ្មោះរបស់អ្នកក្នុង បញ្ជីឈ្មោះអ្នកបោះឆ្នោត? (សូមយកចម្លើយតែមួយ) | ដើម្បីបញ្ជាក់ថាឈ្មោះរបស់ខ្ញុំពិតជាមាននៅក្នុងបញ្ជី បោះឆ្នោត | 1 | រំលងទៅសំណួរ Q21 សំរាប់បញ្ជីលុប ឈ្មោះទៅមនុស្ស, រំលងទៅសំណួរ Q23 សំរាប់បញ្ជីទៅមនុស្ស |
| | | ព្រោះគេផ្ទៀងផ្ទាត់ឈ្មោះគ្រប់គ្នា | 2 | |
| | | មានគេបង្ខំខ្ញុំឱ្យទៅ | 3 | |
| | | ដើម្បីខ្ញុំអាចលក់សន្លឹកឆ្នោតរបស់ខ្ញុំបាន | 4 | |
| | | ផ្សេងៗ (បញ្ជាក់)_____ | 5 | |
| Q20 | ហេតុអ្វីបានជាអ្នកមិនទៅ ពិនិត្យ និងផ្ទៀងផ្ទាត់ឈ្មោះ របស់អ្នកក្នុងបញ្ជី ឈ្មោះបោះឆ្នោត? (អាចយកចម្លើយលើសពី មួយ) | ខ្ញុំជឿជាក់ថាឈ្មោះរបស់ខ្ញុំមាននៅក្នុងបញ្ជីរួចហើយ | 1 | បន្តទៅសំណួរ Q21 សំរាប់បញ្ជី លុបឈ្មោះទៅមនុស្ស, រំលងទៅសំណួរ Q23 សំរាប់ បញ្ជីទៅមនុស្ស |
| | | ខ្ញុំមិនបានដឹងអំពីរយៈពេលចុះឈ្មោះបោះឆ្នោត ខែកញ្ញា-តុលា ឆ្នាំ ២០១២ ទេ | 2 | |
| | | ខ្ញុំមិនដឹងថាត្រូវផ្ទៀងយ៉ាងណានោះទេ | 3 | |
| | | ខ្ញុំមិនខ្វល់ទេ ថាខ្ញុំមានឈ្មោះឬអត់ | 4 | |
| | | ចម្ងាយទៅកាន់កន្លែងចុះឈ្មោះឆ្ងាយពេក | 5 | |
| | | គេបានឱ្យលុយខ្ញុំដើម្បីកុំឱ្យទៅផ្ទៀងឈ្មោះ | 6 | |
| | | ខ្ញុំរស់ពេក/មិនសូវនៅផ្ទះជាប់លាប់ | 7 | |
| | | ខ្ញុំចាស់ពេក/ខ្ញុំឈឺ/ពិការ | 8 | |
| | | ខ្ញុំផ្លាស់ទីលំនៅ | 9 | |
| | | ផ្សេងៗ (បញ្ជាក់)_____ | 10 | |

សម្រាប់តែអ្នកផ្តល់ចម្លើយដែលយកចេញពីបញ្ជីបណ្តឹងបណ្តោះអាសន្នបោះឆ្នោតតែម៉ឺន្តែរ

| | | | |
|-----|--|----------|---|
| Q21 | តើអ្នកបានដឹងទេថាឈ្មោះរបស់អ្នកត្រូវបានគេលុបចេញពីបញ្ជីឈ្មោះអ្នកបោះឆ្នោត? | បាទដឹង | 1 |
| | | មិនដឹងទេ | 2 |

| | | | |
|-----|---|---|----|
| Q22 | តើអ្នកបានដឹងទេថាមូលហេតុអ្វីបានជាគេលុបឈ្មោះរបស់អ្នកចេញពីបញ្ជីឈ្មោះអ្នកបោះឆ្នោត? (សូមកុំអានចម្លើយ) (សូមយកចម្លើយតែមួយ) | សិទ្ធិរបស់ខ្ញុំត្រូវបានគេដកហូត/បានប្រព្រឹត្តិអំពើឧក្រិដ្ឋ | 1 |
| | | ខ្ញុំបានជួរអាសយដ្ឋាន | 2 |
| | | មិនបានទៅបោះឆ្នោតលើកមុន | 3 |
| | | ខ្ញុំជាអ្នកគាំទ្រគណបក្សមួយ | 4 |
| | | មិនដឹង | 5 |
| | | ផ្សេងៗ(បញ្ជាក់) _____ | 6 |
| | | បដិសេធចម្លើយ | 99 |

III. ទិន្នន័យនៃអ្នកផ្តល់ចម្លើយ
(ដូចដែលមាននៅក្នុងឯកសារសំគាល់អត្តសញ្ញាណដែលប្រើប្រាស់ក្នុងការចុះឈ្មោះបោះឆ្នោត ឬឯកសារសំគាល់អត្តសញ្ញាណដែលមានសុពលភាពដទៃទៀត)

| | | | |
|-----|---|-----------------------------------|---|
| Q23 | តើខ្ញុំអាចមើលឯកសារសំគាល់អត្តសញ្ញាណដែលប្រើសម្រាប់ចុះឈ្មោះបោះឆ្នោត បានទេ? | បាទ ខ្ញុំមានឯកសារសំគាល់អត្តសញ្ញាណ | 1 |
| | | ទេ គ្មានឯកសារទេ | 2 ប្រសិនបើគ្មានសូមសួររកឯកសារដែលមានសុពលភាពផ្សេងទៀត |

អ្នកសម្ភាសន៍៖ សូមអានឯកសារសំគាល់អត្តសញ្ញាណ ហើយបំពេញនៅក្នុងតារាង Q24-Q27 ខាងក្រោម ឬក្នុងករណីដែលគ្មានឯកសារបញ្ជាក់អត្តសញ្ញាណដែលប្រើក្នុងការចុះឈ្មោះ សូមសួររកឯកសារផ្សេងទៀតដែលមានសុពលភាព ហើយចម្លងចូលក្នុងតារាង Q24-Q27 ខាងក្រោម ៖

| ល.រ | ទិន្នន័យនៃអ្នកផ្តល់ចម្លើយ | ក្នុងឯកសារសំគាល់អត្តសញ្ញាណ (បំពេញដោយអ្នកសម្ភាសន៍) | ក្នុងបញ្ជីឈ្មោះអ្នកបោះឆ្នោត (បំពេញដោយទីស្នាក់ការកណ្តាលនិកហ៊ុត) | កូដ៖ (បំពេញដោយទីស្នាក់ការកណ្តាល) ១= ដូចគ្នា ២= មិនដូចគ្នា/មិនពេញលេញ ៣= គ្មានទិន្នន័យ | | |
|-----|---------------------------|--|---|---|---|---|
| Q24 | ឈ្មោះ | នាមត្រកូល៖ | នាមត្រកូល៖ | 1 | 2 | 3 |
| | | នាមខ្លួន៖ | នាមខ្លួន៖ | | | |
| Q25 | ថ្ងៃខែឆ្នាំកំណើត | ថ្ងៃ៖ | ថ្ងៃ៖ | 1 | 2 | 3 |
| | | ខែ៖ | ខែ៖ | | | |
| | | ឆ្នាំ៖ | ឆ្នាំ៖ | | | |
| Q26 | ភេទ | ប្រុស <input type="checkbox"/> ស្រី <input type="checkbox"/> | ប្រុស <input type="checkbox"/> ស្រី <input type="checkbox"/> | 1 | 2 | 3 |
| Q27 | អាសយដ្ឋាន | ភូមិ៖ | ភូមិ៖ | 1 | 2 | 3 |
| | | ឃុំ៖ | ឃុំ៖ | 1 | 2 | 3 |
| | | ខេត្ត៖ | ខេត្ត៖ | 1 | 2 | 3 |

| | | | | |
|-----|---------------------|------------------------|----|--|
| Q28 | តើអ្នកជាជនជាតិអ្វី? | ខ្មែរ | 1 | |
| | | ចិន | 2 | |
| | | បាម | 3 | |
| | | វៀតណាម | 4 | |
| | | ឡាវ | 5 | |
| | | ជនជាតិដើមភាគតិច | 6 | |
| | | ផ្សេងៗ (បញ្ជាក់) _____ | 7 | |
| | | បដិសេធផ្លើយ | 99 | |

| | | | | |
|-----|---|-----------------------------|----|--|
| Q29 | តើអ្នកប្រកបមុខរបរអ្វី? (សូមកុំអានចម្លើយ) | គ្មានការងារធ្វើ | 1 | |
| | | កសិករ | 2 | |
| | | គ្រូបង្រៀន/សាស្ត្រាចារ្យ | 3 | |
| | | អាជីវកម្មផ្ទាល់ខ្លួន | 4 | |
| | | អ្នកអាជីព | 5 | |
| | | អាជីវករ/សិប្បករ | 6 | |
| | | ធ្វើការងារផ្នែកឯកជន/អង្គការ | 7 | |
| | | ធ្វើការងាររដ្ឋ | 8 | |
| | | ទាហាន/ប៉ូលីស | 9 | |
| | | សិស្ស/និស្សិត | 10 | |
| | | មេផ្ទះ | 11 | |
| | | ផ្សេងៗ (បញ្ជាក់) _____ | 12 | |
| | | បដិសេធផ្លើយ | 99 | |

| | | | | |
|-----|---|--------------------------|----|--|
| Q30 | កំរិតនៃការសិក្សា (សូមកុំអានចម្លើយ) | មិនដែលទៅសាលារៀន | 1 | |
| | | សាលាបឋមសិក្សា | 2 | |
| | | សាលាមធ្យមសិក្សាបឋមភូមិ | 3 | |
| | | សាលាមធ្យមសិក្សាទុតិយភូមិ | 4 | |
| | | បរិញ្ញាប័ត្រ ឬលើសពីនេះ | 5 | |
| | | បដិសេធផ្លើយ | 99 | |

| | | | | |
|-----|---|---------------|----|--|
| Q31 | តើមានសមាជិកប៉ុន្មាននាក់ដែលមានអាយុលើសពី ១៨ ឆ្នាំ រស់នៅក្នុងផ្ទះរបស់អ្នក? | ចំនួន ៖ _____ | | |
| | | បដិសេធផ្លើយ | 99 | |

| | | | | |
|-----|---|---------------|---|--|
| Q32 | តើខ្ញុំអាចសុំលេខទូរស័ព្ទសម្រាប់ទំនាក់ទំនងបានទេ? | បាទ/ចាស _____ | 1 | |
| | | ទេ | 2 | |

IV. មតិរបស់អ្នកផ្តល់ចម្លើយ

| | | | | |
|-----|--|--------------------|----|--|
| Q33 | តើអ្នកមានការជឿជាក់កំរិតណាដែរទៅលើដំណើរការនៃការចុះឈ្មោះបោះឆ្នោត? | មានការជឿជាក់ខ្លាំង | 1 | |
| | | មានការជឿជាក់ខ្លះ | 2 | |
| | | គ្មានការជឿជាក់ | 3 | |
| | | មិនដឹង | 4 | |
| | | បដិសេធផ្លើយ | 99 | |

| | | | | |
|-----|---|---|----|-----------------|
| Q34 | តើអ្នកបានទៅបោះឆ្នោតនៅក្នុងការបោះឆ្នោតកាលពីឆ្នាំ២០០៨ ឬ២០១២ ដែរ ឬទេ? | បានទៅ | 1 | រំលងទៅសំណួរ Q36 |
| | | មិនបានទៅ | 2 | បន្តទៅសំណួរ Q35 |
| Q35 | ប្រសិនបើមិនបានទៅបោះឆ្នោត តើហេតុអ្វី? | ខ្ញុំមិនបានចុះឈ្មោះបោះឆ្នោត | 1 | |
| | | ខ្ញុំរកការិយាល័យចុះឈ្មោះបោះឆ្នោតមិនឃើញ | 2 | |
| | | ខ្ញុំរកឈ្មោះនៅក្នុងបញ្ជីឈ្មោះបោះឆ្នោតមិនឃើញ | 3 | |
| | | ខ្ញុំមិនចាប់អារម្មណ៍ចំពោះការបោះឆ្នោតទេ | 4 | |
| | | ខ្ញុំរស់ | 5 | |
| | | ខ្ញុំមិននៅផ្ទះ | 6 | |
| | | ផ្សេងៗ (បញ្ជាក់) _____ | 7 | |
| | | បដិសេធផ្លើយ | 99 | |
| Q36 | តើការបោះឆ្នោតសភាជាតិខាងមុខនេះធ្វើឡើងនៅថ្ងៃ ខែ ឆ្នាំណា? ថ្ងៃ.....ខែ.....ឆ្នាំ..... (សូមសរសេរសំណួរ និងជ្រើសរើសចម្លើយត្រឹមត្រូវរបស់អ្នកឆ្លើយ) | ដឹងទាំងថ្ងៃ ខែ និងឆ្នាំ | 1 | |
| | | ដឹងតែខែ និង ឆ្នាំ | 2 | |
| | | ដឹងតែឆ្នាំ | 3 | |
| | | ដឹងតែខែ | 4 | |
| | | មិនដឹង | 5 | |
| | | | | |
| Q37 | តើអ្នកនឹងទៅបោះឆ្នោតទេនៅពេលខាងមុខនេះ? | បាទ ឬចាស | 1 | បន្តទៅសំណួរ Q38 |
| | | ទេ | 2 | រំលងទៅសំណួរ Q39 |
| | | មិនទាន់សម្រេចចិត្ត | 3 | រំលងទៅសំណួរ Q40 |
| Q38 | តើហេតុអ្វីបានជាអ្នកចង់ទៅបោះឆ្នោត? (សូមកុំអានចម្លើយ) | វាជាសិទ្ធិរបស់ខ្ញុំ/ជាការណែនាំ/វាសំខាន់ | 1 | រំលងទៅសំណួរ Q40 |
| | | ព្រោះគេទៅបោះឆ្នោតគ្រប់គ្នា/គេលើកទឹកចិត្ត | 2 | |
| | | ខ្ញុំអាចបោះឆ្នោតឱ្យគណបក្សរបស់ខ្ញុំ | 3 | |
| | | ខ្ញុំខ្លាចបាត់សម្លេងឆ្នោត | 4 | |
| | | ដើម្បីមានឈ្មោះក្នុងបញ្ជី/ខ្លាចគេលុបចោល | 5 | |
| | | ខ្ញុំអាចលក់សន្លឹកឆ្នោតរបស់ខ្ញុំ/ខ្ញុំបានលក់លូចហើយ | 6 | |
| | | ខ្ញុំត្រូវបានគេបង្ខំ/ដាក់សម្ពាធឱ្យទៅបោះឆ្នោត/ស្បថ | 7 | |
| | | ផ្សេងៗ (បញ្ជាក់) _____ | 8 | |
| | | បដិសេធផ្លើយ | 99 | |
| Q39 | ហេតុអ្វីបានជាអ្នកមិនទៅបោះឆ្នោត? (សូមកុំអានចម្លើយ) | ខ្ញុំមិនចាប់អារម្មណ៍នឹងការបោះឆ្នោតទេ | 1 | បន្តទៅសំណួរ Q40 |
| | | ខ្ញុំរស់ពេក | 2 | |
| | | ចម្ងាយទៅកាន់កន្លែងបោះឆ្នោតឆ្ងាយពេក | 3 | |
| | | ខ្ញុំមិនដឹងថាត្រូវបោះឆ្នោតយ៉ាងណា | 4 | |
| | | ខ្ញុំមិនដឹងថាការិយាល័យខ្ញុំនៅឯណាទេ | 5 | |
| | | ខ្ញុំនឹងមិននៅផ្ទះទេនៅថ្ងៃបោះឆ្នោត | 6 | |
| | | ខ្ញុំមិនជឿថាការបោះឆ្នោតធ្វើឱ្យមានការផ្លាស់ប្តូរទេ | 7 | |
| | | ខ្ញុំខ្លាច | 8 | |
| | | ខ្ញុំនឹងត្រូវគេដាក់សម្ពាធមិនឱ្យទៅបោះ | 9 | |
| | | ផ្សេងៗ (បញ្ជាក់) _____ | 10 | |
| | | បដិសេធផ្លើយ | 99 | |

| | | | | |
|-----|---|--------------------------------|----|--|
| Q40 | តើប្រភពព័ត៌មាននៃការចុះឈ្មោះបោះឆ្នោតណាមួយសំខាន់ជាងគេ ដែលអ្នកបានទទួល? (សូមយកចម្លើយតែមួយ) | ការប្រជុំជាសាធារណៈ | 1 | |
| | | សារព័ត៌មានបោះពុម្ព | 2 | |
| | | វិទ្យុ | 3 | |
| | | ទូរទស្សន៍ | 4 | |
| | | ការផ្សព្វផ្សាយតាមផ្ទះ | 5 | |
| | | គណបក្សនយោបាយ/ក្រុមអ្នកចុះឈ្មោះ | 6 | |
| | | ក្រុមប្រឹក្សាឃុំ-សង្កាត់ | 7 | |
| | | អង្គការមិនមែនរដ្ឋាភិបាល | 8 | |
| | | មន្ត្រីចុះឈ្មោះបោះឆ្នោត | 9 | |
| | | ប្រធានភូមិ | 10 | |
| | | គ្រួសារ/អ្នកជិតខាង/មិត្តភក្តិ | 11 | |
| | | ផ្សេងៗ (បញ្ជាក់) _____ | 12 | |

សូមផ្តល់អំណរគុណ! ចម្លើយរបស់អ្នកពិតជាផ្តល់នូវសារៈប្រយោជន៍យ៉ាងខ្លាំង ។

| | | |
|----------------------|------|------|
| ម៉ោងបញ្ចប់សម្ភាសន៍ | ម៉ោង | នាទី |
| សូមកត់ត្រាថា ២៨ ម៉ោង | | |

V. ការវាយតម្លៃរបស់អ្នកសម្ភាសន៍

| | | | | |
|-----|--|--|---|--|
| Q41 | ប្រភេទនៃអ្នកផ្តល់ចម្លើយ (អាចយកចម្លើយលើសពីមួយ) | ប្រជាពលរដ្ឋធម្មតា (អាយុ ១៩-៦៥ឆ្នាំ) | 1 | |
| | | អ្នកបោះឆ្នោតវ័យចាស់អាយុច្រើនជាង ៦៥ ឆ្នាំ | 2 | |
| | | អ្នកបោះឆ្នោតជាលើកទី១/ទើបមានអាយុ ១៨ ឆ្នាំ ដល់ថ្ងៃបោះឆ្នោត | 3 | |
| | | អ្នកទើបតែស្លាប់ | 4 | |
| | | អ្នកផ្លាស់ទីលំនៅមកថ្មី | 5 | |
| | | ជនពិការ | 6 | |

| | | | | |
|-----|---|---------|---|--|
| Q42 | តើមានអ្នកណាព្យាយាមបញ្ឈប់អ្នកមិនឱ្យសម្ភាសន៍ ឬទេ? | បាទ/ចាស | 1 | |
| | | ទេ | 2 | |

| | | | | |
|-----|--|-------------------------------------|---|--|
| Q43 | តើអ្នកគិតថាអ្នកផ្តល់ចម្លើយ មានឥរិយាបថយ៉ាងណាអំពីការសម្ភាសន៍នេះ? | ចាប់អារម្មណ៍ និងចូលរួម | 1 | |
| | | រាក់ទាក់ជាមិត្តភាព | 2 | |
| | | មិនមានអំណត់ | 3 | |
| | | ព្រួយបារម្ភ និងខ្វល់ខ្វាយ | 4 | |
| | | មិនរាក់ទាក់ជាមិត្តភាព (ទុកជាសត្រូវ) | 5 | |

| | | | | |
|--|--|---------------------|---|--|
| Q44 | អ្នកសម្ភាសន៍: តើអ្នកមានការកត់សំគាល់អ្វីទេអំពីការសម្ភាសន៍នេះ? ឧទាហរណ៍ដូចជាមានអ្វីកើតឡើងនៅពេលសម្ភាសន៍? | ទេ | 0 | |
| | | បាទ (បញ្ជាក់) _____ | 1 | |
| ខ្ញុំសូមអះអាងថាការសម្ភាសន៍នេះធ្វើឡើងទៅតាមការណែនាំទាំងអស់ដែលបានទទួលនៅពេលបណ្តុះបណ្តាល ។ ចម្លើយទាំងអស់ត្រូវបានកត់ត្រាទៅតាមអ្នកផ្តល់ចម្លើយដែលបានជ្រើសរើសពិតមែន ។ | | | | |
| ហត្ថលេខារបស់អ្នកសម្ភាសន៍ _____ | | | | |

ការវិនិច្ឆ័យប្រកាស៖

ត្រូវប្រាកដថាអ្នកបានត្រួតពិនិត្យសំណួរម្តងមួយៗ បន្ទាប់ពីការសម្ភាសន៍ត្រូវបានបញ្ចប់ ដើម្បីបញ្ជាក់ថាអ្នកបានបំពេញរូបភាពរាល់ និងត្រឹមត្រូវមុននឹងធ្វើការសម្ភាសន៍បន្ទាប់ទៀត ។ បន្ទាប់មក ត្រូវបញ្ជូនតារាងសំណួរដែលបានបំពេញទៅអ្នកត្រួតពិនិត្យដើម្បីធ្វើការពិនិត្យ និងប្រៀបធៀបមុននឹងចាកចេញពី PSU រាល់តារាងសំណួរដែលមិនបានបំពេញពេញលេញ នឹងត្រូវធ្វើការសម្ភាសន៍ និងបំពេញឡើងវិញដោយប្រើប្រាស់ថវិកាផ្ទាល់របស់អ្នកសម្ភាសន៍ ។

VI. វត្តមានក្នុងបញ្ជីឈ្មោះបោះឆ្នោត (បំពេញដោយស្នាក់ការកណ្តាលនិកហ្វិច)

សូមស្វែងរកនូវឈ្មោះអ្នកបោះឆ្នោតលើបញ្ជីឈ្មោះបោះឆ្នោតពីមុន ដោយយក Q3, Q11 និង Q12 ដើម្បីជាចម្លើយសម្រាប់សំណួរខាងក្រោម៖

| | | | | |
|----|--|--|---|--|
| A1 | តើអ្នកផ្តល់ចម្លើយបានចុះឈ្មោះនៅកន្លែងផ្សេងទៀត ឬទេ? | ទេ | 1 | |
| | | អ្នកផ្តល់ចម្លើយមិនបានចុះឈ្មោះនៅកន្លែងផ្សេងទេ បាទ អ្នកផ្តល់ចម្លើយបានចុះឈ្មោះនៅច្រើនការិយាល័យ <i>(សូមបញ្ជាក់ទីកន្លែងផ្សេងដទៃនោះ)</i> ខេត្ត:..... ស្រុក:..... ឃុំ:..... ភូមិ:..... លេខការិយាល័យបោះឆ្នោត:..... ឈ្មោះការិយាល័យបោះឆ្នោត:..... លេខរៀងក្នុងបញ្ជីឈ្មោះបោះឆ្នោត..... | 2 | |
| A2 | តើអ្នកផ្តល់ចម្លើយរស់នៅក្នុងឃុំសង្កាត់ដែលបានប្តូរដោយក្រសួងផែនការ? | បាទ/ចាស | 1 | |
| | | ទេ | 2 | |

ឧបសម្ព័ន្ធ ៤៖ ផែនទីផែនការសំណង់សំណាក

